



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី១៩ លេខ២៧

ត្រីមាសទី០២ ឆ្នាំ២០១៩

# **ព័ត៌មាន**

**ច្បាប់**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារពាណិជ្ជកម្ម**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស**

# ក

## មាតិកា

### I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

#### ព្រះរាជក្រឹត្យ

- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤០៦ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ២៤រូប ២៩៩១
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤០៧ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តម ចំនួន ០២រូប ២៩៩៣
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤០៨ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិឌ្ឍន៍ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៨រូប ២៩៩៤
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤០៩ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងព្រះសង្ឃ ចំនួន ២៩រូប/អង្គ ២៩៩៥
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៥០រូប ២៩៩៧
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី និងព្រះសង្ឃ ចំនួន ៤៣រូប/អង្គ ៣០០០
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១២ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស មុនិសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ឧបាសិកា និងព្រះសង្ឃ ចំនួន ០៥រូប/អង្គ ៣០០៣
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៣ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំពោះ ឧត្តមអគ្គនុរាជ្យថ្នាក់លេខ៣ **កែ ប្តូរថ្មី** ៣០០៤

- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៤ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ព្រះវិភទ្ធព្យាណ **ព្រហ្ម ខៀន** ៣០០៥
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៥ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស តាមលំដាប់ថ្នាក់ ចំពោះ លោកជំទាវ អស់លោក លោកស្រី ឧបាសិកា និងព្រះសង្ឃ  
ចំនួន ៤៦ រូប/អង្គ ៣០០៦
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៦ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស តាមលំដាប់ថ្នាក់ ចំពោះ លោកជំទាវ អស់លោក លោកស្រី និងឧបាសិកា ចំនួន ៧៨រូប ៣០០៨
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៧ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ៦៣រូប ៣០១២
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៨ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក លោកស្រី និងព្រះសង្ឃ ចំនួន ១២រូប/អង្គ ៣០១៦
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤១៩ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវិជ្ជន៍ ចំពោះ អស់លោក ចំនួន ០២រូប ៣០១៧
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤២០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ អស់លោក ចំនួន ០៤រូប ៣០១៨
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤២១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ សាលាជាន់ខ្ពស់សន្តិសុខប្រជាជន២  
នៃក្រសួងនគរបាលវៀតណាម TRUONG CAO DANG AN NINH NHAN DAN2  
BO CONG AN VIETNAM ៣០១៩
- ១៤-០៣-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៣១៩/៤២២ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-  
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ចំនួន ០៧ រូប ៣០២០

**II. រាជរដ្ឋាភិបាល**

**១. អនុក្រឹត្យ**

- ២៣-០៤-២០១៩ -អនុក្រឹត្យលេខ ៦២ អនក្រ.បក ស្តីពី ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)  
ស្ថិតក្នុងរាជធានីភ្នំពេញ ៣០២១
- ០៧-០៥-២០១៩ -អនុក្រឹត្យលេខ ៦៣ អនក្រ.បក ស្តីពី ការទទួលស្គាល់វិទ្យាស្ថានបញ្ញវន្តកម្ពុជា ៣០២៩

**គ**

១៦-០៥-២០១៩	-អនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៣០៣២
២០-០៣-២០១៩	-អនុក្រឹត្យលេខ ៣៤៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៣០៣៤
២០-០៣-២០១៩	-អនុក្រឹត្យលេខ ៣៤៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស	៣០៣៥
២១-០៣-២០១៩	-អនុក្រឹត្យលេខ ៣៤៧ អនក្រ.តត ស្តីពី ការនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ដល់ មន្ត្រីរាជការ	៣០៣៧
២១-០៣-២០១៩	-អនុក្រឹត្យលេខ ៣៤៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣០៣៩
២១-០៣-២០១៩	-អនុក្រឹត្យលេខ ៣៤៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣០៤០
២១-០៣-២០១៩	-អនុក្រឹត្យលេខ ៣៥០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣០៤១
២១-០៣-២០១៩	-អនុក្រឹត្យលេខ ៣៥២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣០៤២

**២. សេចក្តីសម្រេច**

២៥-០៣-២០១៩	-សេចក្តីសម្រេចលេខ ៥៤ សសរ ស្តីពី ការទទួលស្គាល់ជាផ្លូវការនូវសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិកាអាជ្ញាភិបាល-ផ្នែកឯកជន	៣០៤៣
------------	---	------

**៣. សារាចរណែនាំ**

១២-០៦-២០១៩	-សារាចរណែនាំលេខ ០៦ សរណន ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០	៣០៥២
------------	---	------

**III. ការងារបណ្តុះបណ្តាល**

**១. ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

១៤-០១-២០១៩	-ប្រកាសលេខ ០០៨ សហវ.ប្រក ស្តីពី ការបង្កើតនិងតែងតាំងក្រុមលទ្ធកម្មរបស់ លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម	៣០៨០
១៤-០១-២០១៩	-ប្រកាសលេខ ០០៩ សហវ.ប្រក ស្តីពី ការបង្កើតនិងតែងតាំងក្រុមលទ្ធកម្មរបស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តប៉ៃលិន	៣០៨២
១៤-០១-២០១៩	-សេចក្តីសម្រេចលេខ ០០១ សហវ ស្តីពី ការតែងតាំងសមាសភាពក្រុមការងារថវិកា កម្រិត ផ្ទៃក្នុងអង្គភាពថវិកា	៣០៨៥
១៤-០១-២០១៩	-សេចក្តីសម្រេចលេខ ០០២ សហវ ស្តីពី ការតែងតាំងសមាសភាពក្រុមការងារថវិកា របស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តប៉ៃលិន	៣០៨៨



**២. ទិស្តីការរដ្ឋប្បវេណីក្រសួងថែ និង ថាមពល**

- ១៨-១២-២០១៨ -ប្រកាសលេខ ០១៤២ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ  
ប្រេងឥន្ធនៈ លេខ ០១៤២ រថ.អប្រក.លអ ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ៣០៩១
- ០៣-១២-២០១៨ -ប្រកាសលេខ ០១៥០ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ  
ប្រេងឥន្ធនៈ លេខ ០១៥០ រថ.អប្រក.លអ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ៣០៩៥
- ០៣-១២-២០១៨ -ប្រកាសលេខ ០១៦០ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ  
ប្រេងឥន្ធនៈ លេខ ០១៦០ រថ.អប្រក.លអ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ដំណើរការ  
ស្ថានីយប្រេងឥន្ធនៈ ៣០៩៩
- ០៣-១២-២០១៨ -ប្រកាសលេខ ០១៦១ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ  
ប្រេងឥន្ធនៈ លេខ ០១៦១ រថ.អប្រក.លអ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ៣១០៣



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤០៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជណាម**

**ឲ្យ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម**

១-ឯកឧត្តម ណាប់ ប៊ុនហេង

២-ឯកឧត្តម កុយ ជឿច័ន្ទសៃ

៣-លោក ចិន ឡាន

**ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា**

-លោក ម៉ា សៃ

**គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី**

១-ឯកឧត្តម ញ៉ែម សំអឿន

២-ឯកឧត្តម អឿង សិរី

**ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា**

១-ឯកឧត្តម អន សំណាង

២-ឯកឧត្តម ស៊ឹម សនឡែ

៣-ឯកឧត្តម ហែម រណ្តម

៤-ឯកឧត្តម ហេង ប៊ុនថាន់

៥-ឯកឧត្តម យេន ណាស៊ី

៦-លោក សាក់ សុន

៧-លោក សេក ហៃ

៨-លោក ផាត់ សុភា

**ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្រធាន**

១-ឯកឧត្តម សុខ ហាម

២-លោក រម៉ាម ពុញ



- ៣-លោក ឃុំ សាខន
- ៤-លោក ហេង ប៊ុនធី
- ៥-លោក ឆាន់ សំអាត
- ៦-លោកស្រី សារ ស៊ីវុត្តា
- ៧-លោក សុខ លី
- ៨-លោក ហ៊ុក ហ៊ុយ
- ៩-លោក រស់ ឡាង
- ១០-លោក កែវ ពៅ

២៧៧.១៧០៣.៤១០

ស សហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិករលេខបណ្ឌិត មិន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ឆ្លាស់ព្រះរាជធាន**

ទូរ

គ្រឿងឥស្សរិយយស **មុនីសារកំណត់** ថ្នាក់ **មហាសេនា :**

១-ឯកឧត្តម **ពស់ មូស្លីម**

២-ឯកឧត្តម **អ៊ូ វិភព**

២៧.១៩០៣.៤១១

*N N*  
**ន សីហមុនី**

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងក្រឹត្យតាមច្បាប់ដើម  
**ខុមហ្វាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឱ្យសព្វព្រះរាជទាន**

នូវ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ :

- ១ - ឯកឧត្តម            នាយ សត្យា
- ២ - ឯកឧត្តម            ថោង សាមាន
- ៣ - ឯកឧត្តម            ឌឹម ឧន
- ៤ - ឯកឧត្តម            មឿង គង្គា
- ៥ - ឯកឧត្តម            ឈុន បូណារិទ្ធ
- ៦ - ឯកឧត្តម            អេង ណារ៉េត
- ៧ - លោក                ទឹម សុផឹម
- ៨ - លោក                មឿង រ៉ាដូ

៣១.១៩.០៣.៤១៤

*N N*  
**សីហមុនី**

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជទាន**

**នូវ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវង្សន៍:**

- ១- ព្រះកែវរតនៈ កែវ កន
- ២- ព្រះសិរីមុនី ហ៊ុន វាសនា
- ៣- ព្រះមុនីរង្សី សៀ ហេង
- ៤- ឯកឧត្តម ជា ណារ៉េត
- ៥- ឯកឧត្តម វិត ហៀន
- ៦- លោកជំទាវ ឧកញ៉ា យស សុគន្ធារិ
- ៧- លោក ហ៊ុន សៅវិទ្ធី
- ៨- លោក លីម កៅ
- ៩- លោក ធន់ ពៅ
- ១០- លោក យ៉ែម វ៉ានី
- ១១- លោក ម៉ែន សារូ
- ១២- លោក តុប ពុទ្ធី
- ១៣- វរសេនីយ៍ទោ សេង សុផល អត្តលេខ៦១៩៦២
- ១៤- វរសេនីយ៍ត្រី កា អឿន អត្តលេខ៣២៨០៦
- ១៥- វរសេនីយ៍ត្រី ឡោ រុទ្ធី អត្តលេខ៣៨៣១៥
- ១៦- វរសេនីយ៍ត្រី ដាន់ សាវ៉េត អត្តលេខ៣២៥៩៥

**ក-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីវង្សន៍:**

- ១- ភិក្ខុវិរិយវោ សែម សៀន
- ២- ភិក្ខុគន្ធតម្លោ យី ផាន់
- ៣- លោក ឆុង វាសនា



- ៤- លោក ហែម វិបុលប្បធិ
- ៥- ឯកឧត្តម គា ប៊ុនថន
- ៦- លោក ជាង ហួរ
- ៧- លោក ប៉ាង សុផារ៉ា
- ៨- លោក ប៉ាង សុផារឹត
- ៩- អ្នកស្រី ជាង ស្រីពេជ្រ
- ១០- លោក សោម សុផារីត
- ១១- លោក ផង់ ជា
- ១២- លោក ឡុង រស្មី
- ១៣- លោក ឡាយ គឹមថន

២១.១០.២០១៩

*ស៊ីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជណាម**

**នូវ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជណាមព្រះកម្ពុជា ថ្នាក់ មហាសេនា :**

- ១ ឯកឧត្តម ឡុង សុខា
- ២ ឯកឧត្តម សារុន វ៉ានី
- ៣ ឯកឧត្តម ហ៊ុំ គឹមហឿង
- ៤ លោកជំទាវ អ៊ុច និពន្ធ
- ៥ ឯកឧត្តម បាន ថេវ៉ូ
- ៦ លោក សេង ស៊ីន
- ៧ លោក ហេង សុផា
- ៨ លោក សំ អាន

**ខ-គ្រឿងឥស្សរិយយស ព្រះរាជណាមព្រះកម្ពុជា ថ្នាក់ ធិបតី :**

- ១ លោក សំ ប៊ុនណា
- ២ លោក ហាក់ សីលា
- ៣ លោក សុខ សំអឿន
- ៤ លោក ឯក សុខន
- ៥ លោក ឈឿង ថាវីន្ទ្រ
- ៦ លោកស្រី មៅ វ៉ាន់ថា
- ៧ លោក ងួន សុច័ន្ទ្រា

**គ-គ្រឿងឥស្សរិយយស ព្រះរាជណាមព្រះកម្ពុជា ថ្នាក់ សេនា :**

- ១ លោក វ៉ាន់ មុនីសុវណ្ណ
- ២ លោកស្រី អ៊ុំ ដារី





៣	ឯកឧត្តម	កុយ វិសុទ្ធ
៤	លោក	ស៊ុន សុផានី
៥	លោក	ស៊ុន ម៉េងហុង
៦	លោក	មឿន វិទ្ធី
៧	លោក	ណែម បូរា
៨	លោក	លី ដាណា
៩	លោកស្រី	ស សំណាង
១០	លោក	គឹម អ៊ុត
១១	លោកស្រី	គង់ បូផាណា

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សន្ទិៈ

១	ឯកឧត្តមបណ្ឌិតសភាចារ្យ	ច័ន្ទ សំណាញ
២	លោកជំទាវ	ហ៊ាន ប៊ូលីណេ
៣	ឯកឧត្តម	ជូ ហេង
៤	លោក	លី សុផិវ័ត្ត
៥	លោក	គី សេវីវឌ្ឍន៍
៦	ឯកឧត្តម	ប៊ុត សុម៉េត
៧	លោក	តាន់ សុគន្ធា
៨	លោក	តូច វ៉ាម៉ូរី
៩	លោក	សាខុន ប៊ូរិន
១០	លោក	ហាស់ ផល្លាវិទូ
១១	លោក	ចាន់ ពិសិដ្ឋ
១២	លោក	ពេជ្រ ច័ន្ទធី
១៣	លោកស្រី	មាស ឡា
១៤	លោក	អ៊ុត សំអិត
១៥	លោក	កងរី ពេជ្ររង្សា
១៦	លោក	ហុង វណ្ណារ៉ា
១៧	លោក	សយ វាស្នា
១៨	លោក	អៀង រដ្ឋា
១៩	លោក	គង់ វីរៈ
២០	លោក	ប្លុង សាយ័ណ្ណា



- ២១ លោក រឿន ណារិន
- ២២ លោក វ៉ែន គឹមឆន
- ២៣ លោក ខៀវ ហៀន
- ២៤ លោក សុខ វុទ្ធា

៣៧៧.១៩០៣.៤១៤

*ស៊ីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



*[Signature]*  
**កិត្តិនីតិកោសលបណ្ឌិត ម៉ែន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/ ៤១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឡូសព្រះរាជទាន**

**នូវ**

**ក- គ្រឿងឥស្សរិយយស ព្រះរាជានាមប្រកម្ពុជា ថ្នាក់ មហាសេរីវង្ស្រះ**

- ១- ឧត្តមសេនីយ៍ត្រី សុខ សេរី អត្តលខ០១៤១៧៤
- ២- លោក ឃឹម ប៊ុនលីន
- ៣- លោក ចក់ សាយ
- ៤- លោក ធាង ផេង
- ៥- លោក ធាង សេង
- ៦- ឧត្តមសេនីយ៍ត្រី សុខ ចំរើន អត្តលខ០០៤៣៥១៩
- ៧- ឧត្តមសេនីយ៍ត្រី សុខ សំណាង អត្តលខ១៣៧២២៤
- ៨- លោក ឱម ទិត្យសក្យា
- ៩- លោក ប៊ុន ឡេង
- ១០- អ្នកស្រី ព្រៀន សៀត
- ១១- លោក ចៅ សុផល
- ១២- លោក ភិន សុផល
- ១៣- លោក ឃឹម ប៊ុនធឿន
- ១៤- លោក ម៉ុំ យ៉ានមុនី



១៥-	លោក	អៀម សុខពីនី	
១៦-	អរសេនីយ៍ឯក	ឈឹម សុវត្តា	អត្តលេខ ៦២៥៦៧
១៧-	អរសេនីយ៍ឯក	ឈន លាងតិច	អត្តលេខ ៣៧១៤៧
១៨-	អរសេនីយ៍ទោ	អ៊ុយ ចាន់ថា	អត្តលេខ ៦៨៣៥៥
១៩-	អរសេនីយ៍ទោ	ឡេង ចាន់ស្មី	អត្តលេខ ៦៤៤០២
២០-	អរសេនីយ៍ត្រី	ឡេង ណារិទ្ធ	អត្តលេខ ២៧២៦២
២១-	អរសេនីយ៍ត្រី	អ៊ុយ សំណាង	អត្តលេខ ៦២៣៧២
២២-	អរសេនីយ៍ត្រី	លៀង ខេង	អត្តលេខ ៦៧៣១៤
២៣-	អរសេនីយ៍ត្រី	ដោក រុទ្ធី	អត្តលេខ ៥៦៤៤០
២៤-	អរសេនីយ៍ត្រី	ហោ ប៊ុនស៊ីដេត	អត្តលេខ ០៤៣៤៨

**ខ-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយាសី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ លារីត្ត ថ្នាក់ មហាសេនីឡឺនៈ :**

- ១- ឯកឧត្តម រៀង សោភ័ណរិទ្ធ
- ២- លោក ដា ចំរើន
- ៣- លោក យ៉ិន យៀន
- ៤- លោក នីម គឿ

**គ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា :**

- ១- ឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ អត្តលេខ ០២០៤៥៨
- ២- ព្រះតេជគុណ សាន់ ស៊ឹម
- ៣- ព្រះគ្រូធម្មរតនញាណ ម៉ា សុភ័ក្រ្ត
- ៤- ព្រះរតនលិខិត ទុយ ភារម្យ
- ៥- លោក កែវ រុន្សី
- ៦- លោក សាន សិត
- ៧- លោក ឡេង ប៊ុនសារិទ្ធ
- លោក ហ៊ាន ញញឹម
- លោកស្រី ឡាយ ស្រីកា
- លោក រាសី កុលវឌ្ឍន៍



១១- វេសេនីយ៍ឯក	ទៀង រុទ្ធោ	អគ្គលេខ ០១៧១៧៥
១២- វេសេនីទោ	ហាន់ តារា	អគ្គលេខ ០២៥៣១៥
១៣- វេសេនីយ៍ក្រី	ឆម ណារ៉េន	អគ្គលេខ ៦២៩២៥
១៤- វេសេនីយ៍ក្រី	ហ៊ឹម ពុទ្ធអរុណ	អគ្គលេខ ៧១៥៤៤
១៥- អនុវេសេនីយ៍ឯក	ឌីញ សេរីយុទ្ធ	

២៧៧.១៩០៣.៤១៥

*ស សហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ឡោសព្រះរាជទាន**

១៧

ក. គ្រឿងឥស្សរិយយស **បុរិសាភក្តិណ្ណ** ថ្នាក់ **មហាសេរីម្សៀត**

១-ព្រះតេជគុណពុទ្ធិសំរក្ខិត ហង់ ហៀង

២-ព្រះតេជគុណមេធាតុរោ យាង ម៉េងត្រី

៣-ព្រះតេជគុណវិសុទ្ធិសីលាចារ្យ សួស ស៊ីណាង

ខ. គ្រឿងឥស្សរិយយស **បុរិសាភក្តិណ្ណ** ថ្នាក់ **មហាសេនា**

១-មហាឧបាសិកា ហោង ស៊ីថា

២-ឧបាសិកា កែវ សុផល

៣១.១២.១៩.៤១២

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជទាន**

**ទូទ**

គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា**

ចំពោះ

ឧត្តមអគ្គនុរាជ្យថ្នាក់លេខ៣ កែ ប៊ុនហ៊ុរ

២១២២៧-១៧០៣-៤១៣

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជទាន**

**នូវ**

**គ្រឿងឥស្សរិយយស មុនីសាវត្រី ផ្នែក មហាសេនា**

**ចំពោះ**

**ព្រះវិភុញ្ញាណ ព្រហ្ម ខៀន**

៣១.១២០៣.៤១៤

*N N*  
*S សហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិបាលសាលារដ្ឋាភិបាល ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ប្រោសព្រះរាជទាន**

**នូវ**

**ក-គ្រឿងឥស្សរិយយស ជាតូបការ**

- ១- ព្រះធម្មវិបស្សនា ម៉ុន សាយ
- ២- ព្រះសទ្ធម្មប្បកាសនី តាត មហាទី
- ៣- ព្រះធម្មមុនីវង្សី នុត វណ្ណៈ
- ៤- ព្រះធន្តធម្មកោសលោ សុខ ម៉េង
- ៥- លោកជំទាវ សួស ណារ៉ា

**ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីវិបុល**

- ១- ព្រះធម្មរតនមុនីវង្ស យ៉ែម សុខហេង
- ២- ព្រះគ្រូមុនីចរិយាវង្ស ហ៊ុន ខេមរា
- ៣- ព្រះគ្រូសិរីមុនីវិសុទ្ធិវង្ស នុត បញ្ញា
- ៤- ព្រះគ្រូសក្យមុនីបុត្តោ ជា សុមាលា
- ៥- ព្រះធម្មសំរេ គង់ សុខហាន
- ៦- ព្រះគ្រូបាលធម្មោ សូត្រ សុវណ្ណគិរី
- ៧- លោកគ្រូអគ្គបណ្ឌិត ប៊ុត សារង្ស
- ៨- អ្នកស្រី លី សុធារី
- ៩- អ្នកស្រី អូច ផល្លី
- ១០- ឧបាសិកា គ្រៀល ស៊ីយ៉ាប៉ុលនាង
- ១១- ព្រះគ្រូធម្មតេជោ សាំង គឹមសាន្ត
- ១២- ព្រះគ្រូបុព្វករណៈ អឿង សុខបៀន
- ១៣- ឧបាសិកា ចាន់ រី
- ១៤- ឧបាសិកា លី ផេងណៃ
- ១៥- ឧបាសិកា លី គឹមសេង
- ១៦- ឧបាសិកា ទួង ថាច
- ១៧- ឧបាសិកា លី ណារី



- ១៨- ឧបាសិកា សុខ ចាន់ដារី
- ១៩- ឧបាសិកា តាំង ប៉ោជឹង
- ២០- Miss. SRISAWANGPTTANA PRAPAJIT
- ២១- Miss. THONGSONG ARUN
- ២២- Miss. SINTUNAVA CHIRAWAN

ក-គ្រឿងឥស្សរិយយស មុនីសារាត្តន្ទា ថ្នាក់ មហាសេនា

- ១- ព្រះតេជគុណ ឈុន ប៊ុនធឿន
- ២- ព្រះតេជគុណ បណ្ឌិត លន់ ឡាយ
- ៣- លោក គេង ខេវិនគុដ
- ៤- ឧបាសិកា កាន់ ណារី
- ៥- ឧបាសិកា សន ដាន
- ៦- ឧបាសិកា សាន់ សុផុន
- ៧- ឧបាសិកា ឈីវ គឹមសាយ
- ៨- ឧបាសិកា ឌួង សារឿន
- ៩- ឧបាសិកា ឈម ស៊ីហ៊ាង
- ១០- ឧបាសិកា កេង សួរ
- ១១- ឧបាសិកា ប៊ូ សុខុម
- ១២- ឧបាសិកា ជា គឹមស្រួយ
- ១៣- ឧបាសិកា សា អ៊ឹម
- ១៤- ឧបាសិកា កុយ សារ៉េន
- ១៥- អ្នកស្រី អ៊ីវ ម៉ាឡែន
- ១៦- ព្រះគ្រូកិច្ចសាធារណៈ អ៊ិន ជី
- ១៧- ព្រះតេជគុណ កក្កដា សុភ័ណ្ណា
- ១៨- លោក សួស កុសល
- ១៩- លោក ឈឹម សុផល

២០១៩.១៩០៣.៤១៧

ន សហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/២១៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជណាម**

**ទូច**

ក. គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយឯក**

- ១- ឧត្តមសេនីយឯក គាន់ សុខវិជ្ជា អត្តលេខ ៥៥៥៥
- ២- ឧត្តមសេនីយទោ អ៊ុច សុធាវ័ត្ត អត្តលេខ ០៥៤៩៦
- ៣- ឧត្តមសេនីយត្រី ញាណ ដាវី អត្តលេខ ៥៤០២៧
- ៤- ឧត្តមសេនីយត្រី ឡាយ ប៉េហ្វ អត្តលេខ ៦៧៥៩១

ខ. គ្រឿងឥស្សរិយយស **សុចគ្គារា** ថ្នាក់ **មហាសេនីយឯក**

- ១- លោកជំទាវ សុខ ចន្ទីរ៉ា
- ២- លោកជំទាវ លឹម គឹមរ៉ាន់នីត គាន់ សុខវិជ្ជា
- ៣- ឧត្តមសេនីយទោ ហ៊ុត ឡុង អត្តលេខ ២៧៥២៨

គ. គ្រឿងឥស្សរិយយស **មុនីសាព័ណ្ណ** ថ្នាក់ **មហាសេនីយឯក**

- ១- ឧត្តមសេនីយទោ អ៊ុក ហេង អត្តលេខ ១២៧២៤
- ២- ឧត្តមសេនីយត្រី ហ៊ុន គឹមជាតិ អត្តលេខ ៦៩០១៨
- ៣- វរសេនីយឯក ជិន សូមកក អត្តលេខ ៥៥៨៧០

៤. គ្រឿងឥស្សរិយយស **សម្តេចព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិ មុនីវង្ស**

- ១- វរសេនីយឯក **សម្រេច** ថ្នាក់ **មហាសេនីយឯក**
- ២- ឧត្តមសេនីយត្រី វែន ពិសិដ្ឋដានីតា អត្តលេខ ៥៦៣៥៣
- ៣- ឧបាសិកា ដោក ស៊ី
- ៣- លោក ជា គីហាង (CHEAH KEE KHIANG)





៤-អ្នកស្រី	វ៉ៃ ស៊ីវហុង (WAI SIEWHONG)
៥-លោក	ដាក់ ហ្វាន រ៉េនរ៉ៃ (DATO FAN RENRAY)

**ង. គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា**

- ១-វរសេនីយ៍ឯក ឡាយ ប៊ុនហុង អគ្គលេខ ១៧៨៩៨០
- ២-វរសេនីយ៍ឯក ដោក រុទ្ធី អគ្គលេខ ៣០៣២០
- ៣-វរសេនីយ៍ទោ ចាប សុផល អគ្គលេខ ២០៤៩១
- ៤-វរសេនីយ៍ទោ សុខ សែនចំរុង អគ្គលេខ ៦០៨១៨
- ៥-វរសេនីយ៍ត្រី លឹម អេនីត អគ្គលេខ ៦២០៩៤
- ៦-វរសេនីយ៍ត្រី ឈួន សុវណ្ណនរា អគ្គលេខ ៦៥៧៨១
- ៧-វរសេនីយ៍ត្រី ឈាង ឈ័រ អគ្គលេខ ២៤៩២៧
- ៨-វរសេនីយ៍ត្រី សេក សៀន អគ្គលេខ ៣៤៣៣៨
- ៩-វរសេនីយ៍ត្រី ថាច់ សំតារា អគ្គលេខ ៦៦៩១០
- ១០-វរសេនីយ៍ត្រី ឃឹម កញ្ញារ៉ា អគ្គលេខ ៦៨៤៧០
- ១១-វរសេនីយ៍ត្រី ហួរ ដារុធ អគ្គលេខ ៥៣៤៧៥
- ១២-វរសេនីយ៍ត្រី អាត វណ្ណៈ អគ្គលេខ ៧៥១៩៥
- ១៣-វរសេនីយ៍ត្រី មាស បញ្ញារុធ អគ្គលេខ ២៤០២៤៦
- ១៤-វរសេនីយ៍ត្រី ឃី បូរ៉ា អគ្គលេខ ៥៩១២១
- ១៥-វរសេនីយ៍ត្រី ហួរ ពិសិដ្ឋ អគ្គលេខ ៧៥៣៩៩
- ១៦-ឧត្តមសេនីយ៍ត្រី ខាត់ សារីត្ន អគ្គលេខ ៦២០៦៨
- ១៧-វរសេនីយ៍ឯក សុខ វណ្ណៈ អគ្គលេខ ៧៥៧៧៦
- ១៨-វរសេនីយ៍ទោ ហេង ពុទ្ធចរិយា អគ្គលេខ ៧៦៧៧៦

**ច. គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ មហាសេនា**

- ១-វរសេនីយ៍ឯក ស ជាន់រ៉ា អគ្គលេខ ៦០៣៥៣
- ២-វរសេនីយ៍ឯក តេក សុភ័ក្រ អគ្គលេខ ៧៣៥៩៧
- ៣-ឧត្តមសេនីយ៍ទោ ទាង សុយាង អគ្គលេខ ១៥៨៨៨
- ៤-ឧត្តមសេនីយ៍ទោ អ៊ុំ សុបុណ្ណា អគ្គលេខ ៥៤៦៦០
- ៥-វរសេនីយ៍ឯក សាត ច័ន្ទដារ៉ាវិទូ អគ្គលេខ ៥៦០៦៩
- ៦-វរសេនីយ៍ឯក ឃឹម សំអុន អគ្គលេខ ៦១៦៦៨

**គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា**



១-ឧត្តមសេនីយ៍ទោ	យឹម សុកខែ	អគ្គលេខ ៥៩៥៥៧
២-វរសេនីយ៍ឯក	វ៉ា វ៉ាន់សាក់	អគ្គលេខ ៥៧៧៩៩
៣-វរសេនីយ៍ទោ	ថុល ប៊ុនធឿន	អគ្គលេខ ៥៧៦០១
៤-វរសេនីយ៍ទោ	ចាន់ សៀង	អគ្គលេខ ០៩៨៦៩
<b>៨.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ វិបឧត្ត</b>		
១-អនុសេនីយ៍ឯក	លី បញ្ញា	អគ្គលេខ ៧២៤៤៣
២-អនុសេនីយ៍ឯក	ឈាង សុខលី	អគ្គលេខ ៤៨២៥៤
៣-អនុសេនីយ៍ឯក	វុឌ្ឍ ផុសារីន្ត	អគ្គលេខ ៦៥៤៥២
៤-អនុសេនីយ៍ឯក	ស៊ឹម វិទ្ធីយ៉ា	អគ្គលេខ ៦៦៩៤០
៥-អនុសេនីយ៍ឯក	ខាំ វុឌ្ឍី	អគ្គលេខ ៦៥២៦៨
៦-អនុសេនីយ៍ឯក	កាំង គឹមហុង	អគ្គលេខ ៧៦៥៥៥
៧-អនុសេនីយ៍ឯក	គង់ សុផានិត	អគ្គលេខ ៧៦៥៩២
៨-អនុសេនីយ៍ឯក	ឆាយ សុវណ្ណៈ	អគ្គលេខ ៧១៦៧៥
៩-អនុសេនីយ៍ឯក	ជា សុចិត្រា	អគ្គលេខ ៦៩៣៩៦
១០-អនុសេនីយ៍ឯក	ប្រាក់ ជា	អគ្គលេខ ៦២៦១១
១១-អនុសេនីយ៍ឯក	សូ មីនីឡា	អគ្គលេខ ៧៣៣៨៣
១២-អនុសេនីយ៍ឯក	ឆោម សុគន្ធាវិទ្ធី	អគ្គលេខ ៧៥៣៤៤
១៣-អនុសេនីយ៍ឯក	អាំ ទូនវឌ្ឍនៈ	អគ្គលេខ ៧៧៤៩១
១៤-អនុសេនីយ៍ឯក	អាត់ បូណាមី	អគ្គលេខ ៧៨៦៧៧
១៥-អនុសេនីយ៍ឯក	អ៊ុង យូឡាយ	អគ្គលេខ ៧៨៩៦៣
១៦-អនុសេនីយ៍ឯក	ឡុង ម៉ែនសុយ៉ាលីន	អគ្គលេខ ៧៨៥៩០
១៧-អនុសេនីយ៍ឯក	ស៊ុន ជីវ៉ា	អគ្គលេខ ៧៨៧៨៧
១៨-អនុសេនីយ៍ឯក	ជា ម៉ារី	អគ្គលេខ ៧៨៤៥៧
១៩-អនុសេនីយ៍ឯក	ស្វាយ លឹមហុង	អគ្គលេខ ៧៩០២១
២០-អនុសេនីយ៍ឯក	វិន ដារិត្ត	អគ្គលេខ ៨០២៥៩
២១-អនុសេនីយ៍ឯក	ទេព និនរីយ៉ា	អគ្គលេខ ៨១៨៣៤
២២-អនុសេនីយ៍ឯក	ចាន់ នរក្ស	អគ្គលេខ ៧៨៧៩៨
២៣-វិហាក	កេត ឧត្តម	
២៤-វិហាក	អ៊ុត ពិសិដ្ឋរង្សី	



២៥-អនុសេនីយ៍ត្រី ស៊ឹម បញ្ញាវឌ្ឍន៍ អគ្គលេខ ១៦៣៣៨៨

២៦-អនុសេនីយ៍ឯក ម៉ា ម៉ារតែល អគ្គលេខ ៦២៧៤១

២៧-អនុសេនីយ៍ឯក ខន សំខាន់ អគ្គលេខ ៦៦២៤១

ឈ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

អនុសេនីយ៍ត្រី អ៊ុំ ច័ន្ទសុគ្គា អគ្គលេខ ៧៣៦៨៨

ឈ.គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ

១-ឧត្តមសេនីយ៍ទោ ដៃគ ច័ន្ទណារ៉ា អគ្គលេខ ០៥៧២៧

២-ឧត្តមសេនីយ៍ត្រី ប៉ុល ធើ្វី អគ្គលេខ ០២៣២២

៣-ឧត្តមសេនីយ៍ត្រី សូរ ថា អគ្គលេខ ២៩៦០០

៤-ឧត្តមសេនីយ៍ត្រី ហាស់ សុគ្គា អគ្គលេខ ៧២៦៦៨

៥-ឧត្តមសេនីយ៍ត្រី ទាវ សុធានី អគ្គលេខ ៧៨៣៨៤

៦-ឧត្តមសេនីយ៍ត្រី ហោង វណ្ណា អគ្គលេខ ៦៩២២២

៧-ឧត្តមសេនីយ៍ត្រី លឹម សំបូរ អគ្គលេខ ៦៥៣២០

ទោ.ល. ១៩០៣.៤២០

ស ឯហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជទាន**

**ទូទ**

ក.គ្រឿងឥស្សរិយយស **មុនីសារាត្រី** ថ្នាក់ **មហាសេរីវឌ្ឍន៍**

- ១.ឧត្តមសេនីយ៍ឯក យឹម ប៊ុនណា អគ្គលេខ ០៤២២១
- ២.ឯកឧត្តម សុខ លីនណា
- ៣.ឯកឧត្តម អ៊ឹង វណ្ណារិទ្ធ
- ៤.ឧត្តមសេនីយ៍ទោ ស្វាយ ពុទ្ធិសាល អគ្គលេខ ០៤២៥៨
- ៥.លោក គីង សុគន្ធវិទ្ធិ
- ៦.រសេនីយ៍ទោ លី ចំរើន អគ្គលេខ ៦៣១៨៤

ខ.គ្រឿងឥស្សរិយយស **ព្រះរាជានាមក្រកម្ពុជា** ថ្នាក់ **មហាសេនា**

- ១.ឯកឧត្តម សូរ ឌីម៉ា
- ២.ឧត្តមសេនីយ៍ត្រី អ៊ឹម ថានី អគ្គលេខ ០៩៨៦៣
- ៣.រសេនីយ៍ឯក សៀង សុខន អគ្គលេខ ១៦០៥៧
- ៤.រសេនីយ៍ទោ ស ហៃ អគ្គលេខ ៥៦៨៣២
- ៥.លោក កែ វិសាល
- ៦.លោក សៀក សុខសម្បត្តិ

គ.គ្រឿងឥស្សរិយយស **ព្រះរាជានាមក្រកម្ពុជា** ថ្នាក់ **ធិបតី**

- ១.ឯកឧត្តម សាយ ស៊ីថា



២.ឧត្តមសេនីយ៍ទោ	ម៉ុ	សុខុម	អគ្គលេខ	០៩៥៦
៣.ឧត្តមសេនីយ៍ទោ	ក្រាប	វុទ្ធី	អគ្គលេខ	០៦៥២៦
៤.ឧត្តមសេនីយ៍ត្រី	អ៊ុក	ចិត្តា	អគ្គលេខ	២៥៨៨៦
៥.វរសេនីយ៍ឯក	ម៉ែន	ណារិទ្ធ	អគ្គលេខ	២៥៩៣៣
៦.វរសេនីយ៍ឯក	ហេង	សៀកឡាយ	អគ្គលេខ	២៦០០៩
៧.វរសេនីយ៍ទោ	ទេព	បូព៌ា	អគ្គលេខ	៣៦៩៧៣
៨.លោក	ទឹម	គឹមលេង		
៩.លោក	អ៊ូច	ជ័ត		
១០.លោក	យៀម	រដ្ឋា		
១១.លោក	ប៉ោក	រ៉ា		
១២.លោក	វ៉ែន	រឿន		
១៣.លោក	ពិត	ភារក្ស		
១៤.លោក	លី	ម៉េង		

ឃ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១.ឧត្តមសេនីយ៍ទោ	មុនី	វៃ:	អគ្គលេខ	៧៨១៩១
២.ឧត្តមសេនីយ៍ទោ	ឈុន	ដាណារុធ	អគ្គលេខ	៥៧៥៧៥
៣.ឧត្តមសេនីយ៍ត្រី	វង្ស	ជឿន	អគ្គលេខ	៦៨៣៣៨
៤.ឧត្តមសេនីយ៍ត្រី	ឡឹក	សុខា	អគ្គលេខ	០៨៤៩៧
៥.ឧត្តមសេនីយ៍ត្រី	ចាន់	សារិន	អគ្គលេខ	០១៣៣៨
៦.ឧត្តមសេនីយ៍ត្រី	អ៊ុក	សារ៉ាត់	អគ្គលេខ	០៩៩៧២
៧.វរសេនីយ៍ឯក	ហង់	សារាជ	អគ្គលេខ	០៤៨០៨
៨.វរសេនីយ៍ឯក	អឿ	ឡេលីនដា	អគ្គលេខ	៥៥៣៦៨
៩.វរសេនីយ៍ឯក	អ៊ាន	សំអាត	អគ្គលេខ	១៣៧០១

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្ស្រឌី

១.ឧត្តមសេនីយ៍ឯក	ភាគ	និមល	អគ្គលេខ	៧១៩១០
២.ឧត្តមសេនីយ៍ឯក	គូ	បូរ៉ា	អគ្គលេខ	៥៤៥៤៨





៣.រសេនីយ៍ឯក	គឹម	ឡុង	អគ្គលេខ	០៦៣៦៤
៤.រសេនីយ៍ឯក	ជាង	ឧត្តមណារិទ្ធ	អគ្គលេខ	៧៤៤៦៧
៥.រសេនីយ៍ឯក	អ៊ុំ	សុខា	អគ្គលេខ	៧៣៥៥
៦.រសេនីយ៍ទោ	សួន	សារ៉ាត	អគ្គលេខ	៦២១៣៣
៧.លោក	អ៊ា	ដារ៉ា		
៨.លោក	ពីន	សុភ័ណ្ណ		
៩.លោក	ស៊ុយ	ស៊ានហួរ		
១០.លោក	ឆាយ	រំភើយ		
១១.លោក	ចិន	សំអន		
១២.លោក	អ៊ុក	សារឿន		
១៣.លោក	យីវ	សំអាត		
១៤.រសេនីយ៍ទោ	ធី	ចំរើន	អគ្គលេខ	៧១៩៨១
១៥.រសេនីយ៍ទោ	លឹម	ចំណាន	អគ្គលេខ	៥៤៧៥៨
១៦.រសេនីយ៍ទោ	វិន	សុវិចិត្រ	អគ្គលេខ	៦៤៣៧៩
១៧.អនុសេនីយ៍ឯក	ដា	ចិត្រា	អគ្គលេខ	៧៥២៣៣
១៨.អនុសេនីយ៍ឯក	ចាន់	វីរនាថ	អគ្គលេខ	៦៣៩៧៧
១៩.អនុសេនីយ៍ឯក	ណុប	វ៉ាន់ថន	អគ្គលេខ	៣៨៤៤១
២០.អនុសេនីយ៍ទោ	ជាង	គឹមហួត	អគ្គលេខ	៨២៨១៩
២១.វេជ្ជបណ្ឌិត	លន់	រតនៈ		
២២.លោក	អ៊ុច	ភិរុណ		
២៣.លោក	ឆៃ	សំបុណ្យ		
២៤.លោក	អ៊ុំ	សារឿន		

ច.គ្រឿងឥស្សរិយយស សេនាឯកសិទ្ធិ

១.ឧត្តមសេនីយ៍ឯក	ខុល	ស៊ីថុល	អគ្គលេខ	០៩៨៤
២.ឧត្តមសេនីយ៍ឯក	ហេង	រត្នសីមា	អគ្គលេខ	០៩៥២
៣.ឧត្តមសេនីយ៍ទោ	សួស	សុខា	អគ្គលេខ	០៤៨៧៨



៤.ឧត្តមសេនីយ៍ត្រី ឯក សុខរ៉េត អគ្គលេខ ០១៣៣៩

១៧៧.១៧០៣.៤២១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤២៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**  
**ឲ្យចាត់តាំងព្រះរាជអាជ្ញា**

**ឱ្យ**

**ក-គ្រឿងឥស្សរិយយស មុនីសាវត្ថំណ្ណ ថ្នាក់ មហាសេនីយឧត្តម**

១-ព្រះតេជគុណវត្តិធម្មោ ម៉ែន សាមៀន

២-អ្នកស្រី ប៊ែន សាវ៉េត

៣-អ្នកស្រី តី វ៉ារ៉ាឌន

**ខ-គ្រឿងឥស្សរិយយស មុនីសាវត្ថំណ្ណ ថ្នាក់ មហាសេនា**

១-លោក ហង្ស ពុទ្ធវិទូ

២-លោក អ៊ុក វណ្ណថា

**គ-គ្រឿងឥស្សរិយយស ព្រះរាជអាជ្ញាចក្រកម្ពុជា ថ្នាក់ ធិបតី**

១-លោក ចាន់ ផាត

២-លោក អេន ឧត្តម

៣-លោក ផុន សុផា

៤-លោកស្រី ហ៊ឹម សុផន់អ៊ុំ

**ឃ-គ្រឿងឥស្សរិយយស ព្រះរាជអាជ្ញាចក្រកម្ពុជា ថ្នាក់ សេនា**

១-លោក ស៊ុន ថារិទ្ធ

២-លោក ហង្ស កិត្យា

**ង-គ្រឿងឥស្សរិយយស ព្រះរាជអាជ្ញាចក្រកម្ពុជា ថ្នាក់ អនុប្រធាន**

-លោក ប៉េង សំណាង

៣១.១២.១៩

*សហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
*[Signature]*  
កិត្តិនីតិកោសលបណ្ឌិត ឃីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឲ្យសព្វព្រះរាជទាន**

**ឱ្យ**

គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយឧត្តម**

ចំពោះ

១-លោក **សុទ្ធ គឹមថ័ន្ត**

២-លោក **ញឹម ឡាន់**

ស.ណ. ១៩០៣.៤២៣.

*ន សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសល្យមណ្ឌិត មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤២០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជកាង**

**នូវ**

គ្រឿងឥស្សរិយយស **សហមេត្រី ថ្នាក់ មហាសេនា**

- ១- ឧត្តមសេនីយ៍ទោ LE DONG PHONG
- ២- ឧត្តមសេនីយ៍ត្រី PHAM HONG CU
- ៣- ឧត្តមសេនីយ៍ត្រី BUI VAN SON
- ៤- ឧត្តមសេនីយ៍ត្រី TONG MANH CHINH

៣១.១០.២០១៩.៤២៤

*ស សហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/៤២១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ប្រោសព្រះរាជក្រឹត្យ**

**នូវ**

គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **មហាសេនា**

ចំពោះ

សាលាជាន់ខ្ពស់សន្តិសុខប្រជាជន២ នៃក្រសួងនគរបាលរៀតណាម  
TRUONG CAO DANG AN NINH NHAN DAN2 BO CONG AN VIETNAM

៤១៧.១៩០៣.៤២៥

*ស សហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៣១៩/ ៤២៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់ព្រះរាជទាន**

នូវ

ក-គ្រឿងឥស្សរិយយស **សុចន្ទាន** ថ្នាក់ **មហាសេរីធម្មន័** :

- ១-ឯកឧត្តម ចាន់ បូរិន្ទ
- ២-ឯកឧត្តម ហោង ណាន
- ៣-ឯកឧត្តម ព្រហ្ម ដូលីន
- ៤-ឯកឧត្តម សឹម ណារ៉ា
- ៥-ឯកឧត្តម ម៉ុំ ចន្ទតារ៉ា

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា** :

- ឯកឧត្តម ជឹម ក័ត្រា

គ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **អស្សបូធិ** :

- ឯកឧត្តម ចាន់ សារិន

៣១.១៩០៣.៤២៦

*Handwritten signature*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិភោស្តបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ...២៧... អនក្រ.បក

**អនុក្រឹត្យ**

**ស្តីពី**

**ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣ ២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**សម្រេច**

**មាត្រា ១ :** ត្រូវបានកាត់ផ្ទៃដីទំហំ ៥៣៥ ០៣១ (ប្រាំរយសាមសិបប្រាំបីពាន់និងសាមសិបមួយ) ម៉ែត្រក្រឡា ស្ថិតនៅភូមិកោះរងាង សង្កាត់ពន្លឿង និងភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រៃកញ្ជ្រោល រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣ ២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី ១ នៃអនុក្រឹត្យនេះ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ។



**មាត្រា ២ :** ត្រូវបានប្រគល់ដីទំហំ ៤៥៧ ៨៩៣ (បួនរយហាសិបប្រាំពីរពាន់ ប្រាំបីរយកៅសិបបី) ម៉ែត្រក្រឡា ស្ថិតនៅភូមិកោះរងាង សង្កាត់ពន្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនឈ្មោះ **ស៊ុយ សុផាន** ដែលបានទិញពីប្រជាពលរដ្ឋដើម្បីបន្តគ្រប់គ្រងជាកម្មសិទ្ធិ ដូចមានផែនទីបង្ហាញទីតាំងដី និង តារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី ២ នៃអនុក្រឹត្យនេះ។

**មាត្រា ៣ :** ត្រូវបានប្រគល់ដីទំហំ ៧៧ ១៣៨ (ចិតសិបប្រាំពីរពាន់ មួយរយសាមសិបប្រាំបី) ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនឈ្មោះ **ម៉ែន សុខ** ដែលបានទិញពីប្រជាពលរដ្ឋដើម្បីបន្តគ្រប់គ្រងជាកម្មសិទ្ធិ ដូចមានផែនទីបង្ហាញទីតាំងដី និង តារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី ៣ នៃអនុក្រឹត្យនេះ។

**មាត្រា ៤ :** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៥ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានីភ្នំពេញ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃសុក្រ ៤ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩




**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៥
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



ផែនទីបង្ហាញផ្ទៃដី (១) នៃអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលផ្ទៃដីបឹងតាមោក បឹងកាប់ស្រូវ ស្ថិតក្នុងរាជធានីភ្នំពេញ



តារាងសម្រាប់បង្ហាញផ្ទៃដីបឹងតាមោក

បឹង ៦៧

Projection, UTM, Zone 48N  
Datum, WGS, 1984

ID	E	N
1	476754.858	1283251.151
2	476707.241	1283232.445
3	476698.713	1283220.089
4	476562.000	1283203.000
5	476462.000	1283126.000
6	476402.786	1283021.175
7	476330.283	1283024.468
8	476300.735	1283027.037
9	476337.758	1283104.904
10	476360.654	1283132.356
11	476383.863	1283154.644
12	476416.533	1282214.282
13	476441.190	1282259.293
14	476465.300	1283326.215
15	476486.980	1283386.389
16	476501.012	1283425.170
17	476514.947	1283467.797
18	476595.328	1283434.505
19	476630.364	1283420.707
20	476651.333	1283412.372
21	476661.146	1283407.115
22	476669.876	1283400.566
23	476676.895	1283392.452
24	476716.797	1283327.799
25	476732.719	1283293.413
26	476676.241	1283187.532
27	476646.871	1283126.453
28	476586.634	1283037.532
29	476570.397	1283011.090
30	476456.852	1283019.016

តារាងសម្រាប់បង្ហាញផ្ទៃដីបឹងកាប់ស្រូវ

បឹង ៦៧

Projection, UTM, Zone 48N  
Datum, WGS, 1984

ID	E	N
1	476647.349	1283010.960
2	476568.446	1283055.046
3	476640.933	1283033.137
4	476657.612	1283081.898
5	476662.800	1283038.253
6	476576.532	1283085.985
7	476659.157	1283072.133
8	476680.761	1286013.284
9	476647.359	1283137.087
10	476687.435	1286157.087
11	476692.133	1283145.215
12	476721.493	1286136.445
13	476672.982	1283198.841
14	476689.805	1286117.830
15	476641.987	1283285.360
16	476864.512	1286037.044
17	476612.525	1283311.108
18	476844.484	1286012.055
19	476617.352	1283368.377
20	476844.484	1285955.302
21	476598.270	1283364.533
22	476834.928	1285946.609
23	476599.026	1283365.696
24	476834.889	1285933.454
25	476541.138	1283373.571
26	476838.663	1285922.105
27	476488.220	1283321.198
28	47670.458	1285985.469
29	476369.241	128306.685
30	476764.782	1285659.941
31	476289.640	1283286.985
32	476798.854	1285660.159
33	476289.243	1283253.542
34	476842.071	1285661.132
35	476126.624	1283239.458
36	476891.894	1285668.224
37	476084.821	1283360.668
38	476903.982	1285601.672
39	476083.131	1283386.846
40	476912.279	1285535.235
41	476079.959	1283400.003
42	476919.895	1285516.684
43	476071.634	1283255.631
44	476830.209	1285488.683
45	476082.255	128362.767
46	476829.615	1285424.748
47	476140.375	1283296.169
48	476995.554	1285261.177
49	476140.375	1283296.169
50	476995.554	1285261.177
51	476140.375	1283296.169
52	476995.554	1285261.177
53	476140.375	1283296.169
54	476995.554	1285261.177
55	476140.375	1283296.169
56	476995.554	1285261.177
57	476140.375	1283296.169
58	476995.554	1285261.177
59	476140.375	1283296.169
60	476995.554	1285261.177
61	476140.375	1283296.169
62	476995.554	1285261.177
63	476140.375	1283296.169
64	476995.554	1285261.177
65	476140.375	1283296.169
66	476995.554	1285261.177
67	476140.375	1283296.169
68	476995.554	1285261.177
69	476140.375	1283296.169
70	476995.554	1285261.177
71	476140.375	1283296.169
72	476995.554	1285261.177
73	476140.375	1283296.169
74	476995.554	1285261.177
75	476140.375	1283296.169
76	476995.554	1285261.177
77	476140.375	1283296.169
78	476995.554	1285261.177
79	476140.375	1283296.169
80	476995.554	1285261.177
81	476140.375	1283296.169
82	476995.554	1285261.177
83	476140.375	1283296.169
84	476995.554	1285261.177
85	476140.375	1283296.169
86	476995.554	1285261.177
87	476140.375	1283296.169
88	476995.554	1285261.177
89	476140.375	1283296.169
90	476995.554	1285261.177
91	476140.375	1283296.169
92	476995.554	1285261.177
93	476140.375	1283296.169
94	476995.554	1285261.177
95	476140.375	1283296.169
96	476995.554	1285261.177
97	476140.375	1283296.169
98	476995.554	1285261.177
99	476140.375	1283296.169
100	476995.554	1285261.177

បឹងតាមោក

បឹងកាប់ស្រូវ

បឹង ៦៧


1283038m

បឹង ៦៧

464228m




ផែនទីឧបសម្ព័ន្ធទី(២) នៃអនុក្រឹត្យលេខ.....៦៧.....អនក្រ.បក ចុះថ្ងៃទី.....២៧.....ខែ.....សីហា.....ឆ្នាំ២០១៩...  
ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ






ផែនទីឧបសម្ព័ន្ធទី(៣) នៃអនុក្រឹត្យលេខ.....៦៧.....អនក្រ.បក ចុះថ្ងៃទី.....២៧.....ខែ.....សីហា.....ឆ្នាំ២០១៩.....  
ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ






ផែនទីបង្ហាញការដាក់ស្នើសុំការគាំទ្ររបស់រដ្ឋសម្រាប់ស្ថិតិស្រុក ២០ ( មីនសារោត )





**ផែនទីបង្ហាញពីតំបន់ដីរបស់រដ្ឋ៖ ផ្ទៃដី សុទ្ធ ដែលស្នើសុំការដាស់តឿនរបស់រដ្ឋស្រូវលេខ ២០ (បឹងសារមាត)**  
 ស្ថិតនៅភូមិត្រពាំងកោង សង្កាត់គោករកា ខណ្ឌព្រៃកក្កដា រាជធានីភ្នំពេញ



**ស្វែងយល់ផ្ទៃដីបឹងសារមាតដែលដាស់តឿនរបស់រដ្ឋលេខ២០**

**សង្ខេបសង្ខេប**

- ចំណុចនិយាមកាត្រីដី
- ខ្សែបន្ទាត់ផ្ទៃដីបឹងសារមាតដែលដាស់តឿនរបស់រដ្ឋលេខ ២០
- ដីរបស់រដ្ឋ៖ ផ្ទៃដី សុទ្ធ ទំហំ ៧៧១៣៨ម<sup>២</sup> នៅក្នុងផ្ទៃដីបឹង
- ការបោក ដែលដាស់តឿនរបស់រដ្ឋស្រូវលេខ ២០
- ដីរបស់រដ្ឋ៖ ផ្ទៃដី សុទ្ធ ទំហំ ៣១៩៦០ម<sup>២</sup> នៅក្រៅផ្ទៃដីបឹង
- ការបោក ដែលដាស់តឿនរបស់រដ្ឋស្រូវលេខ ២០

**សរុបផ្ទៃដីសុទ្ធ = 109098m<sup>2</sup>**


**តារាងនិយាមកាត្រីដី**  
 Projection: UTM, Zone 48N  
 Datum: WGS, 1984

ID	E	N
1	476754.358	1283251.151
2	476707.241	1283232.445
3	476698.713	1283220.089
4	476562.000	1283203.000
5	476462.000	1283126.000
6	476402.786	1283021.175
7	476320.283	1283024.468
8	476300.735	1283027.037
9	476337.758	1283104.904
10	476360.654	1283132.356
11	476383.863	1283154.644
12	476416.533	1283214.282
13	476441.190	1283259.293
14	476465.300	1283326.215
15	476486.980	1283386.389
16	476501.012	1283425.170
17	476514.947	1283467.797
18	476595.328	1283434.305
19	476580.364	1283420.707
20	476651.333	1283412.372
21	476661.146	1283407.115
22	476669.876	1283400.566
23	476676.895	1283392.452
24	476716.797	1283327.799
25	476732.719	1283293.413
26	476676.241	1283187.532
27	476646.871	1283136.453
28	476586.634	1283037.532
29	476570.397	1283011.090
30	476456.852	1283019.016



**ផែនទីបង្ហាញពីដីសំរាប់សាងសង់ស្ថានីយ៍ស្រោចស្រូវស្រូវស្រែចម្រុះ ២០ (មីនសាមាត)**

ស្ថិតនៅភូមិកោះរាង សង្កាត់ត្បូងឃ្មុំ ខណ្ឌព្រៃកែវ រាជធានីភ្នំពេញ



**តារាងទិន្នន័យត្រីកោណ**  
Projection: UTM, Zone 48N  
Datum: WGS, 1984

ID	E	N	ID	E	N
1	476647.349	1285010.960	34	476568.446	128555.046
2	476640.939	1285053.137	35	476567.612	1285881.898
3	476662.890	1285058.253	36	476576.632	1285895.985
4	476659.157	1285077.213	37	476580.761	1286013.284
5	476647.369	1285137.087	38	476587.435	1286157.087
6	476692.193	1285145.215	39	476721.493	1286136.445
7	476672.982	1285198.841	40	476869.805	1286117.830
8	476641.987	1285285.360	41	476864.512	1286037.044
9	476632.525	1285311.108	42	476856.443	1286012.055
10	476617.352	1285368.577	43	476844.484	1285955.302
11	476598.270	1285364.533	44	476834.928	1285946.609
12	476589.406	1285365.696	45	476834.889	1285933.454
13	476541.138	1285357.557	46	476838.603	1285922.105
14	476488.220	1285344.092	47	476835.881	1285896.469
15	476456.620	1285332.198	48	476770.458	1285885.875
16	476369.241	1285306.685	49	476764.762	1285659.941
17	476289.640	1285286.985	50	476798.854	1285660.199
18	476289.243	1285253.542	51	476842.071	1285661.132
19	476126.624	1285239.458	52	476891.894	1285668.224
20	476084.821	1285360.866	53	476903.982	1285601.672
21	476083.132	1285386.946	54	476918.279	1285535.235
22	476079.695	1285440.003	55	476919.885	1285516.684
23	476071.834	1285525.631	56	476930.209	1285488.683
24	476082.255	1285626.276	57	476929.615	1285424.748
25	476140.575	1285632.996	58	476809.169	1285261.177
26	476140.149	1285706.705	59	476795.554	1285201.073
27	476172.945	1285715.196	60	476793.968	1285174.121
28	476188.909	1285717.142	61	476812.823	1285139.411
29	476309.234	1285737.382	62	476819.140	1285055.076
30	476380.485	1285745.534	63	476771.519	1285045.676
31	476444.860	1285751.479	64	476748.926	1285039.359
32	476578.317	1285760.807	65	476740.000	1286063.000
33	476573.363	1285808.871	66	476649.056	1286128.519

**សង្ខេបសំខាន់ៗ**

- ចំណុចទិន្នន័យត្រីកោណ
- ផ្ទៃសរុបស្ថានីយ៍ស្រោចស្រូវស្រែចម្រុះ ២០ ដែលសំរាប់សាងសង់ស្ថានីយ៍ស្រោចស្រូវស្រែចម្រុះ ២០ នៅក្នុង ភូមិកោះរាង សង្កាត់ត្បូងឃ្មុំ ខណ្ឌព្រៃកែវ រាជធានីភ្នំពេញ មាន ២០ ហិកតា។
- ផ្ទៃសរុបស្ថានីយ៍ស្រោចស្រូវស្រែចម្រុះ ២០ ដែលសំរាប់សាងសង់ស្ថានីយ៍ស្រោចស្រូវស្រែចម្រុះ ២០ មាន ២០ ហិកតា។

**ផ្ទៃសរុបស្ថានីយ៍ស្រោចស្រូវស្រែចម្រុះ ២០ = 464228m²**





**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣ អនក្រ.បក

**អនុក្រឹត្យ**

**ស្តីពី**

**ការទទួលស្គាល់វិទ្យាស្ថានបណ្ឌិតកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ០១ អនក្រ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩២ ស្តីពីការបង្កើតនិងការ គ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សានិងសិក្សាឯកទេស
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខខណ្ឌ វិនិច្ឆ័យនៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខ័ណ្ឌ គុណវុឌ្ឍិជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

**មាត្រា ១..**

ត្រូវបានទទួលស្គាល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយ ដែលមានឈ្មោះថា "វិទ្យាស្ថានបញ្ញវន្តកម្ពុជា" សរសេរជាអក្សរកាត់ថា "វ.ប.ក." និងជាភាសាអង់គ្លេសថា "Paññavanta Institute of Cambodia" សរសេរជាអក្សរកាត់ថា "P.I.C." ។

**មាត្រា ២..**

វិទ្យាស្ថានបញ្ញវន្តកម្ពុជា មានទីតាំងស្ថិតនៅអគារលេខ១២-១៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

**មាត្រា ៣..**

វិទ្យាស្ថានបញ្ញវន្តកម្ពុជា ធ្វើការបណ្តុះបណ្តាលដោយអនុលោមតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិលើកម្រិតដូចខាងក្រោម៖

- កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ សិក្សារយៈពេលក្រោម ១ឆ្នាំ ទៅតាមជំនាញ និងវិជ្ជាជីវៈ
- កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង៣ សិក្សារយៈពេល ១ឆ្នាំ ២ឆ្នាំ ឬ ៣ឆ្នាំ ដែលមានយ៉ាងតិច ៣០ក្រេឌីត(សម្រាប់មួយកម្រិត)
- កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស សិក្សារយៈពេលយ៉ាងតិច ២ឆ្នាំ ដែលមានយ៉ាងតិច ៦០ក្រេឌីត
- កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស សញ្ញាបត្រវិស្វកម្ម សិក្សារយៈពេលយ៉ាងតិច ៤ឆ្នាំ ដែលមានយ៉ាងតិច ១២០ក្រេឌីត។

**មាត្រា ៤..**

វិទ្យាស្ថានបញ្ញវន្តកម្ពុជា ធ្វើការបណ្តុះបណ្តាលលើមុខជំនាញដូចខាងក្រោម៖

- |                                |                             |
|--------------------------------|-----------------------------|
| - វិស្វកម្មអគ្គិសនី            | - ធនាគារ និងហិរញ្ញវត្ថុ     |
| - វិស្វកម្មថយន្ត               | - អក្សរសាស្ត្រអង់គ្លេស      |
| - បច្ចេកវិទ្យាព័ត៌មាន          | - វិទ្យាសាស្ត្រកុំព្យូទ័រ   |
| - គណនេយ្យ                      | - ជួសជុលថយន្ត               |
| - គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ | - បរិក្ខារត្រជាក់           |
| - ទីផ្សារ                      | - ជាងផ្សារដែក               |
| - គ្រប់គ្រងពាណិជ្ជកម្ម         | - ថ្នាក់ស្ថានចម្លងបន្តជំនាញ |

ក្នុងករណីចាំបាច់ដែលវិទ្យាស្ថានបញ្ញវន្តកម្ពុជា ត្រូវប្តូរទីតាំង វិទ្យាស្ថានត្រូវជូនដំណឹងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបាន ០២ខែ មុននឹងធ្វើការផ្លាស់ប្តូរ។ ចំពោះការបង្កើតសាខា ដំឡើងកម្រិត ឬបន្ថែមជំនាញផ្សេងៗ វិទ្យាស្ថានត្រូវសុំការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុលោមតាមសេវាសាធារណៈដែលបានកំណត់ដោយក្រសួងសាមី។

**មាត្រា ៥..**

វិទ្យាស្ថានបញ្ញវន្តកម្ពុជា មានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យ និងសម្រេចលើគោលនយោបាយផែនការអភិវឌ្ឍកម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធដទៃទៀត។ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់



តាំងជាក់ស្តែងនៃវិទ្យាស្ថានបញ្ញវន្តកម្ពុជា ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

**មាត្រា៦.-**

វិទ្យាស្ថានបញ្ញវន្តកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

- ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការគ្រប់គ្រងវិទ្យាស្ថានបញ្ញវន្តកម្ពុជា និងធានាឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
- ទទួលខុសត្រូវក្នុងការជ្រើសរើសសិស្ស-និស្សិតឱ្យចូលរៀន ស្របតាមគោលការណ៍ណែនាំរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- គោរព និងអនុវត្តតាមការណែនាំ និងបទដ្ឋានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន កំណត់អំពីសកម្មភាពនៃការធានាគុណភាពក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ធ្វើរបាយការណ៍ជូននាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានទៀងទាត់ តាមការកំណត់។

**មាត្រា៧.-**

សិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រ តាមកម្រិត និងឯកទេសដែលបានសិក្សា។ វិញ្ញាបនបត្រ ឬសញ្ញាបត្រនេះត្រូវផ្តល់ដោយវិទ្យាស្ថានបញ្ញវន្តកម្ពុជា ដែលមានការទទួលស្គាល់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីវិទ្យាស្ថាននេះបានបំពេញ និង អនុវត្តតាមគោលការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

**មាត្រា៨.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា៩.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងនាយកវិទ្យាស្ថានបញ្ញវន្តកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសៅរ៍ ៤ កើត ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ១៩៧១ ឆ្នាំ២០១៩



**សម្តេចបណ្ឌិតហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - រដ្ឋបាលរាជធានីភ្នំពេញ
  - ដូចមាត្រា៩
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៦៥...សន្យ.ក.បក

**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរឥណទានចំណែក**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១.\_**

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ២ ០០០ ០០០ ០០០ រៀល (ពីរបីលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

**មាត្រា ២.\_**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយឧបត្ថម្ភលើការរៀបចំព្រឹត្តិការណ៍សំខាន់ៗ និងអនុវត្តសកម្មភាពតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

**មាត្រា ៣.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញផ្សាយ ១៣ ខែ មិថុនា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៣៤ ខ.ជ.ជ.ក្រ.តត

**អនុក្រឹត្យ**

**ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១:** តែងតាំងលោក **សេង ស៊ីនហ៊ុន** ជាអគ្គាធិការរង នៃអគ្គាធិការរង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក **គង់ វ៉ាញ** ដែលត្រូវបានទទួលការកិច្ចប្តឹង។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច្រាស ១៥ កើត ខែ ចិល្ហ័ន ឆ្នាំ ច ស័រ្សីស័ក ព.ស.២៥៦២  
ធ្វើនៅ រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការរងរដ្ឋមន្ត្រីទទួលបន្ទុក
  - អគ្គលេខាធិការរងរដ្ឋមន្ត្រីសភា
  - អគ្គលេខាធិការរងរដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ៣៤៦ អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានតំណាង**

**នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ២៧៤អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ១៤អនក្រ.បក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងនិងការកំណត់បៀវត្សប្រចាំខែនិងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការនិងបុគ្គលិកបំពេញភារកិច្ច តាមស្ថានតំណាងកម្ពុជានៅបរទេស
- បានឃើញអនុក្រឹត្យលេខ១០៧អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

**សម្រេច**

**មាត្រា ១:** តែងតាំងលោក ប៊ុង សីហា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ជា អគ្គទីប្រឹក្សា នៃស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។



**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៥ កើត ខែ ឆ្នាំ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៩

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៣៣៤ ច.ប. រក. អនក្រ. ចត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការចំនួន ០២រូប ដូចមានរាយនាមខាងក្រោម:

**ក-ក្រសួងមហាផ្ទៃ**

១-លោក **វេន សុគន្ធា** ពីឋានន្តរស័ក្តិក្រុមការ ថ្នាក់លេខ១ មកឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ៦

**ខ-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**

១-លោក **ពុំ សុផល** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ៦។

**មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១ កក្កដា ខែសីហា ឆ្នាំច សិរីទ្វីប្រសាទ ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ០៧៤៨ អនក្រ-តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ**មាសស្ថាបនាជាតិ** ជូនលោក ហៀន ហ៊ិត សប្បុរសជននៅខេត្តសៀមរាប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចំនួន ៥៣ ០០០ (ហាសិបបីពាន់)ដុល្លារអាមេរិក ជួយកសាងផ្លូវមួយខ្សែចាក់បេតុងប្រវែង ១៧៦០ម៉ែត្រ និងក្រាលកៅស៊ូ ៩៤០ម៉ែត្រ ស្ថិតនៅសង្កាត់ទឹករិល ក្រុងសៀមរាប ខេត្តសៀមរាប កន្លងមក ។

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- អន្តេងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៣៤៩ អនក្រ.តា



**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារកំណត់**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១.-** បំពាក់មេដាយមុនីសារកំណត់ ថ្នាក់ **និមនិទ្ធ** ជូនគ្រូពេទ្យ ចំនួន ២រូប នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុន ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ នៃក្រសួងសុខាភិបាល ដែលមានស្នាដៃល្អ ក្នុងការជួយឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារ ដើម្បីទប់ស្កាត់ ជំងឺគ្រុនចាញ់កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារត្ន នាយការិយាល័យបច្ចេកទេស
- ២-លោកស្រីវេជ្ជបណ្ឌិត ប៊ូខេង ថារីន អនុប្រធានការិយាល័យបច្ចេកទេស

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃពហស្ស័វ ១៩ ខែ ឧសភា ឆ្នាំ ២០១៩  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៣៥០ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយបុណ្យសារកំណត់**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **បុណ្យសារកំណត់** ថ្នាក់ **អស្សុប្បន្និ** ជូនសប្បុរសជនជនជាតិចិន ចំនួន៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយព្យាបាលជំងឺ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ នឹងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាពេលកន្លងមក ដូចមានរាយខាងក្រោម៖

- ១-Mr. Chiu Chen Yi
- ២-Mr. Tsai Chun Jen
- ៣-Ms. Yu Tzu Hsun

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចេញក្រឹត្យ ១ ពាន ខែ ៥ ឆ្នាំ ច សិរីទ្រិសីក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១១៤ អនក្រ. ចត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារាភីណូ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មុនីសារាភីណូ** ថ្នាក់ **អិបឌិច** ជូនលោកស្រីសាស្ត្រាចារ្យ **Celia Ia Choo TAN** ដែលមានស្នាដៃក្នុងការជួយបណ្តុះបណ្តាលមន្ត្រីសុខាភិបាល លើជំនាញព្យាបាលដោយចលនា តាំងពីឆ្នាំ២០០៥រហូតមកដល់បច្ចុប្បន្ន ។

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ១ កក្កដា ខែ ៥ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ៧ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ : ៥៤/ន.ស/រកត



**សេចក្តីសម្រេច**  
**ស្តីពី**

**ការទទួលស្គាល់ជាផ្លូវការនូវសមាសភាព**  
**ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យឯកជន
- បានឃើញសេចក្តីសម្រេចលេខ ៣៩ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការតែងតាំងសមាសភាពក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- បានឃើញសេចក្តីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- យោងលិខិតលេខ ០៤៦/១៩ សភពណ.កជ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ របស់សភាពណិជ្ជកម្មកម្ពុជា
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១.\_**

ទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានសមាសភាព ដូចមានខាងក្រោម៖





ក- ក្រុមការងារផ្នែកសិកម្ម កសិ-ឧស្សាហកម្ម

- ១- ឯកឧត្តម ឧកញ៉ា បណ្ឌិត ម៉ុង ឫឌី សហប្រធាន
- ២- លោកបណ្ឌិត កាន់ មុនីវណ្ណ អនុប្រធាន
- ៣- ឧកញ៉ា ហ៊ុន ឡាន អនុប្រធាន
- ៤- ឧកញ៉ា ម៉ែន សុភក្តិ អនុប្រធាន
- ៥- លោក ម៉ុង រិទ្ធជា សមាជិក
- ៦- ឧកញ៉ា ឡាយ សិរ សមាជិក
- ៧- ឧកញ៉ា ម៉ី ភារារិទ្ធិ សមាជិក
- ៨- ឧកញ៉ា ឡេង ឫឌី សមាជិក
- ៩- លោក លី ឡាវិល សមាជិក
- ១០- លោក ចាន់ សុឃាំង សមាជិក
- ១១- លោក គាំ អ៊ុន សមាជិក
- ១២- លោក សុខ ហ៊ុនឫក្តិ សមាជិក
- ១៣- លោក អ៊ុន ណាម សមាជិក
- ១៤- លោក យ៉ែម ម៉ីនឡឿន សមាជិក

ខ- ក្រុមការងារផ្នែកទេសចរណ៍

- ១- លោក លូ ម៉េង សហប្រធាន
- ២- លោក ឃ្លេស គីលីយ៉ង់ អនុប្រធាន
- ៣- លោក ឱន សុមេធារិទ្ធិ អនុប្រធាន
- ៤- លោកស្រី នាយ សិរាវណី អនុប្រធាន
- ៥- លោកស្រី ហាវ៉ា លីណា សមាជិក
- ៦- ឧកញ៉ា ត្រៀម ម៉ូសោតា សមាជិក
- ៧- លោក ហូ វណ្ណ សមាជិក
- ៨- លោក ឈួន សម្បត្តិ សមាជិក
- ៩- លោក រាង គីមឡឿង សមាជិក
- ១០- លោក សុខ តេង សមាជិក
- ១១- លោក PETER BRONGERS សមាជិក
- ១២- លោកស្រី វ៉ាន់ ម៉ែនឡេង សមាជិក
- ១៣- លោក កុល នូថាវរិទ្ធិ សមាជិក
- ១៤- លោក ឡាយ គីមសុរ សមាជិក
- ១៥- លោក Nuno Costa សមាជិក
- ១៦- លោកស្រី Sharee BAULD សមាជិក
- ១៧- លោក ឡឿ សំណាង សមាជិក
- ១៨- ឧកញ៉ា សេវ សេងហាវ៉ា សមាជិក

គ- ក្រុមការងារផ្នែកកម្មវត្ថុសាល សហគ្រាសបុរេសក្ខី និងបេឡា និងសេវា

- ១- ឧកញ៉ា តែ តាំងម៉ែ សហប្រធាន
- ២- ឧកញ៉ា តាំង គុច អនុប្រធាន
- ៣- លោកស្រីបណ្ឌិត អេង លីកង់ អនុប្រធាន
- ៤- លោកស្រី កែវ ម៉ុំ អនុប្រធាន
- ៥- ឧកញ៉ា ហេង មុនី អនុប្រធាន
- ៦- លោក គឹម ម៉េងហ៊ុត សមាជិក
- ៧- ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត សមាជិក
- ៨- លោក យ៉ែន សុវណ្ណ សមាជិក
- ៩- លោកស្រី ជា សុខលាង សមាជិក
- ១០- ឧកញ៉ា គា មី សមាជិក
- ១១- ឧកញ៉ា ចាន់ សុឃាង សមាជិក
- ១២- លោកស្រី នុត សម្បស្ស សមាជិក
- ១៣- លោក លាង ឡេង សមាជិក
- ១៤- ឧកញ៉ា ឈិន កេន សមាជិក
- ១៥- លោក យ៉ែន សុវណ្ណមុនី សមាជិក

ឃ- ក្រុមការងារផ្នែកកម្មវត្ថុ ពន្ធដារ និងអភិបាលកិច្ច

- ១- លោក ប្រេងជក្កន ស្មារ៉ុនី សហប្រធាន
- ២- ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធាន
- ៣- លោក អានូជ ជាក អនុប្រធាន
- ៤- លោក ហេង មី អនុប្រធាន
- ៥- ឧកញ៉ា ចាន់ ស៊ីវឿង សមាជិក
- ៦- លោក ចាន់ វារស័ដ្ឋន សមាជិក
- ៧- លោក Etienne Chenevier សមាជិក
- ៨- លោក ប្លែស គីលីយ៉ង់ សមាជិក
- ៩- លោក Yogo Kanda សមាជិក
- ១០- លោកស្រី Sandra D'amico សមាជិក
- ១១- លោក Brendan James Lalor សមាជិក
- ១២- លោក Jean Gaetan Guillemaud សមាជិក
- ១៣- លោក លីម សុជាតិ សមាជិក
- ១៤- លោក តែ ស៊ីង សមាជិក
- ១៥- ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត សមាជិក
- ១៦- ឧកញ៉ាបណ្ឌិត ម៉ុន មុនី សមាជិក
- ១៧- លោក ចាន់ ចាសនា សមាជិក
- ១៨- លោក ស៊ីម ចាន់គីរេត្ត សមាជិក



- ១៩- កញ្ញា ឯក សុភារ៉ា សមាជិក
- ២០- លោក រៀន វ៉ាតសិន សមាជិក

ច- ក្រុមការងារផ្នែកសេវាបណ្ណាល័យ និងហិរញ្ញវត្ថុ

- ១- បណ្ឌិត អ៊ុន ចាន់នី សហប្រធាន
- ២- លោក ម៉ីន យីន អនុប្រធាន
- ៣- លោក វ៉ាន់ តារស័ដួន អនុប្រធាន
- ៤- លោក លីម សុជាតិ សមាជិក
- ៥- លោក គា បូណណ សមាជិក
- ៦- លោក ម៉ីន មុនី សមាជិក
- ៧- លោកស្រី មីក ចាន់ធឿន សមាជិក
- ៨- លោកស្រី ម៉ុក ភក្កី សមាជិក
- ៩- លោក Natt LUMCHITCHOM សមាជិក
- ១០- លោកស្រី Pakaravee Anantathannanid សមាជិក
- ១១- លោកស្រី ព្រសុន លាងអ៊ុំ សមាជិក
- ១២- លោក Ekhwan Bin Jani សមាជិក
- ១៣- លោក Paul Clements សមាជិក
- ១៤- លោកស្រី យីម ស៊ីវខេង សមាជិក
- ១៥- លោក ហេង ចន្ទា សមាជិក
- ១៦- លោក ម៉ែន មករា សមាជិក
- ១៧- លោក រ៉ុត សោភ័ណ សមាជិក
- ១៨- លោក លីម ឡុងសេង សមាជិក
- ១៩- លោកស្រី សេនឌី ឈូ ផេក ជូ សមាជិក

ច- ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ

- ១- ឧកញ៉ា សូ ឡុន សហប្រធាន
- ២- ឧកញ៉ា គុប ផេង អនុប្រធាន
- ៣- ឧកញ៉ា គុជ ស៊ីនិត អនុប្រធាន
- ៤- ឧកញ៉ា លីម សុភកន អនុប្រធាន
- ៥- ឧកញ៉ា លី គង់ អនុប្រធាន
- ៦- លោក ស៊ីន ចាន់ធឿ សមាជិក
- ៧- លោក ស៊ីយ ម៉ីនថាន សមាជិក
- ៨- ឧកញ៉ា ឡាយ សិរ សមាជិក
- ៩- លោក យុត សារឿន សមាជិក
- ១០- លោក អ៊ុន ចាន់នី សមាជិក
- ១១- លោក សំ ពិច សមាជិក

១២- លោក	កែវ កុម្មុះ	សមាជិក
១៣- លោក	នីម បំណាន	សមាជិក
១៤- លោក	កុក វ៉ាន់	សមាជិក
១៥- លោក	ឡាន ហៃ	សមាជិក
១៦- លោក	គុយ លាង	សមាជិក
១៧- លោក	ហុង ម៉ុនធី	សមាជិក
១៨- លោក	កែវ សេង	សមាជិក

ឆ- ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម

១- ឧកញ៉ា	វ៉ាន់ ស៊ីវឿង	សហប្រធាន
២- ឧកញ៉ា	លី យុនថៃ	អនុប្រធាន
៣- ឧកញ៉ា	គង់ សាង	អនុប្រធាន
៤- លោកស្រី	វ៉ាន់ ប័ក្ខិ	សមាជិក
៥- លោក	ឡាន កែវ	សមាជិក
៦- លោក	គីយោតាកា ជួហ្វ	សមាជិក
៧- លោក	ហាន់ រុនីន	សមាជិក
៨- លោក	ខុម ហេង	សមាជិក
៩- លោក	គីន ជន	សមាជិក
១០- លោក	CHEN HSING HUNG	សមាជិក
១១- លោក	ខេន លូ	សមាជិក
១២- លោក	ហុង ម៉ុនធី	សមាជិក
១៣- លោក	កាំង មូនីកា	សមាជិក
១៤- លោក	លី គីកហេង	សមាជិក

ជ- ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ

១- ឧកញ៉ា	ណាង សុមី	សហប្រធាន
២- ឧកញ៉ា	សុខ ពិសិដ្ឋ	អនុប្រធាន
៣- ឧកញ៉ា	គង់ សាង	អនុប្រធាន
៤- លោកជំទាវឧកញ៉ា	អ៊ុន ស៊ាងរិទ្ធី	អនុប្រធាន
៥- លោក	ទេព សុភ័ណ្ណ	អនុប្រធាន
៦- លោក	ស គីណាល់	សមាជិក
៧- លោក	CARSON LAINE SHAREIN	សមាជិក
៨- លោក	Senaka FERNANDO	សមាជិក
៩- លោកស្រី	នុច គីមលីន	សមាជិក
១០- លោក	MORGAN JEROME PHILIP	សមាជិក
១១- លោកស្រី	ជា ប័ន្តកកុដា	សមាជិក





១២- លោក	យ៉ុង សត្យា	សមាជិក
១៣- លោក	YIN PENG	សមាជិក
១៤- លោកស្រី	ជាំ សុខណាង	សមាជិក
១៥- លោក	លី សុភាព	សមាជិក
១៦- លោកស្រី	នុច គីមលីន	សមាជិក
១៧- លោក	MORGAN JEROME PHILIP	សមាជិក
១៨- លោក	KENZO HAMADA	សមាជិក
១៩- លោក	កេវ ពេន្រ	សមាជិក
២០- លោក	YASUNARI KUNO	សមាជិក

**ឈ- ក្រុមការងារផ្នែកស្រុក-អង្គរ**

១- ឯកឧត្តម	សុខ ពុទ្ធីវុធិ	សហប្រធាន
២- លោក	នង ចាសនា	អនុប្រធាន
៣- ឧកញ៉ា	គូ ពុយ	អនុប្រធាន
៤- ឧកញ៉ា	ហ៊ុន ឡាន់	អនុប្រធាន
៥- ឧកញ៉ា	គីម សាវុធិ	អនុប្រធាន
៦- បណ្ឌិត	សុខ ហាម	អនុប្រធាន
៧- លោក	តាំង នុចធី	សមាជិក
៨- លោក	ចាន់ សុឃាំង	សមាជិក
៩- ឧកញ៉ា	សុភ សារ៉េន	សមាជិក
១០- ឧកញ៉ា	ចង្ស ម៉ីនហេង	សមាជិក
១១- លោក	ហាង សែ	សមាជិក
១២- លោក	រ៉ុន សិរីវឌ្ឍនា	សមាជិក
១៣- ឯកឧត្តមបណ្ឌិត	កង ច័ន្ទតារាវត្ត	សមាជិក
១៤- ឯកឧត្តម	មូល សារិទ្ធិ	សមាជិក
១៥- លោក	យន សុវណ្ណ	សមាជិក
១៦- លោក	ស៊ី រ៉ានី	សមាជិក

**ឈូ- ក្រុមការងារផ្នែកថាមពល និងធនធានទឹក**

១- ឧកញ៉ា	រ៉ុន យុទ្ធិ	សហប្រធាន
២- ឧកញ៉ា	ណាង សុមី	អនុប្រធាន
៣- ឧកញ៉ា	ចិន្តា ហ៊ុន	អនុប្រធាន
៤- លោក	ឃ្លេស គិលីយ៉ុង	អនុប្រធាន
៥- ឧកញ៉ា	ឡេង ឫទ្ធិ	អនុប្រធាន
៦- ឧកញ៉ា	ខៀម ចេងហេង	សមាជិក
៧- លោក	អន ថាវនីន	សមាជិក



៨- លោក	លឹម តារាវិទ្យ	សមាជិក
៩- លោក	អ៊ឹម សំរោត	សមាជិក
១០- លោក	ម៉ៅ ចិត្រាគុយ	សមាជិក
១១- លោក	ជ្រីង អេងលឹម	សមាជិក
១២- លោក	ហ៊ុំ ឡេង	សមាជិក
១៣- លោក	ជ្រី ឈុនហេង	សមាជិក
១៤- លោក	ឡេង ម៉ូង	សមាជិក
១៥- លោក	នីង សុំណា	សមាជិក

ជ- ក្រុមការងារផ្នែកអប់រំ

១- បណ្ឌិត	ហេង ចាន់ដា	សហប្រធាន
២- លោក	ម៉ុង បូឡេង	អនុប្រធាន
៣- ឯកឧត្តម	ឧកញ៉ា បណ្ឌិត គួប ម៉េងលី	អនុប្រធាន
៤- លោក	ឃឹម សុខហេង	អនុប្រធាន
៥- លោក	អោម សេងហ៊ុំរ៉ា	សមាជិក
៦- លោក	ហ៊ុន មុន្នីវណ្ណ	សមាជិក
៧- លោក	ជី ម៉េង	សមាជិក
៨- លោក	បុង ពុមរដ្ឋា	សមាជិក
៩- លោកស្រី	គួង សុវិតា	សមាជិក
១០- លោក	ថៅ ម៉េងសៀង	សមាជិក
១១- លោក	សុទ្ធ ចន្ទ្យៈ	សមាជិក
១២- លោក	រស់ ម៉ីនី	សមាជិក
១៣- លោក	ស៊ាង សុបញ្ញា	សមាជិក

ឃ- ក្រុមការងារផ្នែកសុខាភិបាល

១- លោកវេជ្ជបណ្ឌិត	ឧកញ៉ា កាន់ គឹមម៉េង	សហប្រធាន
២- ឧកញ៉ា បណ្ឌិត	ណាង សុវី	អនុប្រធាន
៣- លោកជំទាវ	នាយ ណាយ	អនុប្រធាន
៤- លោកបណ្ឌិត	ងា ចាន់ឌី	អនុប្រធាន
៥- ឯកឧត្តម	ឧកញ៉ា ស៊ិន សុខណា	សមាជិក
៦- លោក	FUKUDA TOSHIAKI	សមាជិក
៧- លោកបណ្ឌិត	ចាន់ សុវណ្ណឌី	សមាជិក
៨- លោកស្រី	ឧកញ៉ា ស្រីភី ម៉ូសុតា	សមាជិក
៩- លោក	ទិត ហុនឃី	សមាជិក
១០- លោក	ហាស ពីលីពីន	សមាជិក
១១- លោក	LIM YEWKENG	សមាជិក

- ១២- លោកស្រី កែវ ចន្ទសៀក សមាជិក
- ១៣- លោកជំទាវ ឃុន មូលីន សមាជិក
- ១៤- បណ្ឌិត Narintara Boonjongcharoen សមាជិក

**ខ- ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ**

- ១- លោកឧកញ៉ា លី ហ្វុន សហប្រធាន
- ២- ឧកញ៉ា ថៃ ជាហ៊ុក អនុប្រធាន
- ៣- លោកបណ្ឌិត គាន់ មុនីវណ្ណ អនុប្រធាន
- ៤- ឧកញ៉ា លី ឃុនថៃ សមាជិក
- ៥- ជំទាវឧកញ៉ា កែវ ម៉ាលី សមាជិក
- ៦- ឧកញ៉ា ហាន់ ឃៀង សមាជិក
- ៧- ឧកញ៉ា លាង ម៉េង សមាជិក
- ៨- ឧកញ៉ា តេង ហឿង សមាជិក
- ៩- ឧកញ៉ា លី សេងឃាង សមាជិក
- ១០- លោកជំទាវ ខា ឡេង សមាជិក
- ១១- ឧកញ៉ា តាំង គុន សមាជិក
- ១២- ឧកញ៉ា ម៉ុន ហៃ សមាជិក
- ១៣- ឧកញ៉ា សៀ ឫទ្ធី សមាជិក
- ១៤- ឧកញ៉ា ជាម ឃុនណាត សមាជិក
- ១៥- ឧកញ៉ា លាង សាំង សមាជិក
- ១៦- ឧកញ៉ា សេង ឃ្លីក់ សមាជិក
- ១៧- ឧកញ៉ា ហេង ឌុន្ទី សមាជិក
- ១៨- លោកជំទាវ សេង ចារី សមាជិក
- ១៩- ឧកញ៉ា គីន ផល្លា សមាជិក
- ២០- លោក ហ៊ុយ ចន្ទន្ទា សមាជិក
- ២១- លោក អ៊ុយ ពិសាល សមាជិក

**ប្រការ២.\_**

ក្នុងករណីមានតម្រូវការបន្ថែម សមាសភាពផ្សេងៗទៀត ក្នុងក្រុមការងារនីមួយៗរបស់ផ្នែកឯកជន ជាសិទ្ធិសម្រេចរបស់សភាពាណិជ្ជកម្ម ដែលត្រូវមានការពិភាក្សាឯកភាពជាមួយសហប្រធាននៃក្រុមការងារសាមី ដោយឈរលើលក្ខណៈវិនិច្ឆ័យមួយចំនួនច្បាស់លាស់ មានជាអាទិ៍ ៖ និរន្តរភាព ប្រសិទ្ធភាព ភាពជាតំណាង។ល។ នៃមុខវិជ្ជាជីវៈនីមួយៗ។

**ប្រការ៣.\_**

សមាសភាពនៃក្រុមការងារទាំង១៣ ដូចមានចែងក្នុងប្រការ១ នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួន នៅពេលសហប្រធានថ្មីចូលជំនួស តាមរយៈការជ្រើសរើសស្របតាមនីតិវិធីកំណត់របស់សភាពាណិជ្ជកម្ម។



**ប្រការ៤.\_**

សហប្រធាន និងសមាសភាពក្រុមការងាររបស់ផ្នែកឯកជន មានភារកិច្ច ដូចខាងក្រោម ៖

- ១- ពិភាក្សាក្នុងក្រុមការងារ ដើម្បីប្រមូលផ្តុំនូវរាល់បញ្ហាដែលមានចរិតជាគន្លឹះ សម្រាប់លើកឡើងជាមួយ ក្រុមការងាររាជរដ្ឋាភិបាលជាដៃគូ ឬសម្រាប់លើកឡើងនៅពេលមានការប្រជុំពេញអង្គរបស់វេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
- ២- ចូលរួមប្រជុំតាមកម្មវិធីកំណត់របស់សហប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយ នូវរាល់បញ្ហាដែលជាកង្វល់ ឬឧបសគ្គរបស់ជនទូទៅ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន។

មានតែបញ្ហាដែលមិនអាចដោះស្រាយបាន ក្នុងកម្រិតក្រុមការងារប៉ុណ្ណោះ ដែលអាចត្រៀមសម្រាប់បញ្ចូលក្នុង របៀបវារៈនៃការប្រជុំពេញអង្គរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលបន្ទាប់។

**ប្រការ៥.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៦.\_**

អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងសមាសភាពដូចមាន ចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

ធ្វើនៅថ្ងៃ ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២ ✓  
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ៦
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...០៩...ស.ណ.ន

**សារាចរណែនាំ  
ស្តីពី**

**ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០**

**១- សេចក្តីផ្តើម**

១- មាត្រា ៣៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានចែងអំពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជា ៣ ដំណាក់កាលគឺ៖ (១)-ដំណាក់កាលទី១ គឺការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ចាប់ពីខែមីនា ដល់ខែឧសភា, (២)-ដំណាក់កាលទី២ គឺការរៀបចំកញ្ចប់ថវិកា ចាប់ពីខែមិថុនា ដល់ខែកញ្ញា និង (៣)-ដំណាក់កាលទី៣ គឺការអនុម័តថវិកា ចាប់ពីខែតុលា ដល់ខែធ្នូ។ នៅដំណាក់កាលទី១ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញរួចហើយនូវក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ផ្អែកលើក្របខណ្ឌគោលនយោបាយនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២០-២០២២ ដើម្បីឱ្យគ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ធ្វើការពន្យល់ និងផ្តល់អំណះអំណាងអំពីលទ្ធភាព និងកិច្ចខិតខំក្នុងការប្រមូលចំណូល និងបង្ហាញអំពីតម្រូវការចំណាយរយៈពេល ៣ ឆ្នាំ សម្រាប់អនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ននីមួយៗ ដែលនឹងរួមចំណែកអនុវត្ត “យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤”។ សម្រាប់ដំណាក់កាលទី២ នេះ រាជរដ្ឋាភិបាលត្រូវចេញសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដើម្បីផ្តល់គោលការណ៍ណែនាំថ្មីសម្រាប់ជាមូលដ្ឋាន និងជាក្របខណ្ឌនៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២០ របស់គ្រប់ក្រសួង-ស្ថាប័ន ដោយគ្របដណ្តប់ទាំងថវិកាមន្ទីរជំនាញរាជធានី-ខេត្តទាំងអស់ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាដ្ឋបាលថ្នាក់ជាតិ។ ដូច្នេះ សារាចរណែនាំនេះ នឹងដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល, ការកំណត់អាទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ, អាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តថវិការបស់ក្រសួង-ស្ថាប័ន នាឆ្នាំកន្លងមក។

ដោយឡែក ចំពោះការរៀបចំកញ្ចប់ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសារាចរណែនាំមួយផ្សេងទៀត ដែលត្រូវដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ស្របតាមច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១, ដោយឈរលើមូលដ្ឋាន និងគោលការណ៍



ដែលមានចែងនៅក្នុងសារាងរំណែនាំនេះ ជាពិសេសគោលការណ៍នៃការកំណត់កញ្ចប់ និងគោលការណ៍នៃការវិភាជថវិកាដើម្បីចូលរួមបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការប្រមូលចំណូល, ប្រសិទ្ធភាពនៃការវិភាជថវិកា និងស័ក្តិសិទ្ធភាពនៃការអនុវត្តចំណាយ ទាំងកម្រិតបច្ចេកទេស និងប្រតិបត្តិការក្នុងគោលដៅរួមចំណែកកាត់បន្ថយឱនភាពថវិកា និងរក្សាអតិរេកសាច់ប្រាក់។

២- ក្នុងឆ្នាំ២០១៨ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុករហូតដល់ ៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ សមិទ្ធផលសេដ្ឋកិច្ចដ៏គួរជាទីមោទនៈនេះ អាចសម្រេចទៅបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការធានានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈត្រឹមត្រូវ និងសមស្រប។ ជារួម កំណើននេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ តាមរយៈការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យដូចជា ការវិនិយោគក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេស, ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ, ហើយសបញ្ជាក់យ៉ាងប្រគ្រប់គ្រាន់នូវការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសចំពោះភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។

៣- ក៏ប៉ុន្តែ ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកក្នុងពេលបច្ចុប្បន្ន បានបង្ហាញថាកំណើនសេដ្ឋកិច្ចពិភពលោកកំពុងបន្តថយចុះនិងស្ថិតក្នុងភាពមិនប្រាកដប្រជាជានិច្ចកាន់តែខ្លាំងឡើងៗ។ តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ, សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,៣% នៅឆ្នាំ២០១៩ ដែលទាបជាងឆ្នាំ២០១៨, និង ៣,៦% នៅឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការថយចុះទំនុកចិត្តវិនិយោគ, ការបង្អាក់នៃច្រវាក់ផលិតកម្មសកល និងការកើនឡើងនៃផលិតភាពផលិតកម្មជារួម ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មសកល, និងការបន្តកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចិន។ ការកើនឡើងនូវភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចសកលនេះ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែងាយរងគ្រោះ និងអាចជួបហានិភ័យខាងក្រៅមួយ ចំនួនរួមមាន៖ ភាពមិនច្បាស់លាស់នៃការដកការអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វវុធ (EBA) ដោយសហភាពអឺរ៉ុប, ការថយចុះជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចិន, បញ្ហាអវិជ្ជមាននៃភាពតានតឹងកាន់តែខ្លាំងនៃសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិកនិងចិន, ភាពមិនប្រាកដប្រជានៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ក៏ដូចជា បញ្ហាភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកដែលកាន់តែស្មុគស្មាញ ហើយអាចឈានទៅរក “សង្គ្រាមត្រជាក់ថ្មី”, បញ្ហាកេរវកម្ម និងសន្តិសុខសកល, ការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ ជាដើម។ ទន្ទឹមនេះ កម្ពុជាក៏អាចជួបបញ្ហាប្រឈម និងហានិភ័យក្នុងស្រុកមួយចំនួន រួមមាន៖ (១)- មូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត និងល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចមានភាពយឺតយ៉ាវ; (២)- ថ្លៃអគ្គិសនីនៅមានកម្រិតខ្ពស់នៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាង និងបញ្ហាអស្ថិរភាពនៃការផ្គត់ផ្គង់; (៣)- ភាពនៅទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធឡូជីស្ទិក; (៤)- កំណើនផលិតភាពពលកម្មទាប និងកង្វះពលកម្មជំនាញ; (៥)- សម្ពាធនៃការកើនឡើងប្រាក់ឈ្នួល; (៦)- នីតិវិធី



ស្មុគស្មាញ និងការបន្តនៅមានសេសសល់នូវកម្រៃសេវាក្រៅផ្លូវការមួយចំនួនដែលបង្កជាបញ្ហាដល់ការធ្វើធុរកិច្ច; និង (៧)- កំណើនឆាប់រហ័សនៃឥណទានក្នុងវិស័យពាក់ព័ន្ធនឹងអចលនទ្រព្យ។

៤- ដូចនេះ ឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ទាមទារឱ្យ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តកាន់តែម៉តម៉ែបន្ថែមទៀត ក្នុងការដាក់ចេញ និងអនុវត្តនូវវិធានការអន្តរាគមន៍ សមស្របឱ្យបានទាន់ពេលវេលា ក្នុងគោលដៅធានាបន្តចលនាការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិងមាំ, បង្កើន ភាពប្រកួតប្រជែង, ធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការពង្រឹងក្បាលម៉ាស៊ីនកំណើនដែលមានស្រាប់ និង ការស្វែងរកចំនួនសេដ្ឋកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ ព្រមទាំងការរៀបចំខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ ពីការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់ក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដូចខាងក្រោម៖

**២- ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈឆ្នាំ២០២០**

**២.១- ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០**

៥- ក្នុងឆ្នាំ២០១៨ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនល្អប្រសើររហូតដល់ ៧,៥% លើសពីការរំពឹងទុក ដែលកំណើននេះត្រូវបានគាំទ្រដោយកំណើនខ្ពស់លើសពីការប៉ាន់ស្មាននៃវិស័យកាត់ដេរ, កំណើនវិងមាំនៃវិស័យសំណង់ និងវិស័យអចលនទ្រព្យ ស្របនឹងកំណើនល្អប្រសើរនៃវិស័យលក់ដុំ-លក់រាយ និងវិស័យដឹកជញ្ជូននិងគមនាគមន៍។ ទន្ទឹមនេះ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៥% និង អត្រាប្តូរប្រាក់មធ្យមប្រមាណ ៤ ០៥៣ រៀល ក្នុងមួយដុល្លារសហរដ្ឋអាមេរិក។ ការបន្តមានកំណើនខ្ពស់ បែបនេះបានធ្វើឱ្យផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗកើនឡើងដល់ ១ ៥៤៨ ដុល្លារអាមេរិក។

៦- ដោយឡែកសម្រាប់ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តសម្រេចបានកំណើនក្នុង រង្វង់ ៧,១% ហើយ ផ.ស.ស តាមថ្លៃបច្ចុប្បន្នឆ្នាំ២០១៩ ត្រូវបានប៉ាន់ស្មានស្មើនឹងចំនួន ១០៨ ៥៩០ ប៊ីលាន រៀល ហើយកំណើននេះនឹងថមថយមកត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកផលប៉ះពាល់ នៃលទ្ធភាពក្នុងការដក EBA ដែលអាចនឹងដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា ជាពិសេសលើផលិតផល កាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប ហើយ ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន ឆ្នាំ២០២០ ត្រូវបានព្យាករថាមានចំនួន ១១៩ ០៣៤ ប៊ីលានរៀល ដែលកំណើននេះត្រូវបានគាំទ្រដោយ៖

- វិស័យកសិកម្មគ្រោងនឹងបន្តសម្រេចបានកំណើនយឺតក្នុងរង្វង់១,៦% ក្នុងឆ្នាំ២០១៩ និង ១,៧ ក្នុងឆ្នាំ២០២០ ដោយសារការថមថយកំណើននៃអនុវិស័យដំណាំ ទោះបីអនុវិស័យនេសាទ និងចិញ្ចឹមសត្វ ត្រូវបានព្យាករថានឹងនៅបន្តកំណើនខ្ពស់ជាងឆ្នាំកន្លងទៅបន្តិចក្តី។ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងមាន កំណើនប្រមាណ ១,៧% ក្នុងឆ្នាំទាំងពីរ ដោយសារការថមថយនៃកំណើនផលិតកម្មស្រូវ ដែលបណ្តាល មកពីភាពមានកម្រិតនៃការពង្រីកផ្ទៃដីដាំដុះ, ភាពមិនអំណោយផលនៃកត្តាអាកាសធាតុ (ឥទ្ធិពលបាតុភូត ហូតហែង El Niño) និងកំណើនយឺតនៃផលិតភាពដី និងកម្លាំងពលកម្ម។ ដោយឡែកផលិតកម្មដំណាំរួមផ្សំ



និងឧស្សាហកម្មត្រូវបានរំពឹងថានឹងបន្តសន្ទុះកំណើន ដោយសារការកើនឡើងនូវការវិនិយោគលើវិស័យកសិ-  
 ឧស្សាហកម្ម រួមមាន៖ ការវិនិយោគរបស់វិស័យឯកជនលើការកែច្នៃផលិតផលកសិកម្ម ដូចជា ដំឡូងមី,  
 ចេក និងស្វាយ ។ល។ អនុវិស័យនេសាទអាចនឹងសម្រេចបានក្នុងអត្រា ២,២% ក្នុងឆ្នាំ២០១៩ និង ២,៤%  
 ក្នុងឆ្នាំ២០២០ ដែលនឹងជំរុញខ្លាំងដោយអនុវិស័យវារីវប្បកម្ម តាមរយៈការកើនឡើងនូវការវិនិយោគពីវិស័យ  
 ឯកជន (ទាំងខ្នាតតូច និងមធ្យម) និងការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍។ អនុវិស័យចិញ្ចឹមសត្វក៏ត្រូវបាន  
 ព្យាករថានឹងមានកំណើនប្រសើរឡើងវិញ ក្នុងរង្វង់ ១,៣% និង ១,៤% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០  
 ដោយសារតែថ្លៃជ្រូករស់ត្រូវបានរំពឹងថានឹងបន្តកើនឡើងក្នុងឆ្នាំ២០១៩ ដែលជំរុញដល់ការបង្កើនការចិញ្ចឹម  
 ជ្រូក។ *ជារួម វិស័យកសិកម្មនៅបន្តជួបបញ្ហាប្រឈមជាចនាសម្ព័ន្ធជាច្រើន ដូចជា កំណើនផលិតភាពទាប  
 (ទាំងដី និងពលកម្ម) ភាពមានកម្រិតនៃការវិនិយោគលើវិស័យកែច្នៃកសិផល, ថ្លៃដើមផលិតកម្មខ្ពស់  
 បើប្រៀបធៀបនឹងប្រទេសជិតខាង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសមត្ថភាពស្ថាប័ន។*

- វិស័យឧស្សាហកម្មនិងបន្តរក្សាកំណើនក្នុងអត្រា ១០,៧% ក្នុងឆ្នាំ២០១៩ និងត្រូវបានព្យាករថា  
 នឹងមានកំណើនថយចុះមកត្រឹម ៨,៩% ក្នុងឆ្នាំ២០២០ ដែលគាំទ្រដោយកំណើនខ្ពស់នៃវិស័យសំណង់ និង  
 វិស័យឧស្សាហកម្មផ្សេងទៀត ខណៈដែលវិស័យកាត់ដេរត្រូវបានព្យាករថានឹងមានកំណើនទាប។ វិស័យកាត់ដេរ  
 ត្រូវបានព្យាករថានឹងបន្តកំណើនល្អប្រសើរក្នុងអត្រាប្រមាណ ៧,១% ក្នុងឆ្នាំ២០១៩ និងថយចុះមកត្រឹម ៣,៥%  
 ក្នុងឆ្នាំ២០២០។ កំណើនយឺតក្នុងឆ្នាំ២០២០ គឺដោយសារការថយចុះកំណើនសេដ្ឋកិច្ចសកល ជាពិសេស  
 ការរំពឹងទុកផលប៉ះពាល់ដែលបណ្តាលមកពីការដក EBA ដោយសហភាពអឺរ៉ុប ដែលនឹងអាចដាក់សម្ពាធ  
 ដល់ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា។ វិស័យសំណង់ត្រូវបានព្យាករថា នឹងបន្តកំណើនរឹងមាំក្នុង  
 អត្រា ១៧,៣% និង ១៦,១% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការបន្តកើនឡើង  
 សំណង់អគារលំនៅឋានដែលមានថ្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណិជ្ជកម្ម ជំនួសឱ្យកំណើន  
 យឺតនៃសំណង់អគារលំនៅឋានដែលមានថ្លៃខ្ពស់។ វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ត្រូវបានព្យាករថា  
 នឹងបន្តកំណើនខ្ពស់ក្នុងរង្វង់ ១០,៥% ក្នុងឆ្នាំ២០១៩ និង ១១,៥% ក្នុងឆ្នាំ២០២០ ដោយសារការពង្រីក  
 មូលដ្ឋានផលិតកម្មផលិតផលមិនមែនកាត់ដេរនៃវិនិយោគដែលមានស្រាប់ ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ច,  
 ការរំពឹងទុកនៃនិន្នាការផ្លាស់ប្តូរទីតាំងរបស់រោងចក្រមួយចំនួនពីចិនមកកម្ពុជា, ការបន្តនៃការហូរចូលវិនិយោគ  
 ពីជប៉ុន និងការបន្តកើនឡើងនៃការផ្គត់ផ្គង់ថាមពលក្នុងស្រុក។ *ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្ម  
 កម្ពុជានៅមានសក្តានុពលខ្ពស់ក្នុងការរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទាមទារនូវ  
 ការបន្តជំរុញធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ, ការពង្រឹងការតភ្ជាប់ និងការបណ្តុះបណ្តាលធនធាន  
 មនុស្សជាដើម សំដៅពង្រឹងភាពប្រកួតប្រជែង និងពន្លឿនពិពិធកម្មសេដ្ឋកិច្ច។*

- វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ក្នុងរង្វង់ ៦,៧% ក្នុងឆ្នាំ២០១៩ និង ៦,៤%  
 ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃកំណើនល្អប្រសើរនៃវិស័យលក់ដុំ-លក់រាយ, អចលនទ្រព្យ, សណ្ឋាគារ  
 និងភោជនីយដ្ឋាន និងដឹកជញ្ជូននិងគមនាគមន៍។ វិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានព្យាករថា  
 នឹងបន្តកំណើនល្អប្រសើរប្រហាក់ប្រហែលឆ្នាំ២០១៨ ក្នុងអត្រា ៥,៦% ទាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០  
 ស្របនឹងការរំពឹងទុកនៃការបន្តកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសណ្ឋាគារ និងមណីយដ្ឋាន



និងកំណើនភ្ញៀវទេសចរជនជាតិចិន។ ទោះយ៉ាងនេះក្តី ភាពមានកម្រិតនៃសេវាទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងស្ថាប័ន, អវត្តមាននៃឧស្សាហកម្មនិងសេវាកម្មគាំទ្រ (backward linkages), ការធ្វើពិពិធកម្មគោលដៅ និងផលិតផលទេសចរណ៍ នៅតែជាប្រការចាំបាច់ និងបន្ទាន់ដែលត្រូវពង្រឹង និងពង្រីក សំដៅធានាថិភាពកំណើននៃវិស័យនេះ ក្នុងការបន្តគូនាទីជាច្បងមួយសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

វិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងរង្វង់ ៨,៨% ក្នុងឆ្នាំ២០១៩ និង ៨,៥% ក្នុងឆ្នាំ២០២០ ដែលស្របគ្នាទៅនឹងនិន្នាការនៃវិស័យសំណង់។ កំណើននៃវិស័យនេះ នឹងត្រូវទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារដែលមានថ្លៃទាប និងមធ្យមជំនួសឱ្យការថមថយនៃប្រតិបត្តិការទិញ-លក់លំនៅឋានដែលមានថ្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ ធៀបនឹងតម្រូវការ។

វិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករថាមានកំណើនល្អប្រសើរក្នុងរង្វង់អត្រា ៧,៩% និង ៧,៧% សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវកំណើនល្អប្រសើរ នៃសកម្មភាពដឹកជញ្ជូនក្នុងវិស័យសំខាន់ៗ និងភាពប្រសើរឡើងនៃវិស័យទូរគមនាគមន៍។ វិស័យលក់ដុំ-លក់រាយ ត្រូវបានព្យាករថានឹងបន្តកំណើនល្អប្រសើរក្នុងអត្រា ៦,៨% ទាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការបន្តកើនឡើងនៃចំណូលរបស់ប្រជាជន គួបផ្សំនឹងការផ្លាស់ប្តូរឥរិយាបថចំណាយ ទៅរកការបាយខ្ពស់។

- អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតទាបប្រមាណ ២,៨% និង ២,៩% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃកំណើនយឺតនៃថ្លៃម្ហូបអាហារ និងថ្លៃដឹកជញ្ជូន។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានរំពឹងថានឹងមានស្ថិរភាពក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ពោលគឺស្ថិតក្នុងរង្វង់ ៤ ០៥០ រៀលក្នុងមួយដុល្លារអាមេរិក ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការជឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

- ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថានឹងស្ថិតក្នុងអត្រា ៩,៦% និង ៩,៣% នៃផ.ស.ស. ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ការរួមគូចនៃឱនភាពគណនីចរន្តនេះ នឹងត្រូវឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកការបន្តកើនឡើងនៃចំណូលដែលបានពីភ្ញៀវទេសចរអន្តរជាតិ និងការថយចុះនៃឱនភាពសមតុល្យពាណិជ្ជកម្ម ដោយសារការថមថយនៃការនាំចូលវត្ថុធាតុដើមកាត់ដេរ ស្របនឹងកំណើនទាបនៃការនាំចេញផលិតផលកាត់ដេរ។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ប្រមាណ ១១ ៥០៥ លានដុល្លារអាមេរិក និង ១៣ ០០៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលធានាការនាំចូលបាន ៥,៨ ខែ និង ៦,១ ខែ រៀងគ្នា។

៧- ជារួម ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ត្រូវបានរៀបចំឡើងក្នុងបរិបទនៃការគិតគូរត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនឹងហានិភ័យនៃការដក EBA ដោយសហភាពអឺរ៉ុប និងបានកំណត់ដាក់ចេញនូវវិធានការអន្តរាគមន៍សមស្របនិងទាន់ពេលវេលា ក្នុងគោលដៅបន្តរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចឱ្យបានក្នុងរង្វង់ ៦,៥% ជាមួយអត្រាអតិផរណាទាបដែលអាចគ្រប់គ្រងបានប្រមាណ ៣% និងស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤ ០៥០ រៀល ក្នុងមួយដុល្លារអាមេរិក។ ជាមួយគ្នានេះផងដែរ ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវបានរៀបចំឡើងស្របគ្នានឹងបរិការណ៍សេដ្ឋកិច្ចដូចបានរៀបរាប់



ខាងលើ ដោយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយវិគ្គារកម្មថវិកាក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញនិងបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ដើម្បីស្រូបយកការប៉ះទង្គិចរយៈពេលខ្លី,ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ, ពង្រឹងភាពធន់នឹងវិបត្តិលើផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណៈ។

**២.២- ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២០**

៨- ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំដោយឈរលើមូលដ្ឋាននៃក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចបានគូសបញ្ជាក់ខាងលើ និង "យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤" មានគោលបំណងដូចខាងក្រោម៖

- បន្តពង្រឹងសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ;
- បន្តធានាអនុវត្តគោលនយោបាយដើម្បីជំរុញកំណើន, ការងារ, សមធម៌ និងប្រសិទ្ធភាព ក្នុងគោលដៅបែងចែកផ្ទៃផ្ទៃនៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន;
- បន្តធានានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ និងហានិភ័យ ព្រមទាំងធានាបាននូវអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន និងស្ថិរភាពអត្រាប្តូរប្រាក់;
- បន្តគាំទ្រការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ;
- ជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ដែលរួមមាន ការដាក់ឱ្យអនុវត្តសកល្យងនូវក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២០-២០២២ និងក្របខណ្ឌថវិការយៈពេលមធ្យម ២០២០-២០២២;
- ជំរុញការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣;
- ដាក់ឱ្យអនុវត្តក្របខណ្ឌចំណាយអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពទាំងក្នុងកម្រិតវិភាជ និងប្រតិបត្តិការក្នុងបរិការណ៍នៃការកើនឡើងនូវភាពមិនច្បាស់លាស់ និងហានិភ័យមកលើសេដ្ឋកិច្ចកម្ពុជា;
- បន្តគិតគូរលើការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលក្នុងកម្រិតសមស្រប ដោយផ្អែកទៅលើសមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច ក្នុងគោលដៅធានាប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ;
- បន្តអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅធានាបាននូវចីរភាពបំណុល;
- ពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ តាមរយៈការគាំទ្រការអភិវឌ្ឍវិស័យឯកជន និងការបង្កើនវិនិយោគសាធារណៈលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តលើការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងវិស័យថាមពល ក៏ដូចជាការតភ្ជាប់វិស័យឌីជីថល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤;
- បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងកម្រិតទាប មធ្យម និងខ្ពស់ ព្រមទាំងសុខុមាលភាពសង្គម ដើម្បីផ្គត់ផ្គង់



ពលករជំនាញប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ;

• បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្ដោតលើការបង្កើនផលិតភាព, ពិពិធកម្ម, ការកែច្នៃ កសិផល និងពាណិជ្ជបរិយាកាស។

៩- ក្នុងបរិបទ និងទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ច និងក្នុងទិសដៅសម្រេចឱ្យបាននូវគោលបំណង ខាងលើ រាជរដ្ឋាភិបាលបានកំណត់ក្របខណ្ឌថវិកាឆ្នាំ២០២០ រួមជាមួយនឹងវិធានការគោលនយោបាយ ជាក់លាក់ ទាំងផ្នែកចំណូល និងផ្នែកចំណាយសម្រាប់ឆ្នាំ២០២០ ដូចខាងក្រោម៖

**២.២.១- ក្របខណ្ឌចំណូលថវិកាឆ្នាំ២០២០**

១០- គម្រោងចំណូលថវិកាឆ្នាំ២០២០ ត្រូវបានកំណត់ដូចខាងក្រោម៖

ចំណូលសរុបក្នុងប្រទេសថវិការដ្ឋសម្រាប់ឆ្នាំ២០២០ គ្រោងសម្រេចឱ្យបាន ២២,៥២% នៃផ.ស.ស. គឺមានកំណើន ៣,០១ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ២៦,៥% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ (ហៅកាត់ថា ច្បាប់ថវិកាឆ្នាំ២០១៩) ក្នុងនោះ៖

• ចំណូលចរន្តថវិការដ្ឋត្រូវសម្រេចឱ្យបានប្រមាណ ២២,៣៦% នៃផ.ស.ស. គឺមានកំណើន ៣,០៣ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ២៦,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ ចំណូលពីអត្តនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ត្រូវគ្រោងសម្រេចឱ្យបាន ៩,៧៨% នៃផ.ស.ស. គឺមានកំណើន ១,៤១ ពិន្ទុភាគរយនៃ ផ.ស.ស. ប៉ុន្តែមានកំណើន ២៨,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩, ចំណូលពីអត្តនាយកដ្ឋានពន្ធដារត្រូវ គ្រោងសម្រេចឱ្យបាន ៩,៦៩% នៃផ.ស.ស. គឺមានកំណើន ១,២៧ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ២៦,២% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩, និងចំណូលមិនមែនសារពើពន្ធ ត្រូវគ្រោងសម្រេចឱ្យបាន ២,៨៨% នៃផ.ស.ស. គឺមានកំណើន ០,៣៤ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ២៤,៣% ធៀបនឹងច្បាប់ថវិកា ឆ្នាំ២០១៩ ។

• ចំណូលមូលធនក្នុងប្រទេស ត្រូវសម្រេចឱ្យបាន ០,១៦% នៃផ.ស.ស. គឺកើនឡើង ០,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។

• ចំណែកឯ ចំណូលមូលធនដោយហិរញ្ញប្បទានក្រៅប្រទេសសម្រាប់អនុវត្តគម្រោងវិនិយោគ សាធារណៈ គ្រោងសម្រេចឱ្យបាន ៥,០៩% នៃផ.ស.ស. គឺមានកំណើន ០,១៩ ពិន្ទុភាគរយ នៃផ.ស.ស. ឬកើនឡើង ១៣,៧% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ ហើយមូលនិធិទ្រទ្រង់ថវិកា គ្រោងសម្រេចឱ្យបាន ០,២១% នៃផ.ស.ស.។

១១- ដើម្បីសម្រេចគោលដៅចំណូលសរុបខាងលើនេះ រាជរដ្ឋាភិបាលនឹងផ្ដោតការយកចិត្តទុកដាក់ លើការជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ និងច្បាប់ដែលមានស្រាប់ តាមរយៈការអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងតាមវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ក្នុងគោលដៅបង្កើន ប្រសិទ្ធភាពនៃការប្រមូលចំណូល ក្នុងផ្នែកគយនិងរដ្ឋាករ ផ្នែកពន្ធដារ និងផ្នែកមិនមែនសារពើពន្ធ។

**ក.១- ផ្នែកចំណូលពន្ធដារ**

១២- វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ រួមមាន៖

- ការបន្តពង្រឹងមុខងារប្រតិបត្តិការស្នូល រួមមានការចុះបញ្ជីអ្នកជាប់ពន្ធ, ការផ្តល់សេវាអ្នកជាប់ពន្ធ, ការចាត់ចែងលិខិតប្រកាស, ការធ្វើសវនកម្ម, ការស៊ើបអង្កេត, ការប្រមូលចំណូលពន្ធ និងបណ្តឹងតវ៉ា តាមរយៈ៖
  - រៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីពន្ធដារ ដើម្បីសម្រួលដល់អ្នកជាប់ពន្ធក្នុងការចុះបញ្ជី និងរៀបចំយន្តការចុះបញ្ជីពន្ធដារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយក្រសួងស្ថាប័នផ្សេងៗ;
  - បន្តពង្រឹងការចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដែលបានពីលទ្ធផលនៃការចុះអង្កេតសហគ្រាស និងផ្តល់ព័ត៌មានរបស់អ្នកជាប់ពន្ធជាមួយស្ថាប័នផ្សេងៗ;
  - បញ្ជ្រាបវប្បធម៌នៃការបង់ពន្ធ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល, សិក្ខាសាលា និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន អំពីការផ្តល់សេវាពន្ធដារ;
  - រៀបចំ និងអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់អនុលោមភាពស្ម័គ្រចិត្ត ដែលមានលក្ខណៈនានានុវត្តន៍ និងគ្រប់ជ្រុងជ្រោយ ជាពិសេសការពង្រឹងគុណភាពសេវា និងការអប់រំអ្នកបង់ពន្ធ;
  - ជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការចុះបញ្ជី (e-registration), ការដាក់លិខិតប្រកាសពន្ធ (e-filing), និងការបង់ប្រាក់ពន្ធ (e-payment) ឱ្យមានលក្ខណៈស្វ័យប្រវត្តិកម្មពេញលេញ និងប្រទាក់ក្រឡាតាមនិយាមអន្តរជាតិ;
  - ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តផែនការ និងនីតិវិធីសវនកម្ម ដើម្បីដោះស្រាយបញ្ហាការធ្វើសវនកម្មច្រើនដង, អសង្គតិភាពនៃការអនុវត្តនីតិវិធីសវនកម្ម និងការកាត់បន្ថយនូវបន្ទុកការងាររបស់សវនករ;
  - ដាក់ឱ្យអនុវត្តផែនការជាតិស្តីពីសវនកម្ម (National Audit Plan) ដើម្បីកំណត់អត្តសញ្ញាណយុទ្ធសាស្ត្រក្នុងការវិភាគហានិភ័យ និងពង្រឹងការធ្វើសវនកម្មដោយផ្អែកលើកម្រិតហានិភ័យ (risk-based audit);
  - បន្តជ្រើសរើសសហគ្រាសដែលមានបុគ្គលម្ចីន ជាអាទិភាពក្នុងការធ្វើសវនកម្មលើការផ្ទេរថ្លៃរវាងសហគ្រាស;
  - ជំរុញការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ហិរញ្ញវត្ថុ ដែលធ្វើសវនកម្មដោយស្នងការគណនេយ្យឯករាជ្យ ដើម្បីពង្រឹងការគោរពច្បាប់ និងបន្ថយបន្ទុកសវនកម្ម;
  - ដាក់ឱ្យអនុវត្តតារាងតម្លៃថ្មីសម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និង
    - ពង្រឹងយន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ ដើម្បីធានាទំនុកចិត្តរបស់អ្នកបង់ពន្ធ។
- បន្តការពង្រឹងមុខងារគាំទ្រ តាមរយៈ៖
  - បន្តរៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីបង្កើនការប្រមូលចំណូលពន្ធ;
  - បន្តសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងកែសម្រួលចំណុចខ្វះខាតនៃច្បាប់ស្តីពីសារពើពន្ធ;



- ពង្រឹងយន្តការតាមដាន, វិភាគ, វាយតម្លៃ និងផ្តល់យោបល់លើការអនុវត្តគោលនយោបាយពន្ធដារកម្ពុជា និងការកែប្រែគោលនយោបាយពន្ធដារនៃប្រទេសក្នុងតំបន់ និងសកលលោក;
- ដាក់ឱ្យអនុវត្តការរៀបចំឡើងវិញនូវដំណើរការការងារ និងផែនការគ្រប់គ្រងការផ្លាស់ប្តូរស្ថាប័ន (organizational change management) ដើម្បីធ្វើសមាហរណកម្មរដ្ឋបាលសារពើពន្ធដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា;
- បន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្រង និងមន្ត្រីជំនាញ តាមរយៈការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស;
- ដាក់ឱ្យអនុវត្តគោលការណ៍ស្តីពីការគ្រប់គ្រងចាត់ចែងចំនួនមន្ត្រី និងបង្កើតនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង (standard operating procedure) នៅគ្រប់អង្គភាពពន្ធដារ;
- ផ្តល់សិទ្ធិអំណាច និងពង្រឹងប្រសិទ្ធភាពសវនកម្មផ្ទៃក្នុង ដើម្បីធានាគម្លាភាព, គណនេយ្យភាព និងអភិបាលកិច្ចផ្ទៃក្នុង;
- បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា និងបន្ថែមមុខងារថ្មីៗ ក្នុងប្រព័ន្ធនៃការគ្រប់គ្រងការចុះបញ្ជីសហគ្រាស, ការធ្វើសវនកម្ម, ការបង្វិលសង VAT, ការចុះបញ្ជីអចលនទ្រព្យ, ការបង់ប្រាក់ពន្ធ, ការតាមដាន និងវិភាគចំណូល, ការតាមដានឯកសារចេញ-ចូល និងការគ្រប់គ្រងធនធានមនុស្ស;
- រៀបចំបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ (១)-Help desk system ដើម្បីផ្តល់ការគាំទ្របច្ចេកទេសដល់អ្នកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព, (២)-ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធគ្រួតគ្នា (DTA system), (៣)-ការគ្រប់គ្រងដំណើរការនៃការស៊ើបអង្កេតបទល្មើសពន្ធដារ និង (៤)-ការបញ្ចូលទិន្នន័យលិខិតប្រកាសប្រចាំខែ និងប្រចាំឆ្នាំដោយស្វ័យប្រវត្តិ (automated data capturing system) សម្រាប់អ្នកជាប់ពន្ធ តូច មធ្យម និងធំ និង
- សិក្សា និងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (security operation center - SOC)។

**ក.២- ផ្នែកចំណូលគយ និងរដ្ឋាករ**

១៣- វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ រួមមាន៖

- ក្នុងទិសដៅបន្តពង្រឹងប្រកបចំណូលសំខាន់ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងអាចកើតមានក្នុងឆ្នាំ២០២០ វិធានការគន្លឹះដែលគ្រោងនឹងដាក់ឱ្យអនុវត្តឆ្នាំ២០២០ ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមាន២ ផ្នែក និងផ្តោតលើគោលដៅជាអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ រួមមាន៖
  - បន្តពង្រឹងរដ្ឋបាលគយ និងកិច្ចសម្រួលពាណិជ្ជកម្ម៖
    - កាត់បន្ថយ និងធ្វើសាមញ្ញកម្មនីតិវិធីគយ ឱ្យកាន់តែខ្លី និងងាយស្រួល តាមរយៈការធ្វើវិមជ្ឈការ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងកិច្ចសហប្រតិបត្តិការគយ;

- បន្តអនុវត្តយន្តការលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់ តាមរយៈការផ្តល់ប្រព្រឹត្តកម្មពិសេសក្នុងការបំពេញបែបបទគយ និងត្រូវពិនិត្យលទ្ធភាពបង្កើនចំនួន Best traders ហើយត្រូវចាប់ផ្តើមរៀបចំអនុវត្តយន្តការ AEO (Authorized Economic Operator) ជាមួយប្រទេសជិតខាង ឬជាមួយប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា;
  - កែលម្អប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ប្រព័ន្ធ e-customs, ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងយន្តការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ;
  - ជំរុញអនុវត្តប្រព័ន្ធបញ្ជាតែមួយជាតិពេញលេញឱ្យបានឆាប់រហ័ស;
  - កែលម្អវិធីសាស្ត្រនៃការកំណត់ស្ថិតិហានិភ័យដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រងហានិភ័យគយ (customs risk management database system);
  - ពិនិត្យ និងវាយតម្លៃឡើងវិញលើ (១)-បញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ (prohibited and restricted goods) និង (២)-ភាពចាំបាច់នៃការប្រើប្រាស់លិខិតអនុញ្ញាតគយសម្រាប់ការនាំចេញ និងការនាំចូល ដើម្បីជួយសម្រួលបន្ទុករដ្ឋបាល ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយបន្ទុកចំណាយ និង
  - បន្តពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ការអនុវត្តនីតិវិធីគយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
- បន្តពង្រឹងគោលនយោបាយពន្ធគយ និងអភិបាលកិច្ច៖
    - បន្តធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលពន្ធគយដែលបាត់បង់ពីការអនុវត្ត FTAs, ការកើនឡើងនូវផលិតផលក្នុងស្រុកជំនួសការនាំចូល និងការកើនឡើងនៃការប្រើប្រាស់ថាមពលពីប្រភពមិនមែនប្រេងឥន្ធនៈ;
    - ពិនិត្យលទ្ធភាពកែសម្រួលមូលដ្ឋានគិតពន្ធ និងអត្រាអាករពិសេសលើទំនិញដែលមានលក្ខណៈប្រណិត, ប៉ះពាល់បរិស្ថាន និងសុខភាព ដើម្បីប៉ះប៉ូវការបាត់បង់ចំណូលក្នុងករណីចាំបាច់;
    - ចូលរួមអនុវត្តគោលនយោបាយលើកទឹកចិត្តវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម តាមរយៈ ១). ការពិនិត្យរកមុខទំនិញដើម្បីបញ្ចុះអត្រាពន្ធអាករនាំចូល, និង ២). លើកសំណើទៅក្រុមការងារតារាងពន្ធគយអាស៊ាន (AHTN task force) ក្នុងការញែកលេខកូដចំពោះបន្ទាត់ពន្ធណាដែលមានមុខទំនិញបម្រើច្រើនវិស័យ ដើម្បីជាមូលដ្ឋានអាចកំណត់អត្រាពន្ធគយខុសគ្នាឱ្យស្របតាមវិស័យនីមួយៗ;
    - អនុវត្តសវនកម្មគយពេញលេញ (comprehensive custom audit) តាមរយៈការចុះត្រួតពិនិត្យផ្ទាល់ដល់ទីកន្លែង ជាជាងការត្រួតពិនិត្យតែលើឯកសារ;



- កំណត់ក្រុមហ៊ុនដែលត្រូវធ្វើសវនកម្មដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់ដើម្បីបង្កើនប្រសិទ្ធភាពសវនកម្ម;
- បញ្ចប់ និងអនុវត្តយុទ្ធសាស្ត្រជំរុញការអនុវត្តច្បាប់ (enforcement strategy) និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន (ICT strategy);
- ពិនិត្យឡើងវិញ កម្រិតពិន័យបទល្មើសគយ ដើម្បីធានាប្រសិទ្ធភាពការងារបង្ការបទល្មើស;
- កែលម្អ និងពង្រឹងយន្តការគ្រប់គ្រងព័ត៌មានបទល្មើសគយ ដោយបែងចែកឱ្យបានច្បាស់លាស់រវាងចំណូល និងប្រាក់ពិន័យដែលបានពីករណីបទល្មើសតូច និងធំ;
- តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបបទល្មើសគយ ជាពិសេសការងាររបស់ការិយាល័យនាវាចរគយ;
- ពង្រឹងការចែករំលែកព័ត៌មាន និងទិន្នន័យ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរវាងអគ្គនាយកដ្ឋាន ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាពការងារ និង
- ជំរុញលើកកម្ពស់អនុលោមភាពវិស័យឯកជន ដោយពង្រឹងក្រមសីលធម៌ដើងសារគយ, បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងដល់ធុរជនអំពីតម្លៃ និងកិត្តិយសនៃវប្បធម៌បង់ពន្ធស្អាតស្អំ និងផលវិបាកនៃអំពើគេចវេស និងបន្លំពន្ធ។

**ក.៣- ផ្នែកចំណូលមិនមែនសារពើពន្ធ**

១៤- វិធានការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ រួមមាន៖

- បង្កើនប្រសិទ្ធភាពនៃដំណើរការរបស់គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធដើម្បីធ្វើការតាមដាន និងរៀបចំរបាយការណ៍បូកសរុបជូនប្រមុខរាជរដ្ឋាភិបាលស្តីពីស្ថានភាពនៃការប្រមូលចំណូលរបស់ក្រសួង-ស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ;
- បង្កើនកិច្ចសហការរវាងថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលតាមក្រសួង-ស្ថាប័ន ដែលទទួលខុសត្រូវតាមដាន និងផ្តល់ព័ត៌មាន, កត់ត្រា, កៀរគរចំណូល និងចាត់វិធានការតឹងទារបំណុលឱ្យបានទាន់ពេលវេលាជាមួយយន្តការដែលមានស្រាប់;
- បន្តពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធ តាមរយៈការពង្រឹងយន្តការស្ថាប័ន, ការបែងចែកភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់, ការធ្វើសវនកម្ម និងអធិការកិច្ចលើអង្គការប្រមូលចំណូល, និងការដាក់ទោសទណ្ឌ ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ;
- ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ឱ្យបានពេញលេញនៅថ្នាក់ជាតិ និងឈានទៅពង្រីកប្រព័ន្ធនេះនៅថ្នាក់ក្រោមជាតិ;
- រៀបចំប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើកណ្តាទ្រព្យសម្បត្តិរដ្ឋ ដោយអនុវត្តសាកល្បងជាប្រព័ន្ធក្រៅបណ្តាញ (offline system) សម្រាប់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់;



- ជំរុញការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងច្បាប់ស្តីពីការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ;
- ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច កម្ពុជាបច្ចុប្បន្ន;
- បន្តពិនិត្យ និងកែសម្រួលកម្រងសេវាសាធារណៈ ដើម្បីពិនិត្យលទ្ធភាពដាក់បញ្ចូលនូវប្រភព ចំណូលថ្មីបន្ថែមទៀត ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា;
- រៀបចំប្រកាសអន្តរក្រសួង លើការចែករំលែកចំណូលសេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អនុលោមតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល;
- ពន្លឿននីតិវិធីរៀបចំឡើងវិញនូវកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព ខណៈបន្តការប្រមូលចំណូលពីដីសម្បទានសេដ្ឋកិច្ច ឱ្យអស់សក្តានុពលដោយផ្អែកលើគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន;
- បន្តសិក្សា និងរៀបចំជាបណ្តើរៗនូវក្របខណ្ឌគតិយុត្តិធម៌ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ ឱ្យស្របតាមការវិវឌ្ឍនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាជាក់ស្តែង ក្នុងន័យជំរុញការអភិវឌ្ឍសហគ្រាសសាធារណៈ, ការបង់ចំណូលភាគលាភចូលថវិកាជាតិឱ្យបានត្រឹមត្រូវ និងការផ្តល់របាយការណ៍ ដែលបានធ្វើសវនកម្ម ឯករាជ្យ;
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលមិនមែនសារពើពន្ធ តាមរយៈការពង្រឹងយន្តការអន្តរ- ក្រសួងដែលមានស្រាប់ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកើតមាន បំណុលថ្មី, ការតឹងទារបំណុល និងការលុបបំណុលរ៉ាំរ៉ៃដែលមិនអាចទារបាន;
- ពន្លឿនការអនុវត្តយន្តការកំណត់ និងបង់កម្រៃសេវា រួមមាន កម្រៃលេខទូរគមនាគមន៍, កម្រៃពី ហ្វ្រែកង់ និងជំរុញការកែប្រែឡើងវិញនូវកម្រៃអាជ្ញាប័ណ្ណឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ;
- រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីវិស័យប្រៃសណីយ៍;
- ប្រើប្រាស់ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍ (DMC) ជាមូលដ្ឋានក្នុង ការកំណត់ការបែងចែកប្រាក់ចំណូល និងសម្រាប់ផ្ទៀងផ្ទាត់ជាមួយចំណូលសារពើពន្ធ;
- បង្កើនសមត្ថភាពចរចាជាមួយភាគីពាក់ព័ន្ធ និងរៀបចំយន្តការគ្រប់គ្រងប្រភពចំណូល ដែលមាន សក្តានុពលក្នុងវិស័យរ៉ែ និងថាមពល ដូចជាចំណូលពីសម្បទាន និងចំណូលពីការបែងចែកផល (equity share) ឱ្យមានប្រសិទ្ធភាព;
- បន្តជំរុញការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសិក្សាកែតម្រូវប្រកាស ស្តីពីការគ្រប់គ្រងអាជ្ញាប័ណ្ណទេសចរណ៍ ដើម្បីសម្រួលដល់អាជីវកម្ម និងគ្រប់គ្រងអាជីវកម្មទេសចរណ៍ថ្មីៗ;
- បន្តអភិវឌ្ឍប្រព័ន្ធកំណត់ចំណាត់ថ្នាក់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងជំរុញឱ្យគ្រប់ម្ចាស់ អាជីវកម្ម សេវាកម្មទេសចរណ៍ស្នើសុំការវាយតម្លៃចំណាត់ថ្នាក់តាមប្រព័ន្ធ;

- ពង្រឹងការអនុវត្តប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីការគ្រប់គ្រងចំណូលពីកិច្ចសន្យាជួលកោះ, តំបន់ឆ្នេរ និងតំបន់មេឃដោយដ្ឋានឱ្យមានប្រសិទ្ធភាព និង ជំរុញការអនុវត្តកាតព្វកិច្ចបង់ចំណូលតាមកិច្ចសន្យាជួលឱ្យបានពេញលេញ;
- ជំរុញការអនុម័តច្បាប់ស្តីពីមេឃដោយដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្ម និងរៀបចំលិខិត បទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រដល់ច្បាប់;
- ពង្រឹងប្រសិទ្ធភាពនៃការកៀរគរចំណូលឱ្យអស់លទ្ធភាពពីអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទ
- តាមរយៈការពន្លឿនការអនុវត្តបទដ្ឋានគតិយុត្តជាធរមានដែលពាក់ព័ន្ធនឹងកាស៊ីណូ, ល្បែងភ្នាល់, មេឃដោយដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្មផ្សេងទៀត;
- ធ្វើប្រតិភូកម្មការចេញលិខិតអនុញ្ញាតអាជីវកម្មទទួលបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាន ខ្នាតតូច និងកម្រៃដែលទទួលបានពីលិខិតនេះ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត;
- ពង្រឹងយន្តការត្រួតពិនិត្យ និងការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដែលមានជាធរមាន ដើម្បីធ្វើការ ដាក់ពិន័យចំពោះគ្រឹះស្ថានធានារ៉ាប់រង និងសោធន ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ;
- ដាក់ឱ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មអចលនវត្ថុ ក្នុងគោលដៅជំរុញឱ្យ ក្រុមហ៊ុនប្រកបអាជីវកម្មគ្មានអាជ្ញាប័ណ្ណ មកស្នើសុំអាជ្ញាប័ណ្ណពីក្រសួងស្របតាមច្បាប់ជាធរមាន;
- ដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងអាជីវកម្មពុះដីឡូត៍លក់។

**២.២.២- ក្រមខណ្ឌចំណាយថវិកាឆ្នាំ២០២០**

ក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់ឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតឡើងដោយហេតុ និង អនុវត្តអន្តរាគមន៍ចាំបាច់នានា, គម្រោងចំណាយថវិកាឆ្នាំ២០២០ ត្រូវបានកំណត់ និងវិភាជ ដូចខាងក្រោម៖

- ចំណាយសរុបថវិកា រដ្ឋ នៅឆ្នាំ២០២០ នឹងកំណត់ក្នុងរង្វង់ ២៨,៤០% នៃផ.ស.ស. គឺកើនឡើង ៣,៣៨ ពិន្ទុភាគរយនៃផ.ស.ស. ឬមានកំណើន ២៤,៥% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ (ហៅកាត់ថា ច្បាប់ថវិកាឆ្នាំ២០១៩) ក្នុងនោះ ចំណាយសរុបថវិកាថ្នាក់ជាតិ ២៦,៤៨% នៃ ផ.ស.ស. និងចំណាយសរុបថវិកាថ្នាក់ក្រោមជាតិ ២,៨៣% នៃផ.ស.ស. ដោយរួមបញ្ចូលទាំងការឧបត្ថម្ភធន ដល់ថ្នាក់ក្រោមជាតិ ចំនួន ០,៩១% នៃផ.ស.ស.។ ចំណាយចរន្តថវិការដ្ឋត្រូវកំណត់ក្នុងកម្រិត ១៦,៧៥% នៃផ.ស.ស. គឺកើនឡើង ០,២៦ ពិន្ទុភាគរយនៃផ.ស.ស. ឬមានកំណើន ១១,៣% ធៀបនឹងច្បាប់ថវិកា ឆ្នាំ២០១៩ ដែលក្នុងនោះ៖
  - ចំណាយបន្ទុកបុគ្គលិកមានសមាមាត្រស្មើនឹង ៤៦,៣% នៃចំណាយចរន្តថវិការដ្ឋ ត្រូវជា ៧,៧៥% នៃផ.ស.ស. ដែលត្រូវបានផ្ដោតអាទិភាពលើការបង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបង្កើនផលិតភាពការងារ និងពង្រឹងការផ្តល់ សេវាសាធារណៈ។
  - ចំណាយក្រៅបន្ទុកបុគ្គលិកមានសមាមាត្រស្មើនឹង ៥៣,៧% នៃចំណាយចរន្តថវិការដ្ឋ ត្រូវជា ៩,០% នៃផ.ស.ស. ដោយផ្ដោតសំខាន់លើតម្រូវការចំណាយសម្រាប់ទ្រទ្រង់ដល់ការកែទម្រង់ នានា និងការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជាក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គមជាដើម។



ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២០ ចំណាយមូលធនត្រូវបានគ្រោងបង្កើនដល់ប្រមាណជា ១១,៦៥% នៃ ផ.ស.ស. គឺមានកំណើន ៣,១២ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ៤៩,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩ ក្នុងគោលដៅជួយទ្រទ្រង់ផលិតភាពក្នុងសេដ្ឋកិច្ច, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើន សេដ្ឋកិច្ច។ ចំណាយសរុបថវិកាថ្នាក់ជាតិ ដែលរួមបញ្ចូលទាំងហិរញ្ញប្បទានក្រៅប្រទេស ត្រូវបានគ្រោង វិភាជទៅតាមវិស័យ ដូចខាងក្រោម៖

- វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណ ២,២៥% នៃផ.ស.ស. និងមានការកើនឡើង ៨,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩;
- វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណ ៣,៩៩% នៃផ.ស.ស. និងមានកំណើន ៧,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩;
- វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៧,៦១% នៃផ.ស.ស. និងមានកំណើន ២៥,០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩ និង
- វិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៧,៥៨% នៃផ.ស.ស. និងមានកំណើន ៣៦,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៩។

• ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវកំណត់ត្រឹម ១៥,២១% នៃផ.ស.ស. មានកំណើន ៧,៦% ធៀប នឹងច្បាប់ថវិកាឆ្នាំ២០១៩ ដែលក្នុងនោះ ចំណាយបន្ទុកបុគ្គលិកមានសមាមាត្រស្មើនឹង ៤៨,០៤% នៃ ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,៣១% នៃផ.ស.ស. និងចំណាយក្រៅបន្ទុកបុគ្គលិកមានសមាមាត្រ ស្មើនឹង ៥១,៩៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,៩១% នៃផ.ស.ស.។

• ចំណាយចរន្តថវិកាជន្មានី-ខេត្ត, មូលនិធិក្រុង ស្រុក ខណ្ឌ និងមូលនិធិឃុំ-សង្កាត់ ត្រូវកំណត់ត្រឹម ០,៩១% នៃផ.ស.ស. កើនឡើង ៣៥,៧% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ ដែលក្នុងនោះ ថវិកាផ្ទាល់ របស់រាជធានី-ខេត្ត សរុបមានប្រមាណ ១,៥៤% នៃផ.ស.ស. និងថវិកាឧបត្ថម្ភពីថ្នាក់ជាតិដល់រាជធានី-ខេត្ត ស្មើនឹង ០,០៤% នៃផ.ស.ស., ថវិកាឧបត្ថម្ភពីថ្នាក់ជាតិដល់មូលនិធិក្រុង ស្រុក ខណ្ឌ ស្មើនឹង ០,២០% នៃផ.ស.ស. ឬស្មើនឹង ១,២០% នៃចំណូលចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៩, និងថវិកាឧបត្ថម្ភពីថ្នាក់ជាតិដល់ មូលនិធិថវិកាឃុំ-សង្កាត់ឆ្នាំ២០២០ ស្មើនឹង ០,៥១% នៃផ.ស.ស. ឬស្មើនឹង ៣,១០% នៃចំណូលចរន្ត ថវិកាថ្នាក់ជាតិឆ្នាំ២០១៩, ព្រមទាំង ការបង្កើនឧបត្ថម្ភធនបន្ថែមចំនួន ១,០០% នៃចំណូលចរន្តថវិកាថ្នាក់ ជាតិឆ្នាំ២០១៩ ដែលស្មើនឹង ០,១៦% នៃផ.ស.ស. សម្រាប់មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលតាមរយៈ នេះ ថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់នីមួយៗ ជាមធ្យមនឹងកើនឡើងជាង ២ ដង នៅឆ្នាំ២០២០។

១៦-ក្នុងក្របខណ្ឌនៃគោលដៅទ្រទ្រង់ចលនការនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទនៃការកើនឡើង នូវភាពមិនច្បាស់លាស់ និងហានិភ័យពាក់ព័ន្ធ ជាពិសេសលទ្ធភាពនៃការដក EBA ដោយសហភាពអឺរ៉ុប រាជរដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តវិធានការជាក់លាក់ និងមុតស្រួច ដើម្បីបង្កើនប្រសិទ្ធភាពចំណាយក្នុងឆ្នាំ ២០២០ ដូចខាងក្រោម៖

- គិតគូរឱ្យមានកញ្ចប់ថវិកាត្រៀមបម្រុងសម្រាប់ដោះស្រាយតម្រូវការបន្ទាន់ និងចាំបាច់ភ្លាមៗរបស់ រាជរដ្ឋាភិបាល ក្នុងករណីមានវិបត្តិផ្សេងៗ និងប្រធានស័ក្តិ;



• បន្តបង្កើនការឆ្លើយតបនៃថវិកាទៅនឹងគោលនយោបាយអាទិភាពតាមវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកាលើមូលដ្ឋានចាំបាច់ជាក់ស្តែង និងចំទិសដៅ ជាពិសេស ការពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា និងប្រសិទ្ធភាពក្នុងការអនុវត្តថវិកា;

• កំណត់លក្ខខណ្ឌជ្រើសរើសក្របខណ្ឌថ្មី សម្រាប់ទាំងផ្នែកមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ និងស្ថាប័នឯករាជ្យ ដែលត្រូវសមាមាត្រនឹងចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ លើកលែងតែក្រសួងអាទិភាព ដែលទទួលបានគោលការណ៍ឯកភាពដោយក្រសួងមុខងារសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងសាមី;

• បន្តអនុវត្តគោលការណ៍បង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុងគោលដៅ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដោយឈរលើគោលការណ៍ប្រសិទ្ធភាព, សមធម៌, សង្គតិភាព, គុណាធិបតេយ្យ និងចីរភាពថវិកា;

• បន្តគាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ តាមរយៈការបន្ត អនុវត្តគោលការណ៍បង្កើនប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងកាត់បន្ថយ គម្លាតរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មី;

• បន្តរក្សាអាទិភាព និងវិចារណកម្មចំណាយនៅក្នុងវិស័យអប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រព័ន្ធ ជីកជញ្ជូននិងឡូជីស្ទិក, កសិកម្ម, សហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថលជាដើម;

• ពង្រឹងការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកានៅគ្រប់ក្រសួង-ស្ថាប័នទាំងនៅរដ្ឋបាលកណ្តាល និងមន្ទីរជំនាញរាជធានី-ខេត្ត និងពង្រីកការសាកល្បងនៅថ្នាក់ក្រោមជាតិ;

• ដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីក្របខណ្ឌរួម សម្រាប់គ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖ ១). ការរៀបចំផែនការវិនិយោគសាធារណៈរយៈពេលមធ្យមរបស់ក្រសួង-ស្ថាប័ន, ២). ការកំណត់គោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យគម្រោងដែលតម្រូវឱ្យមានការសិក្សាសមិទ្ធផលទូទាត់ និង ៣). ការធ្វើសមាហរណកម្ម ប្រតិទិននៃការរៀបចំផែនការគម្រោងវិនិយោគទៅនឹងប្រតិទិនរៀបចំថវិកា;

• បង្កើនទំហំ និងប្រសិទ្ធភាពចំណាយវិនិយោគសាធារណៈលើការពង្រីក និងពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់, ផ្លូវដែក, កំពង់ផែ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងប្រព័ន្ធ ទូរគមនាគមន៍ ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងនោះ ជំរុញឱ្យបញ្ចប់ផែនការយុទ្ធសាស្ត្ររយៈពេលវែង និងផែនការមេតាមវិស័យសំខាន់ៗនេះ;

• ពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការ, បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ លទ្ធកម្មសាធារណៈជាធរមាន ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពនៃចំណាយសាធារណៈ;

• បន្តជំរុញការធ្វើវិសហមជ្ឈការការត្រួតពិនិត្យហិរញ្ញវត្ថុ តាមរយៈការផ្ទេរសិទ្ធិអំណាចក្នុងការចាត់ចែង ចំណាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅក្រសួង-ស្ថាប័ន និងពីអង្គភាពហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័ន ទៅ អង្គភាពអនុវត្តការងារផ្ទាល់;

• បន្តកាត់បន្ថយនីតិវិធីចំណាយ ជាពិសេសបរិបទចំណាយថ្មីសម្រាប់ការអនុវត្តថវិកាកម្មវិធី តាមរយៈ ការប្តូរពីការត្រួតពិនិត្យមុនចំណាយ ទៅត្រួតពិនិត្យក្រោយចំណាយ និងដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួង-ស្ថាប័ន;



- ជំរុញការរៀបចំគោលនយោបាយ និងក្របខណ្ឌវិមជ្ឈការហិរញ្ញវត្ថុរយៈពេលខ្លី និងវែង ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត និងក្រុង-ស្រុក ជាពិសេសកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍថ្នាក់ក្រោមជាតិតាមបែបប្រជាធិបតេយ្យ;

- បន្តអនុវត្តក្របខណ្ឌគោលនយោបាយស្តីពីការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងគោលដៅរក្សាចីរភាពបំណុលទៅតាមវិធានការគោលនយោបាយគន្លឹះដែលបានគ្រោង រួមមាន៖

- កំណត់ទំហំនៃការខ្ចីប្តីបន្ថែមក្នុងរង្វង់ ១,៥ ប៊ីលាន ទៅ ២ ប៊ីលាន អេសដេអិរ ក្នុងមួយឆ្នាំ ទៅតាមបរិការណ៍នៃគោលនយោបាយថវិកា និងវិវឌ្ឍនាការម៉ាក្រូសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា;
- រក្សាអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស. (present value of external public debt to GDP) ឱ្យស្ថិតក្រោម ៤០ %;
- បន្តពង្រឹងប្រសិទ្ធភាពចំណាយវិនិយោគសាធារណៈ ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានដោយថវិកាជាតិ, ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈ៖
  - ១). ការអនុវត្តប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងបែបបទអនុវត្តចំណាយវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ ឱ្យកាន់តែមានភាពច្បាស់លាស់គ្រប់ដំណាក់កាល, ២). ការធ្វើបច្ចុប្បន្នកម្មនីតិវិធីរួមសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និង ៣). ការរៀបចំបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន;
- បន្តធ្វើពិពិធកម្មប្រកបដោយហិរញ្ញប្បទានឱ្យបានទូលំទូលាយជាងមុន តាមរយៈការបន្តរៀបចំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍, វិស័យឯកជនក្រោមក្របខណ្ឌនៃយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន, និងទីផ្សារមូលបត្រ និង
- បន្តពង្រឹងការអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យបំណុល ជាពិសេសតាមដាននិងត្រួតពិនិត្យហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុដែលអាចកើតចេញពី៖ ១). ការធានារបស់រដ្ឋលើគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន, ២). វិស័យធនាគារ និងហិរញ្ញវត្ថុ និង ៣). ក្រសួង-ស្ថាប័ន, អង្គការសាធារណៈប្រហាក់ប្រហែល, គ្រឹះស្ថានសាធារណៈ, សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

**២.២.៣-ក្របខណ្ឌតុល្យភាពថវិកាឆ្នាំ២០២០**

១៧- ជារួម ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការផ្នែកចំណូល និងផ្នែកចំណាយខាងលើនឹងជួយសម្រេចបាននូវអតិរេកថវិកាចរន្តស្មើនឹងប្រមាណ ៥,៦១% នៃផ.ស.ស. និងឱនភាពថវិកាសរុបក្នុងរង្វង់ ៥,៨៨% នៃផ.ស.ស. នៅក្នុងឆ្នាំ២០២០។ ប្រការនេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, ការបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែង

របស់សេដ្ឋកិច្ចកម្ពុជា និងការបន្តដំឡើងវៀរក្សសមរម្យជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទន្ទឹមនឹងការបន្តធានារក្សាបាននូវលំហវិវត្តក្នុងទំហំមួយសមស្របសម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ ក៏ដូចជា ហានិភ័យនានាដែលអាចកើតមានឡើងជាយថាហេតុ។

**៣- គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ២០២០**

**៣.១- ការគ្រោងចំណូលថវិកាឆ្នាំ២០២០**

១៨- ការគ្រោងគិតចំណូលថវិកាចរន្ត អាស្រ័យលើប្រកាសធនធាននៃផលិតផល ឬផលទុន ដែលជា ប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌ នៃប្រកាសធនធានដូចបានលើកឡើងខាងលើ ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត ព្រមទាំង គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំគម្រោងចំណូលថវិការបស់ខ្លួនដូចតទៅ៖

- ចំណូលសារពើពន្ធ ត្រូវគិតគូរដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖
  - លទ្ធផលដែលសម្រេចនៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ (ឆ្នាំ២០១៩),
  - ចំណូលបន្ថែមដែលសង្ឃឹមថានឹងប្រមូលបាន ដោយសារការពង្រឹង និងកែលម្អរដ្ឋបាល និង គោលនយោបាយពន្ធដារ គោលនយោបាយគយនិងរដ្ឋាករ ការធ្វើវិចារណកម្មសារពើពន្ធ និងការប្រមូលបំណុលពន្ធដែលត្រូវទារ,
  - ការប៉ាន់ស្មានលើការអភិវឌ្ឍសេដ្ឋកិច្ច និងអាជីវកម្មនៅពេលខាងមុខ
  - ការប្រែប្រួលដែលអាចកើតមានឡើង ព្រមទាំងការត្រួតពិនិត្យ និងពិចារណាទៅលើអត្រា និងមូលដ្ឋានប្រមូលពន្ធ
- ចំពោះចំណូលមិនមែនសារពើពន្ធ ត្រូវគិតគូរទៅតាមកិច្ចការដែលនាំឱ្យមានផលទុន ដូចជា កិច្ចសន្យាសម្បទានគ្រប់ប្រភេទ កិច្ចសន្យាជួលសេវាកម្ម ការពង្រឹងនិងកែលម្អការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការប្រមូលបំណុលដែលត្រូវទារជាដើម។ល។

**៣.២- ការគ្រោងចំណាយថវិកាឆ្នាំ២០២០**

១៩- ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ត្រូវបន្ត យកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការគ្រោងថវិកាទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព និង ជាពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់លើការកំណត់លទ្ធផល ឬធាតុចេញ (Output) ដែលនឹងសម្រេចបាន។ ប្រការនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំថវិកា និងការពិភាក្សាចរចាថវិកា ព្រមទាំងជាមូលដ្ឋាន សម្រាប់ធ្វើវិមជ្ឈការសិទ្ធិអំណាចនៃការអនុវត្តចំណាយផងដែរ។ លើសពីនេះ ក្រសួង-ស្ថាប័ន ក៏ត្រូវកែលម្អ រចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងស៊ីសង្វាក់គ្នាដើម្បី សម្រួលដល់ការអនុវត្តឱ្យកាន់តែល្អនូវ ហើយឈានទៅសម្រេចបានលទ្ធផលល្អ និងមានការទទួលខុសត្រូវ កាន់តែច្បាស់លាស់។ *សូមរៀបចំគម្រោងថវិកាតាមតារាងគំរូដែលភ្ជាប់មកជាមួយសារចរណ៍នេះ។*

២០- គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមឱវាទ ត្រូវរៀបចំគម្រោងចំណាយដែលឆ្លុះបញ្ចាំងលម្អិតទៅតាមមតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ថវិកា



(ជំពូក គណនី និងអនុគណនី) ព្រមទាំងត្រូវវិភាគឱ្យបានច្បាស់លាស់អំពីតម្រូវការចំណាយតាមចង្កោមសកម្មភាព អនុកម្មវិធី និងកម្មវិធី និងត្រូវភ្ជាប់មកជាមួយនូវឯកសារសម្រាប់គាំទ្រ រួមទាំងឯកសារអង្កេត ឬវិភាគតាមការចាំបាច់ ព្រមទាំងពន្យល់បញ្ជាក់អំពីភាពចាំបាច់នៃតម្រូវការចំណាយលើសកម្មភាពការងារនីមួយៗ ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយឯកសារទាំងនេះ ក៏ជាកម្មវត្ថុសម្រាប់ការត្រួតពិនិត្យ ពិភាក្សា និងចរចាថវិកាផងដែរ។

លើសពីនេះ ការគណនាតម្រូវការចំណាយត្រូវផ្អែកទៅលើកត្តាដែលទាក់ទងនឹងមុខសញ្ញាចំណាយដូចជា ចំណាយបន្ទុកបុគ្គលិក និងចំណាយមិនមែនបន្ទុកបុគ្គលិកដែលត្រូវប៉ាន់ស្មានតម្លៃធាតុចូលដែលត្រូវការជាក់ស្តែង ដោយធៀបនឹងតម្រូវការប្រើប្រាស់ក្នុងឆ្នាំ២០១៨ និងការប៉ាន់ស្មាននៃការអនុវត្តក្នុងឆ្នាំ២០១៩ និងដោយផ្អែកលើថ្លៃឯកតានៃទីផ្សារ ឬតាមគោលរបបកំណត់ជាដើម។

២១- ឈរលើមូលដ្ឋានតម្រូវការចំណាយ ដែលបានប៉ាន់ស្មាននៅក្នុងផែនការយុទ្ធសាស្ត្រថវិកា ២០២០-២០២២ ក្នុងកម្រិតនៃទំហំពិភានចំណាយគោលដែលបានផ្តល់ជូនគ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល, ក្នុងការរៀបចំគម្រោងចំណាយថវិកាឆ្នាំ២០២០ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្តទាំងអស់ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ត្រូវធានាឱ្យបាននូវការគ្រោងចំណាយរបស់ខ្លួនក្នុងកម្រិតកញ្ចប់ថវិកាដែលបានផ្តល់ជូនជាពិភានចំណាយគោលឆ្នាំ២០២០ និងត្រូវអនុលោមទៅតាម **គោលការណ៍** និង **បណ្តាវិធានការ** ដូចខាងក្រោម៖

ក-ចំណាយបន្ទុកបុគ្គលិក(ជំពូក៦៤)៖ នាយកដ្ឋានបុគ្គលិកដែលជាសេនាធិការរបស់ក្រសួង-ស្ថាប័ននីមួយៗ ត្រូវសម្របសម្រួល និងគ្រោងចំណាយបន្ទុកបុគ្គលិកឱ្យបានសុក្រឹតតាមគោលការណ៍នៃការដំឡើងបៀវត្សរបស់រាជរដ្ឋាភិបាល ព្រមជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ពោលគឺត្រូវចៀសវាងការគ្រោងបៀវត្ស ឬបន្ទុកពាក់ព័ន្ធនឹងបុគ្គលិកនេះទុកចោល។ គោលការណ៍លម្អិតសម្រាប់ការគ្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២០ រួមមាន៖

- ត្រូវគ្រោងចំនួនក្របខណ្ឌថ្មី យ៉ាងច្រើនស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ និងត្រូវបញ្ជាក់ពីគោលដៅនៃតម្រូវការ និងមុខងារនៃមន្ត្រីដែលត្រូវជ្រើសរើសបន្ថែមនេះ។ *ក្នុងករណីការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ដែលមានចំនួនតិចជាងចំនួនមន្ត្រីចូលនិវត្តន៍នោះ ក្រសួង-ស្ថាប័ន អាចស្នើសុំប្រើប្រាស់ថវិកានោះ ដើម្បីផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ និង/ឬ សម្រាប់បន្ថែមចំណាយមិនមែនបន្ទុកបុគ្គលិក ដើម្បីជាប្រយោជន៍សម្រាប់អង្គការរបស់ខ្លួន ជាពិសេសសម្រាប់ការងារដែលមានចរិតយុទ្ធសាស្ត្រក្នុងការកែទម្រង់ និងសម្រេចគោលនយោបាយសំខាន់ៗរបស់ក្រសួង-ស្ថាប័ន,*
- ត្រូវគ្រោងបៀវត្សមូលដ្ឋាន ដោយផ្អែកតាមក្របខណ្ឌ និងកម្រិតបៀវត្សឆ្នាំ២០១៩, តាមតារាងប្រព័ន្ធប្រាក់បៀវត្សនៃក្រសួងមុខងារសាធារណៈ និងតាមចំនួនមន្ត្រីរាជការដែលមានជាក់ស្តែងនៅក្នុងឆ្នាំ២០១៩ ដោយដំឡើងបៀវត្សមូលដ្ឋានចំនួន ៧% គិតជាតម្លៃសន្ទស្សក្នុង ១ឯកតាសន្ទស្ស ស្មើនឹង ២ ៥០០ រៀល ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ,



- ត្រូវគ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តល់បន្ថែមជូន ៣០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ក្នុងកម្រិតចាប់ពី ៩៦០ ០០០ រៀល ចុះក្រោម និងផ្តល់បន្ថែមជូន ២០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៩៦០ ១០០ រៀល ដល់ ១ ១១០ ០០០ រៀល ដោយគិតចាប់ពីខែមេសា ដល់ខែធ្នូ,
- ត្រូវគ្រោងចំនួនមន្ត្រីជាប់កិច្ចសន្យា មិនឱ្យលើសពីចំនួន ដែលក្រសួងមុខងារសាធារណៈផ្តល់ជូនក្នុងឆ្នាំ២០១៩ ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ដែលមានចែងក្នុងអនុក្រឹត្យលេខ២២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។ ចំពោះប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យាត្រូវគ្រោងដំឡើងពី ៦៥០ ០០០ រៀល ទៅដល់ ៦៧០ ០០០ រៀល ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ,
- ត្រូវគ្រោងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ និងក្នុងឱកាសបុណ្យភ្ជុំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងជនបាត់បង់សម្បទារិដ្ឋាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន,
- គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល មិនត្រូវគ្រោងថវិកាសម្រាប់មន្ត្រីមានជំងឺ (អនុគណនី ៦៤០៥១) ទៀតទេ ព្រោះកញ្ចប់ថវិកានេះត្រូវបានគ្រោងរួមគ្នាដោយឡែករួចហើយសម្រាប់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) អនុវត្តការបើកផ្តល់ ស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/ ០២១៧/ ០៧៨ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧, អនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, និងអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់អត្រាកាត់ទានបែបបទ និងនីតិវិធីនៃការបង់កាត់ទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន,
- ចំពោះកញ្ចប់ថវិកាសម្រាប់ការដំឡើងរបបសន្តិសុខសង្គមអប្បបរមាប្រចាំខែ នឹងត្រូវបានគ្រោងដោយឡែកនៅក្នុងចំណាយមិនទាន់បែងចែករបស់រាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយគម្លាតប្រាក់សោធននិវត្តន៍រវាងអ្នកចូលនិវត្តចាស់ និងថ្មី ហើយការដំឡើងនេះនឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយគិតចាប់ពីខែមេសា ដល់ខែធ្នូ,
- សម្រាប់ឆ្នាំ២០២០ ក៏ដូចជាសម្រាប់ឆ្នាំបន្តបន្ទាប់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវគ្រោងប្រាក់ឧបត្ថម្ភរបបសន្តិសុខសង្គមនៅក្នុងអនុគណនី ៦២០១២ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងនៅក្នុងអនុគណនី ៦២០១៣ សម្រាប់អតីតយុទ្ធជន។



ខ-ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក៦០ ការទិញ, ជំពូក៦១ សេវាកម្ម, ជំពូក៦២ អត្ថប្រយោជន៍សង្គម, ជំពូក៦៥ ឧបត្ថម្ភធន) ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈ-រដ្ឋបាល ត្រូវគ្រោងតាមគោលការណ៍នៃការកំណត់កញ្ចប់ថវិកា និងគណនាតម្រូវការចំណាយនៃជំពូកនីមួយៗ ដូចខាងក្រោម៖

- កំណត់ចំណាយជាប្រចាំ ហើយបង្កើតមូលដ្ឋានគណនាតម្រូវការចំណាយនេះ ឱ្យបានច្បាស់លាស់ ។ ចំណាយជាប្រចាំ គឺជាចំណាយដែលមានតម្រូវការជាប្រចាំ និងត្រូវការចំណាយជារៀងរាល់ឆ្នាំដែលរួមមាន៖ ការចំណាយសម្ភារផ្គត់ផ្គង់ និងថែទាំជាប្រចាំ (ដូចជាសម្ភារផ្គត់ផ្គង់ ថែទាំតូចតាចសម្រាប់ថែទាំអគារ ប្រាសាទ ផ្លូវថ្នល់ ស្ពាន លូ រថយន្ត និងឧបករណ៍ប្រើប្រាស់ផ្សេងៗ) និងសម្ភារផ្គត់ផ្គង់រដ្ឋបាលជាប្រចាំ (ដូចជា សម្ភារការិយាល័យ ការបោះពុម្ព ការទិញឯកសារ សម្ភារបរិក្ខារប្រើប្រាស់ជាប្រចាំ ស្បៀងអាហារ និងឯកសណ្ឋាន សម្រាប់ក្រសួង-ស្ថាប័នមួយចំនួនដែលត្រូវការប្រើប្រាស់ជាប្រចាំ ព្រមទាំងចំណាយលើអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងទូរសព្ទជាដើម)។ ប្រភេទចំណាយជាប្រចាំនេះ ត្រូវកំណត់ឱ្យបានច្បាស់លាស់ និងបង្កើតមូលដ្ឋានគណនាឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមតម្រូវការជាក់ស្តែងព្រមទាំងវិភាជទៅតាមអង្គភាពថវិកា នាយកដ្ឋាន ឬអង្គភាពជំនាញដោយផ្ទាល់។

- កំណត់ចំណាយមិនប្រចាំ ដោយត្រូវមានគម្រោងច្បាស់លាស់បញ្ជាក់ពីតម្រូវការ និងប្រសិទ្ធភាពនៃការប្រើប្រាស់ចំណាយមិនប្រចាំនេះ ព្រមទាំងមូលដ្ឋានគណនាតម្រូវការចំណាយនេះឱ្យបានច្បាស់លាស់។ ចំណាយមិនប្រចាំ គឺជាចំណាយដែលមិនត្រូវការចំណាយជារៀងរាល់ឆ្នាំ រួមមានការចំណាយបំពាក់ឧបករណ៍ សម្ភារការិយាល័យ ឧបករណ៍សម្ភារដឹកជញ្ជូន សម្ភារបរិក្ខារបច្ចេកទេស គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារប្រើប្រាស់ផ្សេងៗ ដែលជាចំណាយមិនត្រូវទិញប្រចាំឆ្នាំ ព្រមទាំងចំណាយសម្រាប់ការជួសជុល បោះពុម្ព កិច្ចប្រជុំ សិក្ខាសាលា និងបេសកកម្មមួយចំនួនដែលមិនមែនជាសកម្មភាពជាប្រចាំឆ្នាំ។ ប្រភេទចំណាយមិនប្រចាំនេះ ត្រូវកំណត់ឱ្យបានច្បាស់លាស់ មានគម្រោង និងកាលវិភាគ ច្បាស់លាស់សម្រាប់ចំណាយប្រភេទនេះសម្រាប់រយៈពេលមធ្យម និងមានមូលដ្ឋានគណនាតម្រូវការចំណាយត្រឹមត្រូវទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈ-រដ្ឋបាលក្រោមឱវាទ។

- ក្រសួង-ស្ថាប័ននៅរដ្ឋបាលកណ្តាល៖ ត្រូវគ្រោងថវិកាទៅតាមទំហំពិធានចំណាយគោលឆ្នាំ ២០២០ ប៉ុន្តែត្រូវកត់សម្គាល់ថា កញ្ចប់ថវិកានៃពិធានចំណាយគោលនេះ មិនទទួលបានជាស្វ័យប្រវត្តិនោះទេ។ រាល់ការគ្រោងចំណាយទាំងអស់ ត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមានការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ ទើបអាចដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាក្សាចរចានៅពេលរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំបាន។ មានន័យថា ពិធានចំណាយគោលនៅតែជាកម្មវត្ថុសម្រាប់ការពិភាក្សា នៅពេលចរចាថវិកា ដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ក៏ដូចជាដើម្បីសន្សំសំចៃថវិកាសម្រាប់បំពេញតម្រូវការចំណាយចាំបាច់ថ្មី។

- មន្ទីរជំនាញរាជធានី-ខេត្តនៃក្រសួង-ស្ថាប័ន៖ ផ្អែកលើទំហំពិធានចំណាយគោលរួមដែលផ្តល់ជូនដល់មន្ទីរជំនាញរាជធានី-ខេត្ត, សម្រាប់ឆ្នាំ២០២០ មន្ទីរជំនាញរាជធានី-ខេត្តនីមួយៗ ត្រូវគ្រោងយ៉ាងច្រើនបំផុតស្មើនឹងកម្រិតថវិកាអតិបរមានៃច្បាប់ឆ្នាំ២០១៩ ប៉ុន្តែត្រូវកត់សម្គាល់ថាកញ្ចប់ថវិកាដែលគ្រោងផ្តល់នេះ



មិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យមន្ទីរជំនាញរាជធានី-ខេត្តនីមួយៗ ត្រូវផ្តល់ឯកសារពាក់ព័ន្ធដែលមាន  
ការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ ព្រោះការគ្រោងចំណាយ  
ត្រូវកាត់ចេញមុខចំណាយលើសកម្មភាពការងារដែលត្រូវបានបញ្ចប់ ជាពិសេសចំណាយមិនប្រចាំ ដើម្បី  
សន្សំសំចៃ សម្រាប់បំពេញតម្រូវការសកម្មភាពថ្មីដែលចាំបាច់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

- គ្រឹះស្ថានសាធារណៈរដ្ឋបាលនៃក្រសួង-ស្ថាប័ននីមួយៗ ត្រូវបានផ្តល់កញ្ចប់ថវិកាឧបត្ថម្ភធន  
ប៉ុន្តែត្រូវកត់សម្គាល់ថា កញ្ចប់ឧបត្ថម្ភធនដែលគ្រោងផ្តល់នេះមិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យ  
គ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ ត្រូវផ្តល់ការពន្យល់ និងអំណះអំណាងត្រឹមត្រូវជាក់លាក់ និងច្បាស់លាស់  
នូវស្ថានភាពចំណូលផ្ទៃក្នុងរបស់គ្រឹះស្ថាន និងម្យ៉ាងទៀត ក៏ត្រូវកាត់ចេញនូវទំហំចំណាយសម្រាប់សកម្មភាព  
ដែលត្រូវបានបញ្ចប់ ជាពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃ ក៏ដូចជាសម្រាប់បំពេញតម្រូវការ  
សកម្មភាពថ្មី ដែលចាំបាច់។

- ចំពោះការបន្តអនុវត្តសកម្មភាពការងារកំពុងដំណើរការ ត្រូវគ្រោងចំណាយនៃកម្មវិធីនីមួយៗ  
ដោយផ្អែកលើបរិមាណធាតុចូល ដែលធ្លាប់ប្រើក្នុងឆ្នាំ២០១៨ កន្លងទៅ និងការប៉ាន់ស្មានអនុវត្តនៅក្នុងឆ្នាំ  
២០១៩ នេះ និងដោយផ្អែកលើតម្លៃឯកតាជាក់ស្តែងលើទីផ្សារ ហើយចៀសវាងការបង្កើនបរិមាណធាតុចូល  
លើសពីតម្រូវការដែលធ្លាប់មាន។ ទន្ទឹមនេះ ត្រូវគ្រោងថវិកាក្របកបដោយលក្ខណៈគ្រឹះត្រួតពិនិត្យ និងសន្សំសំចៃ  
ខ្ពស់ ពិសេសលើមុខសញ្ញាទិញឧបករណ៍ សម្ភារបរិក្ខារទំនើប គ្រឿងសង្ហារឹមប្រណិត ការបោះពុម្ពប្រណិត  
សម្ភារការិយាល័យ ប្រេងឥន្ធនៈ ការទទួលភ្ញៀវអធិកអធម បេសកកម្មក្នុង និងក្រៅប្រទេស ព្រមទាំង  
សោហ៊ុយចំណាយជាអចិន្ត្រៃយ៍ ដូចជាសេវាទូរគមនាគមន៍ អគ្គិសនី និងទឹក ជាដើម។ លើសពីនេះ ត្រូវ  
លុបបំបាត់ការខ្លះខ្លាយចំណាយ ឬបំបោងចំណាយលើការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និង  
អន្តរជាតិ ការតាំងពិពណ៌។ ដោយឡែកកិច្ចប្រជុំពាក់ព័ន្ធនឹងអាស៊ាន គឺអនុញ្ញាតសម្រាប់តែកិច្ចប្រជុំដែល  
ត្រូវវេន, ចំពោះកិច្ចប្រជុំដែលមិនចំវេន គឺត្រូវសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលជាមុនសិន។  
ចំពោះកិច្ចប្រជុំ ឬសិក្ខាសាលា ដែលគ្រោងក្នុងថវិកា ត្រូវបង្ហាញពីភាពចាំបាច់ និងភាពសមរម្យនៃការរៀបចំ  
ទាំងក្នុងទំហំ និងតម្លៃ។

- ត្រូវពិនិត្យឡើងវិញ និងត្រូវកាត់ចេញនូវមុខចំណាយទាំងឡាយណាដែលមានតម្រូវការសម្រាប់  
តែអនុវត្តនៅក្នុងឆ្នាំ២០១៩ ហើយលែងត្រូវការនៅក្នុងឆ្នាំ២០២០ ឬសកម្មភាពការងារដែលនឹងត្រូវបញ្ចប់នៅ  
ក្នុងឆ្នាំ២០១៩។ លើសពីនេះ ត្រូវកាត់ចេញនូវទំហំចំណាយនៃសកម្មភាពការងារមួយចំនួនដែលត្រូវបាន  
វាយតម្លៃថាលែងមានសារៈសំខាន់ ដូចជា សកម្មភាពចូលរួមតាំងពិពណ៌ពាណិជ្ជកម្ម និងពិពណ៌ទេសចរមួយ  
ចំនួនដែលលែងមានភាពចាំបាច់។ ក្នុងន័យនេះ ថវិកាដែលកាត់ចេញពីមុខចំណាយ ឬសកម្មភាពការងារ  
ដែលត្រូវបានបញ្ចប់ មិនមែនជាកម្មវត្ថុនៃការវិភាគឡើងវិញជាស្វ័យប្រវត្តិនោះទេ លុះត្រាតែមានសកម្មភាព  
ការងារចាំបាច់ថ្មី ឬគោលនយោបាយថ្មីដែលមានការសម្រេចច្បាស់លាស់ពីរាជរដ្ឋាភិបាលជាយថាហេតុ  
ដែលត្រូវអនុវត្ត និងដែលត្រូវបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២០-២០២២ និងមាន  
យុត្តការណ៍អំពីភាពចាំបាច់និងបន្ទាន់ មានការពន្យល់ និងផ្តល់អំណះអំណាងយ៉ាងច្បាស់លាស់ និង  
ត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវគម្រោងចំណាយលម្អិតច្បាស់លាស់ ទើបចាត់ទុកជាកម្មវត្ថុនៃការត្រួត-  
ពិនិត្យ និងពិភាក្សាអំពីលទ្ធភាពថវិកា។



- ចំពោះតម្រូវការចំណាយបន្ថែមលើសពីកញ្ចប់ថវិកានៃពិភពលោក ចាំបាច់ត្រូវឆ្លងការចរចាកម្រិតថ្នាក់ដឹកនាំក្រសួង ឬក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងស្នើសុំការសម្រេច ឬស្នើសុំការសម្រេចឡើងវិញពីប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីមានឯកសារទស្សនាទាន យុត្តការណ៍ស្តីពីគោលនយោបាយ និងកម្មវិធី ឬមុខសញ្ញាចំណាយ និងតម្លៃច្បាស់លាស់។ សម្រាប់ក្រសួង-ស្ថាប័ន មន្ទីរ-ជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំដាក់ចេញវិធានការដាក់ស្តែងបន្ថែមសម្រាប់ពង្រឹងការគ្រប់គ្រង និងការប្រមូលចំណូល ព្រោះលទ្ធផល និងការបង្ហាញពីកិច្ចខិតខំក្នុងការប្រមូលចំណូល គឺជាកម្មវត្ថុនៃការវិភាគត្រួតពិនិត្យ ឬការលើកទឹកចិត្តចំណាយ នៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ។

- ត្រូវបង្កើនវិមជ្ឈការនៃការផ្ទេរចំណាយរដ្ឋបាលជាប្រចាំ និងសោហ៊ុយបេសកកម្មក្នុង និងក្រៅប្រទេសជាដើម ទៅឱ្យតាមអង្គភាពថវិកាឱ្យបានច្រើនក្នុងកម្រិតអតិបរមា។

- ដើម្បីអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពការងារទៅតាមកម្មវិធី និងលើកសំណើសុំថវិកា ក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ននីមួយៗ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងពិនិត្យ និងវិភាគថវិកាជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមលទ្ធភាពថវិកាដាក់ស្តែង។

- ក្រសួង-ស្ថាប័នត្រូវពិនិត្យលទ្ធភាពនៃការផ្ទេរធនធានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ឬពីអង្គភាពថវិកាមួយទៅអង្គភាពថវិកាមួយទៀតនៅក្នុងក្រសួង-ស្ថាប័នតែមួយឱ្យអស់លទ្ធភាព ព្រមជាមួយនឹងការប្តឹងថ្លែងតុល្យភាពនៃការបែងចែកធនធាន និងសិទ្ធិអំណាច ទៅតាមនិងរវាងអង្គភាពថវិកានីមួយៗ ក្នុងក្របខណ្ឌពិភពលោកកញ្ចប់ថវិកាដែលបានកំណត់ និងត្រូវចៀសវាងការបំប៉ោងចំណាយ ដោយមូលហេតុនៃការអនុវត្តថវិកាកម្មវិធី។

- ជាមួយគ្នានេះដែរ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយនៅដំណាក់កាលរៀបចំ និងចរចាថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញនូវថវិកាប្រភេទចំណាយមិនជាប្រចាំផ្ទៃក្នុងក្រសួង-ស្ថាប័ន មន្ទីរ-ជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ។ ទំហំថវិកាដែលនៅសល់ក្នុងក្របខណ្ឌពិភពលោកនេះ អាចជាកម្មវត្ថុនៃការវិភាគសម្រាប់កែលម្អ ឬបង្កើនប្រសិទ្ធភាពនៃកម្មវិធីដែលមានស្រាប់ ឬសម្រាប់កម្មវិធីបម្រើឱ្យគោលនយោបាយថ្មី នៅក្នុងក្រសួង-ស្ថាប័នដដែល ឬទៅក្រសួង-ស្ថាប័នមួយទៀត ឬពីមន្ទីរ-ជំនាញនៃក្រសួងមួយ ទៅមន្ទីរ-ជំនាញនៃក្រសួងមួយទៀតបាន ក្នុងក្របខណ្ឌនៃវិស័យចំណាយតែមួយ។

គ-ចំណាយមូលធនវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ (ជំពូក២១) និងចំណាយជួសជុល ស្តារ និងថែទាំផ្លូវថ្នល់ និងធារាសាស្ត្រ (ជំពូក២១) ត្រូវអនុវត្តតាមក្របខណ្ឌនៃការវិភាគដោយឡែកដោយអនុលោមតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, និងក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបន្តអនុវត្តតាមយន្តការគណៈកម្មការអន្តរក្រសួង ក្នុងការកំណត់ទំហំថវិកាសម្រាប់ឆ្នាំ២០២០ ដែលមានទំហំប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ និងរៀបចំបញ្ជីអាទិភាពគម្រោងឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍កំណត់អាទិភាពគម្រោងដែលមាននៅក្នុងសារាចរនេះ។ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង



នេសាទ, ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលបានការវិភាជថវិកា ជាទៀងទាត់, ទំហំថវិកានឹងត្រូវវិភាជជូនស្របតាមអាទិភាពគោលនយោបាយ និងលទ្ធភាពថវិកាប្រចាំឆ្នាំ។ ចំពោះការកំណត់ និងជ្រើសរើសគម្រោងអាទិភាព គឺជាកម្មវត្ថុនៃកិច្ចពិភាក្សាក្រោមយន្តការអន្តរក្រសួង ដែលមានស្រាប់ ឬដែលនឹងត្រូវបង្កើតឡើង។ ដោយឡែកសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលជា កម្មវត្ថុទទួលបានថវិកាពីកញ្ចប់ឥណទានថវិកាមិនទាន់បែងចែកត្រូវសិក្សា និងលើកគម្រោងក្នុងកម្រិតទំហំ ថវិកាសមស្រប ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងរៀបចំអាទិភាពរូបនីយកម្មគម្រោងស្នើសុំ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលទៅតាមលទ្ធភាពថវិកា។ ទន្ទឹមនេះ គម្រោងវិនិយោគដែលអាចស្នើឡើង ដើម្បីពិភាក្សាត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវតែជាគម្រោងដែលមានក្នុងក្របខណ្ឌគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង របស់ក្រសួង-ស្ថាប័នសាមី,
- ជាគម្រោងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គមខ្ពស់,
- ជាគម្រោងដែលមានផលប៉ះពាល់តិចតួចដល់បរិស្ថាន និងសង្គម,
- ចំពោះគម្រោងធំៗ ត្រូវមានការសិក្សាសមិទ្ធិលទ្ធភាពច្បាស់លាស់។

ជាមួយគ្នានេះ ដើម្បីជាមូលដ្ឋានក្នុងការគ្រោងចំណាយវិនិយោគ (ជំពូក២១) និងចំណាយជួសជុល និងថែទាំ (ជំពូក២១) ឆ្នាំ២០២០ ក្រសួង-ស្ថាប័ន ត្រូវផ្អែកលើគោលការណ៍កំណត់អាទិភាពសម្រាប់គម្រោង សាងសង់ ស្ដារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រទៅតាមវិស័យ ដូចខាងក្រោម៖

- **វិស័យផ្លូវថ្នល់**
  - o អាទិភាពទី១: ជួសជុល ស្ដារ និងថែទាំផ្លូវជាតិគ្រប់ប្រភេទ ដើម្បីធានាចីរភាពនៃប្រព័ន្ធ គមនាគមន៍ និងចរាចរ។
  - o អាទិភាពទី២: ជួសជុល ស្ដារ និងថែទាំផ្លូវខេត្ត និងផ្លូវជនបទសំខាន់ៗ ដែលមានលក្ខណៈ ជាធ្លឹងខ្ពង់នៃប្រព័ន្ធគមនាគមន៍ ដែលបម្រើឱ្យការដឹកជញ្ជូននិងចរាចរនៅកម្រិតមូលដ្ឋានផង និងកម្រិតជាតិផង។
  - o អាទិភាពទី៣: គម្រោងថ្មីដែលមានការសម្រេចច្បាស់លាស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។
  - o អាទិភាពទី៤: គម្រោងបន្តដែលត្រូវស្ថាបនាដើម្បីបង្កើនឬបង្រួបប្រសិទ្ធភាពប្រើប្រាស់។
  - o អាទិភាពទី៥: គម្រោងថ្មីដែលមានការសិក្សាច្បាស់លាស់ ហើយឃើញថាមានអាទិភាពខ្ពស់ ទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ រួមទាំងគម្រោងពាក់ព័ន្ធនឹង អធិបតេយ្យភាព និង អភិវឌ្ឍន៍តាមតំបន់ព្រំដែនផងដែរ។

- **វិស័យធារាសាស្ត្រ**
  - o អាទិភាពទី១: ជួសជុល ស្ដារ និងថែទាំប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ ជាពិសេសប្រព័ន្ធ ធារាសាស្ត្រ ដែលបានស្ថាបនារួចដោយថវិកាជាតិ ឬថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ។
  - o អាទិភាពទី២: ស្ថាបនាប្រឡាយមេ និង/ឬប្រឡាយរងបន្ថែម ដើម្បីពង្រីកឱ្យអស់សក្តានុពល



គម្រោងប្រព័ន្ធធារាសាស្ត្រធំៗដែលត្រូវបានស្ថាបនារួចដោយថវិកាជាតិ និងថវិកាហិរញ្ញ-  
ប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា។

- អាទិភាពទី៣: ស្ថាបនាបន្តប្រព័ន្ធធារាសាស្ត្រមិនទាន់អនុវត្តចប់ ដើម្បីឱ្យក្លាយជាប្រព័ន្ធ  
ធារាសាស្ត្រមានសក្តានុពលពេញលេញ។
- អាទិភាពទី៤: គម្រោងថ្មីដែលមានការសិក្សាច្បាស់លាស់ ហើយឃើញថាមានអាទិភាពខ្ពស់  
ទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ រួមទាំងគម្រោងពាក់ព័ន្ធនឹងអធិបតេយ្យភាព និង  
អភិវឌ្ឍន៍តាមតំបន់ព្រំដែនផងដែរ។

២២- ទន្ទឹមនេះ ចំណាយចរន្ត និងចំណាយវិនិយោគរបស់ក្រសួង-ស្ថាប័នមួយចំនួននៅថ្នាក់ជាតិ  
ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,  
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីឆ្នាំ២០២០ នឹងត្រូវរក្សាមិនឱ្យមាន  
កំណើន ឬអនុញ្ញាតឱ្យកើនតិចតួច ឬកាត់ចេញមួយចំនួននូវប្រភេទចំណាយថវិកាសម្រាប់អន្តរាគមន៍ដល់  
ថ្នាក់មូលដ្ឋានផ្ទាល់ ដោយទុកឱ្យ ឃុំ សង្កាត់ ធ្វើខ្លួនឯងវិញ ដូចជា ការដឹកស្រះ ការដឹកអណ្តូង ការធ្វើបង្គន់  
អនាម័យ ការដឹកប្រឡាយជើងក្តែបនៅតាមឃុំ ជាដើម ។ល។

២៣- ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ៖ ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការរៀបចំ  
ផែនការលទ្ធកម្ម និងអនុលោមភាពនៃការអនុវត្តផែនការលទ្ធកម្មប្រចាំឆ្នាំ ព្រមទាំងដើម្បីធានាឱ្យការរៀបចំ  
ថវិកាប្រចាំឆ្នាំកាន់តែមានប្រសិទ្ធភាព ហើយជាពិសេសធានាឱ្យថវិកាអាចអនុវត្តបានភ្លាមចាប់ពីខែមករានៃ  
ឆ្នាំសារពើពន្ធ គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំ  
ផែនការលទ្ធកម្មប្រចាំឆ្នាំសម្រាប់មុខចំណាយដែលត្រូវអនុវត្តនីតិវិធីលទ្ធកម្ម ដោយផ្អែកលើកញ្ចប់ថវិកា  
ដែលគ្រោងស្នើសុំមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដូច្នេះ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និង  
គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវភ្ជាប់ផែនការលទ្ធកម្មមកជាមួយនឹងសំណើគម្រោងថវិកាឆ្នាំ២០២០ របស់  
ខ្លួនចំនួនពីរច្បាប់ (មួយច្បាប់បញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និងមួយច្បាប់ទៀតបញ្ជូនទៅអគ្គនាយកដ្ឋាន  
លទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) សម្រាប់ការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងការចរចា  
កញ្ចប់ថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង។ គោលការណ៍ និងនីតិវិធីនៃការរៀបចំផែនការលទ្ធកម្ម ត្រូវអនុលោម  
តាមបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៧ ស្តីពី  
ការរៀបចំផែនការលទ្ធកម្ម។

បន្ទាប់មក ផ្អែកលើស្មារតី និងលទ្ធផលនៃការចរចាកញ្ចប់ថវិកា ក្រសួង-ស្ថាប័ន មន្ទីរជំនាញ  
រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវកែសម្រួលសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមាន  
សង្គតិភាពជាមួយកញ្ចប់ថវិកាដែលទទួលបាននៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង រួចបញ្ជូន  
សេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំដែលបានកែសម្រួលរួចនេះ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យ៉ាង  
យូរឃុំផុតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានពេលវេលាគ្រប់គ្រាន់សម្រាប់  
ពិនិត្យ និងអនុម័តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំអនុវត្តថវិកា។

ដោយឡែក ចំពោះចំណាយមូលធនវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ (ជំពូក២១)  
និងចំណាយជួសជុល ស្ដារ និងថែទាំផ្លូវថ្នល់ និងធារាសាស្ត្រ (ជំពូក៦១) ត្រូវបន្តអនុវត្តតាមនីតិវិធីដែលបាន



និងកំពុងអនុវត្តជាធរមាន។

២៤- ទន្ទឹមនេះ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលអនុវត្តថវិកាកម្មវិធី ត្រូវតែផ្តល់របាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៨ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា) ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្ត ហើយក៏ជាមូលដ្ឋានសម្រាប់ការលើកទឹកចិត្ត ឬការកាត់បន្ថយគម្រោងចំណាយឆ្នាំ២០២០ផងដែរ។ នៅពេលពិភាក្សា និងចរចាថវិកា ក្រសួង-ស្ថាប័ននីមួយៗត្រូវតែរៀបចំជាបទបង្ហាញអំពីរបាយការណ៍សមិទ្ធកម្មឆ្នាំ២០១៨ របាយការណ៍សមិទ្ធកម្មពាក់កណ្តាលឆ្នាំ២០១៩ និងការគ្រោងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ២០២០។

២៥- ទន្ទឹមនេះដែរ ត្រូវផ្អែកលើមូលដ្ឋាននៃថវិកាឆ្នាំ២០១៩ ដែលកំពុងអនុវត្តស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក្នុងការរៀបចំថវិកាឆ្នាំ២០២០ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល អាចពិនិត្យផងដែរទៅដល់បម្រែបម្រួលនៃថវិកាក្នុងអំឡុងពេលអនុវត្ត ដែលទាក់ទងទៅនឹងបណ្តាមូលហេតុដូចខាងក្រោម៖

- ចលនាឥណទានដែលបានធ្វើឡើងក្នុងឆ្នាំកំពុងអនុវត្ត ដូចជាការបង្វែរឥណទានថវិកាផ្ទៃក្នុងជំពូក ឬពីជំពូកមួយទៅជំពូកមួយទៀត ផ្ទៃក្នុងឬពីកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៅកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៀត ដែលធ្វើឱ្យការបែងចែកឥណទានដើមនៃក្រសួង-ស្ថាប័ន ព្រមទាំងមន្ទីរជំនាញរាជធានី-ខេត្ត មានការប្រែប្រួល,
- ការផ្ទេរឥណទានថវិកាបន្ថែម សម្រាប់ផលប្រយោជន៍របស់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត។

២៦- ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតក្រោមក្រសួង-ស្ថាប័ននីមួយៗ ត្រូវពង្រឹងគុណភាពក្រុមការងារថវិការបស់ខ្លួន និងត្រូវផ្តល់កិច្ចសហការគ្នាទៅវិញទៅមកជាប្រចាំឱ្យបានពេញលេញក្នុងកម្រិតបច្ចេកទេស ជាមួយក្រុមការងារថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា) សំដៅបង្កើនប្រសិទ្ធភាព និងភាពទាន់ពេលវេលានៃការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ននីមួយៗ។

**៣.៣- កាលបរិច្ឆេទនៃការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២០**

២៧- រាជរដ្ឋាភិបាលមានកាតព្វកិច្ចរៀបចំឱ្យបានទាន់ពេលវេលានូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ នៅក្នុងកិច្ចដំណើរការនេះ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាប់ផ្តើមពិភាក្សា និងចរចាគម្រោងថវិកាជាមួយក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងធ្វើការបូកសរុបចំណូល-ចំណាយ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងធ្វើកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់នេះ ដាក់ជូនគណៈរដ្ឋមន្ត្រីនៅក្នុងសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០១៩ ដើម្បីគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ហើយដាក់ជូនរដ្ឋសភាឱ្យបានមុនសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីស្ថាប័ន



នីតិប្បញ្ញត្តិមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ ឱ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

២៨- ឯកសារផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២០-២០២២ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២០ ដែលក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល បានដាក់ជូន មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាមូលដ្ឋានចាំបាច់មិនអាចខ្វះបានសម្រាប់ការចរចាថវិកាទាំងកម្រិត បច្ចេកទេស និងការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើយុត្តិកម្មកញ្ចប់ថវិការបស់ខ្លួន។ ការចរចា ថវិកាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនេះ នឹងត្រូវពិភាក្សាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (ជំពូក គណនី និងអនុគណនី) និងតាមចំណាត់ថ្នាក់កម្មវិធី (កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព) លើមូលដ្ឋាននៃ គោលការណ៍ និងវិធានការនៃការគ្រោងថវិកាដូចបានលម្អិតខាងលើ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាគថវិកា ក្នុងកម្រិតនៃព័ត៌មានកញ្ចប់ថវិកាឆ្នាំ២០២០ដែលបានកំណត់ និងក្នុងកម្រិតលទ្ធភាពថវិកាជាតិទ្រទ្រង់បាន។ ដូច្នេះ ក្នុងករណីដែលក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលណាមួយ មិនបានបំពេញ និងផ្តល់ព័ត៌មានគ្រប់គ្រាន់ទៅតាមគោលការណ៍ និងតារាងគំរូដែលភ្ជាប់ជាមួយសារចរណ៍នាំ នេះ នោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវជូនព័ត៌មានទៅក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្តនោះ ឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេនោះ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកមូលដ្ឋាននៃកម្រិតព័ត៌មានចំណាយគោល ដោយប្រើ គោលការណ៍កំណត់កញ្ចប់តាមជំពូកខាងលើ សម្រាប់កំណត់គម្រោងថវិការបស់ក្រសួង-ស្ថាប័ន មន្ទីរជំនាញ រាជធានី-ខេត្តនោះ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។ តួលេខគម្រោងចំណូល-ចំណាយថវិកាត្រូវសរសេរ ជាលេខអន្តរជាតិ (1, 2, 3...) ហើយឯកតាទាបបំផុតគិតត្រឹម ០,១ លានរៀល។

**៤- សេចក្តីសន្និដ្ឋាន**

២៩- ខ្លឹមសារនៃសារចរណ៍នាំនេះ បានកំណត់ក្របខណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរ ជំនាញរាជធានី-ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ របស់ខ្លួន សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យនូវគោលបំណងនៃគោលនយោបាយ និងកម្មវិធី ដើម្បី រួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល គឺរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល វែង ប្រកបដោយចីរភាពក្នុងរង្វង់ ៧% និងកាត់បន្ថយភាពក្រីក្រឱ្យបានលើស ១% ក្នុងមួយឆ្នាំ។ ព្រមទាំងបន្ត រក្សាឱ្យបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងចាំបាច់បំផុត ក្នុងការឈាន ទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺភាពសុខដុមរមនាសង្គម និងសុខុមាលភាព ប្រជាជន។

៣០- ទោះជាយ៉ាងណាក្តី ដើម្បីឱ្យគោលដៅទាំងឡាយដែលបានដាក់ចេញក្នុងសារចរណ៍នេះ អាច អនុវត្តសម្រេចបានជោគជ័យ ថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវ ខិតខំថែមទៀតប្រកបដោយឆន្ទៈបូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបថនិងផ្គត់ផ្គង់ក្នុងការរៀបចំថវិកា



ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមក្របខណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេស ទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសភាពណែនាំនេះ។ ទន្ទឹមនេះ គ្រប់ ក្រសួង-ស្ថាប័ន ត្រូវបន្តជំរុញការលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ដើម្បីមិន ត្រឹមតែអាចបង្កើនសក្តានុពលនៃតួនាទីរបស់ថវិកា ឱ្យទៅជាឧបករណ៍សម្រាប់អនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាចន្លងដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការដ្ឋានកម្មវិធីកែទម្រង់ដទៃ ទៀត ដោយរួមទាំងដើម្បីបង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផងដែរ។

៣១- ពេលទទួលសភាពណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថាន សាធារណៈរដ្ឋបាល ត្រូវរៀបចំជាបន្ទាន់នូវគម្រោងចំណូល-ចំណាយថវិការបស់ខ្លួន សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ទៅតាមតារាងគំរូដែលភ្ជាប់មកជាមួយនេះ និងផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋាន ថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា) ចំនួនពីរច្បាប់យ៉ាងយូរមុនគ្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ការពិភាក្សាថវិកាប្រិតបច្ចេកទេស និងបូកសរុប ហើយអាចចាប់ផ្តើម ដំណើរការចេញថវិកាប្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាន់ពេលវេលាកំណត់។ ក្នុងការអនុវត្តសភាពណែនាំ នេះ ប្រសិនបើក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលមានចំណុចណា មួយមិនច្បាស់លាស់ខាងផ្នែកបច្ចេកទេស ត្រូវទាក់ទងជាបន្ទាន់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋាន ថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា)។

ថ្ងៃ ពុធ ១០ ខែ កើត ខែ ឆ្នាំ ឆ្នាំ ឯកស័ក ព.ស.២៥៦៣  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - "ដើម្បីជូនជ្រាប"
  - ទីស្តីការគណៈរដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
  - ហ៊ុន សែន** នាយករដ្ឋមន្ត្រី
  - គ្រប់ក្រសួង-ស្ថាប័ន
  - គ្រប់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
  - គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត
  - "ដើម្បីមុខការ"
  - ឯកសារ-កាលប្បវត្តិ

ការប្រៀបធៀបលទ្ធផលការងារសេដ្ឋកិច្ចសង្គម (កំណើនសេដ្ឋកិច្ចសង្គមសរុប និងសេដ្ឋកិច្ចសង្គមមធ្យម) ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣

	ប្រៀបធៀប				កំណើនសេដ្ឋកិច្ចសង្គមសរុប				កំណើនសេដ្ឋកិច្ចសង្គមមធ្យម				
	2019	2020	2021	2022	2023	2020	2021	2022	2023	2020	2021	2022	2023
សេដ្ឋកិច្ចសង្គមសរុប	អប្បបរមា	1,100,100	1,172,500	1,248,875	1,327,900	1,410,900	6.58%	6.51%	6.33%	6.25%	3.68%	3.51%	3.33%
	អតិបរមា	2,367,000	2,475,000	2,591,250	2,713,000	2,843,000	4.56%	4.70%	4.70%	4.79%	1.66%	1.70%	1.79%
	មធ្យមសរុប	1,200,100	1,272,500	1,348,875	1,427,900	1,510,900	6.03%	6.00%	5.86%	5.81%	3.13%	3.00%	2.81%
	អតិបរមា	3,117,000	3,205,000	3,301,250	3,403,000	3,513,000	2.82%	3.00%	3.08%	3.23%	-0.08%	0.00%	0.23%
សេដ្ឋកិច្ចសង្គមមធ្យម	អប្បបរមា	1,200,100	1,272,500	1,348,875	1,427,900	1,510,900	6.03%	6.00%	5.86%	5.81%	3.13%	3.00%	2.81%
	អតិបរមា	2,297,000	2,405,000	2,521,250	2,643,000	2,773,000	4.70%	4.83%	4.83%	4.92%	1.80%	1.83%	1.92%
	មធ្យមសរុប	1,000,100	1,072,500	1,148,875	1,227,900	1,310,900	7.24%	7.12%	6.88%	6.76%	4.34%	4.12%	3.76%
	អតិបរមា	3,117,000	3,205,000	3,301,250	3,403,000	3,513,000	2.82%	3.00%	3.08%	3.23%	-0.08%	0.00%	0.23%
សេដ្ឋកិច្ចសង្គមមធ្យម	អប្បបរមា	929,900	997,500	1,068,625	1,142,100	1,219,100	7.27%	7.13%	6.88%	6.74%	4.37%	4.13%	3.74%
	អតិបរមា	3,117,000	3,205,000	3,301,250	3,403,000	3,513,000	2.82%	3.00%	3.08%	3.23%	-0.08%	0.00%	0.23%
	មធ្យមសរុប	905,050	964,583	1,027,354	1,092,283	1,160,450	5.53%	5.46%	5.30%	5.23%	3.11%	2.96%	2.73%
	អតិបរមា	2,335,833	2,415,833	2,502,708	2,594,167	2,692,500	2.96%	3.09%	3.13%	3.23%	0.59%	0.59%	0.73%
សរុប	1,944,530	2,028,250	2,118,038	2,211,870	2,311,770	5.09%	5.13%	5.06%	5.08%	2.19%	2.13%	2.06%	



	2019	2020	2021	2022	2023
អត្រាអភិវឌ្ឍន៍	2.8%	2.9%	3.0%	3.0%	3.0%





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ.១១៧.....សហវ.ប.ប**

**ប្រកាស**

**ស្តីពី**

**ការបង្កើតនិងកែតំណកម្របលទ្ធកម្ម**  
**របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធី នៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និងអង្គការលទ្ធកម្ម
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ៦០៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការធ្វើសមាហរណកម្មមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្ម នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកក្នុងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានបង្កើតនិងតែងតាំងក្រុមលទ្ធកម្មនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដូចមានសមាសភាពខាងក្រោម៖

- |                              |   |             |
|------------------------------|---|-------------|
| ១. ឯកឧត្តម <b>ស៊ីង ផល្លា</b> | ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម | ជាប្រធាន    |
| ២. លោក <b>ហ៊ុន ម៉ុងថាង</b>   | ប្រធានផ្នែកគាំទ្រទូទៅ                     | ជាអនុប្រធាន |
| ៣. លោក <b>ឈឹត សុចន្ធា</b>    | សមាជិកផ្នែកកិច្ចការទូទៅ                   | ជាសមាជិក    |
| ៤. កញ្ញា <b>អ៊ែន វិសាខា</b>  | មន្ត្រី                                   | ជាសមាជិក    |
| ៥. លោក <b>ឌី សុទ្ធរសេរី</b>  | មន្ត្រី                                   | ជាសមាជិក    |

**ប្រការ២.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៣.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមិទ្ធផលដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

*(Signature)*  
ថ្ងៃ ខែ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- សមិទ្ធផលអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

**ឧបនាយករដ្ឋមន្ត្រី**  
**លោកជំទាវ ហ៊ុន ម៉ុងថាង**



*(Signature)*  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

*(Handwritten mark)*





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ០០៩.....សហវ ២០១៩**

**ប្រកាស**

**ស្តីពី**

**ការបង្កើតនិងតែងតាំងក្រុមលទ្ធកម្ម**  
**របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តប៉ៃលិន**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/ រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការតែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធី នៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល



- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំនិងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមលទ្ធកម្មរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៥៥៨ សហវ.ប្រក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងតែងតាំងក្រុមលទ្ធកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានបង្កើតនិងតែងតាំងក្រុមលទ្ធកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តប៉ៃលិន ដូចមានសមាសភាពខាងក្រោម៖

១. លោក <b>ទុត សោភិរក្ស</b>	ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ជាប្រធាន
២. លោក <b>ម៉ុង សារ៉េម</b>	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ជាអនុប្រធាន
៣. លោកស្រី <b>តេច ត្រីវិគ្គ</b>	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ជាសមាជិក
៤. លោកស្រី <b>ជុំប សុខន</b>	ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ	ជាសមាជិក
៥. លោកស្រី <b>សុភ័ក្ត្រ ម៉ុំ</b>	អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ	ជាសមាជិក។

**ប្រការ២.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។



ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះ។

ថ្ងៃ ខែ ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃ ខែ ឆ្នាំ ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩.

ឧបនាយករដ្ឋមន្ត្រី



អគ្គបណ្ឌិតសភាចារ្យ ស៊ុន ឈន់ ហ៊ុន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ...០០១.....សហវ័.....**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការតែងតាំងសមាសភាពក្រុមការងារថវិកា កម្រិតផ្ទៃក្នុងអង្គភាពថវិកា**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២១៧ សហវ័.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំនិងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៤៤០ សហវ.ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមការងារថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីសម្រេចលេខ ០០៨ សហវ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំក្រសួង
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានតែងតាំងសមាសភាពក្រុមការងារថវិកា កម្រិតផ្ទៃក្នុងអង្គភាពថវិកា ដែលសរសេរជាអក្សរកាត់ថា “**ក.ជ.ផ.**” របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១. ឯកឧត្តម <b>ស៊ីង ផល្លា</b>	ប្រធានលេខាធិការដ្ឋាន	ប្រធាន
២. លោកស្រី <b>លីម ឈុននី</b>	អនុប្រធានលេខាធិការដ្ឋាន	អនុប្រធាន
៣. លោក <b>ស៊ី សុខណារុណ</b>	អនុប្រធានលេខាធិការដ្ឋាន	អនុប្រធាន
៤. លោក <b>ណាង សាមឌី</b>	អនុប្រធានលេខាធិការដ្ឋាន	អនុប្រធាន
៥. លោក <b>លី ភ័យ</b>	អនុប្រធានលេខាធិការដ្ឋាន	អនុប្រធាន
៦. លោក <b>ហ៊ុន ប៊ុនថាង</b>	ប្រធានផ្នែកគាំទ្រទូទៅ	អនុប្រធាន
៧. លោក <b>ជឿម ពិសិដ្ឋ</b>	ប្រធានផ្នែកនីតិកម្មចំណូល	សមាជិក
៨. លោក <b>សូ សុភា</b>	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាននីតិកម្ម	សមាជិក
៩. លោក <b>ឈិត សុផន្ត្រា</b>	មន្ត្រី	សមាជិក
១០. លោក <b>សុខ ប័ណ្ណិត្យា</b>	មន្ត្រីកម្មសិក្សា ទទួលបន្ទុកផ្នែកនីតិកម្មចំណាយ	សមាជិក
១១. កញ្ញា <b>រ៉េន វិសាខា</b>	មន្ត្រីកម្មសិក្សា	សមាជិក
១២. លោក <b>ខុំ សុភ័ក្ត្រសេរី</b>	មន្ត្រីកម្មសិក្សា	សមាជិក។

**ប្រការ២.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៣.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញនៃលោក ខែបុស្ស ឆ្នាំច សិរីទិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ បុស្ស ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី  
ប្រធានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
  
អគ្គបណ្ឌិត្យបាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម /លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - ដូចប្រការ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ...០០១...សហវ.....**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការតែងតាំងសមាសភាពក្រុមការងារថវិកា**  
**របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តប៉ៃលិន**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/ រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងដាក់ឱ្យអនុវត្តអង្គភាពថវិកា

- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំនិងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៤៤០ សហវ.ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមការងារថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីសម្រេចលេខ ០១១ សហវ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពក្រុមការងារថវិកាម្រិតផ្ទៃក្នុងអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានតែងតាំងសមាសភាពក្រុមការងារថវិកាម្រិតផ្ទៃក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តប៉ៃលិន ដែលសរសេរកាត់ថា “**ក.ទ.ឆ**” ដូចខាងក្រោម៖

១. លោក <b>ទុត សោភិរក្ស</b>	ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	ប្រធាន
២. លោក <b>ប៊ុន សារ៉េម</b>	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	អនុប្រធាន
៣. លោកស្រី <b>កែវ ត្រីវិគ្គ</b>	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
៤. លោក <b>ឈឹម ហុងត្រីន</b>	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
៥. លោកស្រី <b>ជុំ សុខន</b>	ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ	សមាជិក
៦. លោក <b>វិន សំរោង</b>	ប្រធានការិយាល័យថវិកាមន្ទីរជំនាញ	សមាជិក
៧. លោក <b>ឧត្តម ព្រឿន</b>	ប្រធានការិយាល័យហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ	សមាជិក
៨. លោកស្រី <b>សុត្រ ម៉ុំ</b>	អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ	សមាជិក
៩. លោកស្រី <b>យឹម ខន</b>	អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ	សមាជិក។

**ប្រការ២.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។



**ប្រការ៣.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ ១៩ ខែ ២០១៩ ឆ្នាំ សំរឹទ្ធិស័ក ព.ស. ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ២០១៩ ឆ្នាំ ២០១៩.

ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
  
អគ្គបណ្ឌិតសភាចារ្យ ហួន ជិន្ននុលីវិន្ន

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ក្រសួងរ៉ែ និងថាមពល  
Ministry of Mines and Energy

លេខ: ០១៤២ រច.អប្រក.ប្រក

ប្រកាស

ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ  
លេខ ០១៤២ រច.អប្រក.ប្រក... ចុះថ្ងៃទី... ១៤... ខែ តុលា... ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រច.អប្រក.ប្រក ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល





- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរថ ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ របស់លោកស្រី ម៉ុម សុទ្ធាវី
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

**សង្ខេប**

**ប្រការ១.-**

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេង ឥន្ធនៈយីហោ ដេប៉ូតលា លី គីមហេង ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ របស់ **លោកស្រី ម៉ុម សុទ្ធាវី** (ម្ចាស់ស្ថានីយ)។

**ប្រការ២.-**

ម្ចាស់ស្ថានីយត្រូវតែបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

**ប្រការ៣.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាង ក្រោមក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់

**ប្រការ៤.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរថ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយ របស់ខ្លួនតាមសារាចរខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. មិនអនុញ្ញាតឲ្យមានបន្ទប់ស្នាក់នៅក្នុងស្ថានីយ
២. កប់ពង់ទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៧ម៉ែត្រពីអគារ
៣. ត្រូវគូសគំនូសសញ្ញាបញ្ជាក់ទីតាំងរថយន្តរៀបចំប្រេងឥន្ធនៈ



- ៤. ពោងប្រេងឥន្ធនៈមួយត្រូវផ្ទុកប្រេងតែមួយប្រភេទតែប៉ុណ្ណោះ
- ៥. បំពង់ខ្យល់ប្រេងឥន្ធនៈមិនត្រូវបំពាក់វ៉ានបិទ-បើក
- ៦. ទូចាក់ប្រេងឥន្ធនៈត្រូវមានគន្លឹះអាសន្នជាប់ទូ និងគន្លឹះអាសន្នរួមក្នុងស្ថានីយ
- ៧. ទូចាក់ប្រេងទៅអគារត្រូវមានចម្ងាយអប្បបរមា ៦ម៉ែត្រ
- ៨. ត្រូវរៀបចំចង្កូរប្រមូលទឹកចោល និងអាងញែកសំណល់រឹង ប្រេង និងទឹក
- ៩. ត្រូវបំពាក់ឧបករណ៍ពន្លត់បង្ការអគ្គិភ័យឲ្យបានគ្រប់គ្រាន់
- ១០. ត្រូវគូសគំនូសប្លង់បច្ចេកទេសរៀបចំស្ថានីយឲ្យបានត្រឹមត្រូវតាមសារាចរលេខ ០១៤០ រថ. អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨

**ប្រការ៥.-**

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែនិងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

**ប្រការ៦.-**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

**ប្រការ៧.-**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

**ប្រការ៨.-**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

**ប្រការ៩.-**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។





**ប្រការ១០...**

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

**ប្រការ១១...**

ប្រកាសនេះមានរយៈពេលសុពលភាព ស្របតាមរយៈពេលសុពលភាពនៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៤២.២៦-អ/លកៈលកៈ.....ចុះថ្ងៃទី...១៨.....ខែ...តុលា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២...**

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តលើសច្បាប់ឬលើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៤២.២៦-អ/លកៈលកៈ...ចុះថ្ងៃទី...១៨.....ខែ...តុលា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

**ប្រការ១៣...**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ និង ម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ១៧ ខែ មេសា ឆ្នាំ... ព.ស. ២៥៦២  
ធ្វើនៅភ្នំពេញ ថ្ងៃទី...១៨...ខែ...តុលា...ឆ្នាំ២០១៨

**រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល**  
  
  
**ស៊ុយ សែម**

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តព្រះវិហារ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ក្រសួងរ៉ែ និងថាមពល  
Ministry of Mines and Energy  
លេខ: ០១៥០ រច.អ/បក.បក

ប្រកាស  
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ  
លេខ.....ចុះថ្ងៃទី...០៣...ខែ...ឧសភា... ឆ្នាំ ២០១៨  
០១៥០ រច.អ/បក.បក

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រច.អ/បក.ប្រក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល





- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័ន ឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់លោក Tan Chenlong
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

**សម្រេច**

**ប្រការ១.-**

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ មានស្លាកយីហោស្ថានីយប្រេងឥន្ធនៈ រួម ហ្វូង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុក ឆែប ខេត្តព្រះវិហាររបស់លោក Tan Chenlogn (ម្ចាស់ស្ថានីយ)។

**ប្រការ២.-**

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

**ប្រការ៣.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល។

**ប្រការ៤.-**

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរ ខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

- ១.ត្រូវរៀបចំកំបាំងទទួលប្រេងឥន្ធនៈឲ្យឃ្លាតឆ្ងាយពីអគារការិយាល័យប្រវែង៧ម៉ែត្រ
- ២.ត្រូវរៀបចំគន្លឹះអាសន្ននៅតាមទូចាក់ប្រេងឥន្ធនៈ។

**ប្រការ៥.-**

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។



**ប្រការ៦.-**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងវៃ និងថាមពលមុន ប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ច ប្រតិបត្តិការស្ថានីយនេះ។

**ប្រការ៧.-**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រី មាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងវៃ និងថាមពល។

**ប្រការ៨.-**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងវៃ និងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

**ប្រការ៩.-**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើ បានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

**ប្រការ១០.-**

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងវៃ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

**ប្រការ១១.-**

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ.០១៥.០.១៥.អ(ប.ក.១).....ចុះថ្ងៃទី...០៣...ខែ.....ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងវៃ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២.-**

ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗ គ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រព្រឹត្តលើស ច្បាប់ ឬ លើសធ្ងន់ធ្ងរនឹងប្រកាសណាមួយខាងលើនោះ លិខិតអនុញ្ញាតដំណើរការស្ថានីយ លេខ.០១៥.០.១៥.អ(ប.ក.១).....ចុះថ្ងៃទី...០៣...ខែ.....ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌ ឡើយ។





**ប្រការ១៣.-**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃសុក្រ...១១រោច...ខែ...កត្តិក...ឆ្នាំ...២...ស័រ្ស័ស័ក...ព.ស. ២៥៦២  
ធ្វើនៅភ្នំពេញ ថ្ងៃទី...០៣...ខែ...ធ្នូ...ឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល *[Signature]*  
*[Signature]*  
ស៊ុយ វ៉ែនម៉

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តព្រះវិហារ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ក្រសួងរ៉ែ និងថាមពល  
Ministry of Mines and Energy

លេខ: ០១៦០.១៤.អបក.ប្រក

ប្រកាស  
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ  
លេខ ០១៦០.១៤.អបក.បក ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨  
ដំណើរការស្ថានីយប្រេងឥន្ធនៈ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធគ្នាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អបក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងប្រេង





និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័ន ឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក ញឹម ប៉ក់
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល

**សម្រេច**

**ប្រការ១.-**

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ ដេប៉ូតេលា ប៉ក់ ម៉ាប់ ស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របស់ **លោក ញឹម ប៉ក់** (ម្ចាស់ស្ថានីយ)។

**ប្រការ២.-**

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

**ប្រការ៣.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាង ក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. លិខិតបញ្ជាក់អនុញ្ញាតទីតាំងពីអាជ្ញាធរដែនដីរាជធានី-ខេត្ត
២. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

**ប្រការ៤.-**

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរ ខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវមានកំបាំងទទួលប្រេងឥន្ធនៈ ពីរថយន្តផ្ទេរប្រេងឥន្ធនៈ
២. មិនអនុញ្ញាតឲ្យមានបន្ទប់ស្នាក់នៅ នៅក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈ
៣. ត្រូវមានគន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
៤. ពោងប្រេងឥន្ធនៈមួយ ដាក់ប្រេងឥន្ធនៈបានមួយប្រភេទប៉ុណ្ណោះ
៥. ទីតាំងបំពង់ខ្យល់ប្រេងឥន្ធនៈ ត្រូវមានចម្ងាយអប្បបរមា ២ ម៉ែត្រឃ្លាតពីរបងគ្រឹះស្ថានីយ



- ៦. ទុយោចាក់ប្រេងឥន្ធនៈ ត្រូវមានប្រវែងអតិបរមា ៦ម៉ែត្រ
- ៧. ត្រូវមានប្រព័ន្ធព្រែកសំណល់រឹង ប្រេង និងទឹក
- ៨. ត្រូវបំពាក់ផ្ទាំងព័ត៌មានស្តីពីនីតិវិធី នៃការផ្ទេរប្រេងឥន្ធនៈ
- ៩. ត្រូវគូសគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តផ្ទេរប្រេងឥន្ធនៈ។

**ប្រការ៥..**

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

**ប្រការ៦..**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

**ប្រការ៧..**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

**ប្រការ៨..**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

**ប្រការ៩..**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

**ប្រការ១០...**

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

**ប្រការ១១...**

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ...០១៦០.១៥.អ/ប.ក...ល.អ.....ចុះថ្ងៃទី...០៣...ខែ...ឧសភា...ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២...**





ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗ គ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រព្រឹត្តល្មើស ច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះ លិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០១៦០.១៥.អលេ.១៣.ចុះថ្ងៃទី ០៣ ខែ ធ្នូ.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

**ប្រការ១៣.-**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ព.ស. ២៥៦២  
ធ្វើនៅភ្នំពេញ ថ្ងៃទី ០៣ ខែ ធ្នូ.....ឆ្នាំ២០១៨



រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល *[Signature]*  
ស៊ុយ សែម

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តបន្ទាយមានជ័យ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ក្រសួងរ៉ែ និងថាមពល  
Ministry of Mines and Energy  
លេខ: ០១៦១ រ.ច.អ.ប្រ.ក

ប្រកាស  
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ  
លេខ ០១៦១ រ.ច.អ.ប្រ.ក ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រច.អប្រក.ប្រក ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៤ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល





- បានឃើញសារាចរលេខ ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ របស់លោក ជួន គឹមលឿត
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

**សម្រេច**

**ប្រការ១.-**

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈយ៉ែហោ ដេប៉ូតេលា ខេអិលឌី (៣ពីរ) ស្ថិតនៅភូមិអូរតាតាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ **លោក ជួន គឹមលឿត** (ម្ចាស់ស្ថានីយ)។

**ប្រការ២.**

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

**ប្រការ៣.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ត្រូវមានច្បាប់ចម្លងលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ត្រូវមានច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

**ប្រការ៤.-**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

១. ពោងប្រេងឥន្ធនៈមួយត្រូវទុកដាក់តែប្រេង១ប្រភេទប៉ុណ្ណោះ
២. កប់ពងទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៧ម៉ែត្រពីអគារ
៣. ត្រូវបំពាក់គន្លឹះអាសន្នរួម



- ៤. ទុយោទូចាក់ប្រេងឥន្ធនៈត្រូវមានប្រវែងអតិបរមា ៦ម៉ែត្រ
- ៥. ត្រូវគូសគំនូសសញ្ញាបញ្ជាក់ទីតាំងរថយន្តផ្ទេរប្រេងឥន្ធនៈ
- ៦. ត្រូវរៀបចំចង្កូរប្រមូលទឹកចោល និងអាងញែកសំណល់រឹង ប្រេង និងទឹក
- ៧. ត្រូវបំពាក់ឧបករណ៍ពន្លត់បង្ការអគ្គិភ័យឲ្យបានគ្រប់គ្រាន់

**ប្រការ៥.-**

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែនិងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

**ប្រការ៦.-**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

**ប្រការ៧.-**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

**ប្រការ៨.-**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

**ប្រការ៩.-**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

**ប្រការ១០.-**

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។





**ប្រការ១១...**

ប្រកាសនេះមានរយៈពេលសុពលភាព ស្របតាមរយៈពេលសុពលភាពនៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០១៦១.១៤.អបក.០៧៣.....ចុះថ្ងៃទី.....០៣.....ខែ.....ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២...**

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ឬល្មើសច្បាប់ផ្សេងៗនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០១៦១.១៤.អបក.០៧៣ចុះថ្ងៃទី.....០៣.....ខែ.....ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

**ប្រការ១៣...**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង និង ម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ពុធ... ១១ ខែ ឧសភា... ឆ្នាំ ២០១៨... ព.ស. ២៥៦២  
ធ្វើនៅភ្នំពេញ ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨



*Handwritten signature*  
**ស៊ុយ វ៉ែនម**

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តបាត់ដំបង
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី